



ការកែទម្រង់ជាអាយុវិវត្តិរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា

Reform – Vital to Cambodia and CPP

មហាសន្និបាតវិសាមញ្ញក្នុងណាមទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ពីថ្ងៃទី ៣០-៣១ ខែមករា ដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៥ បានប្រព្រឹត្តទៅក្រោម ប្រធានបទមួយដ៏សំខាន់គឺ “ការកែទម្រង់ជាអាយុវិវត្តិរបស់ជាតិ និងរបស់គណបក្ស ប្រជាជនកម្ពុជា”។ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់ របស់ជាតិ និងប្រជាជន អង្គមហាសន្និបាតបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាង ល្អិតល្អន់លើការដឹកនាំ របស់គណបក្សរយៈពេលកន្លងមក ជាពិសេសក្នុងនីតិកាល ទី ៤ និងដើមនីតិកាលទី ៥ នៃរដ្ឋសភា ទាំងចំណុចខ្លាំង ទាំងចំណុចខ្សោយ ទាំង លទ្ធផល និងបញ្ហាប្រឈម ហើយបានដាក់ចេញនូវបណ្តាភារកិច្ចជាយុទ្ធសាស្ត្រ សម្រាប់រយៈពេលបន្តទៀត។ ជាពិសេស បានកំណត់នូវគោលការណ៍ និងវិធានការ ដើម្បីបន្តអនុវត្តកំណែទម្រង់ឲ្យបានតែបានលឿន កាន់តែមានប្រសិទ្ធភាព និងក្លាយ ជាចលនារួមដ៏ខ្លាំងក្លារបស់សង្គមជាតិ ។

ការពិតបានបង្ហាញច្បាស់ថា រយៈពេល ៣៦ ឆ្នាំ នៃការដឹកនាំប្រទេស គណ- បក្សប្រជាជនកម្ពុជាបានឆ្លងកាត់បណ្តាដំណាក់កាលជាប្រវត្តិសាស្ត្រដែលមានភាព បត់បែនលំបាកស្មុគស្មាញបំផុត ប្រកបដោយវិវាទសម្រេចបានសមិទ្ធផលជា ប្រវត្តិសាស្ត្រធំៗជូនប្រជាជន។ តាមរយៈបណ្តា សមិទ្ធផលទាំងនេះ បាននាំប្រទេស ជាតិឲ្យចេញផុតពីសម័យកាលដ៏ខ្មៅងងឹត មកកាន់សករាជថ្មីដ៏ភ្លឺច្រចះ និងមានការ សង្ឃឹមជឿជាក់លើអនាគត។ ឆ្លងកាត់ដំណាក់កាលនេះ ធ្វើឲ្យប្រជាជនកម្ពុជាទូទៅ បានយល់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាមានតួនាទីសំខាន់ ជាស្នូលដែល ពុំអាចខ្វះបានក្នុងការដឹកនាំប្រទេស ទាំងក្នុងអតីតកាលក៏ដូចបច្ចុប្បន្ន និងតទៅ អនាគតទៀត។ ពិតប្រាកដណាស់ថា ភាពរឹងមាំលឿនលឿន ឬភាពទន់ខ្សោយអស់ ច្បាស់របស់គណបក្សប្រជាជនកម្ពុជាមានតួនាទីលំដាប់ចំពោះដំណើរវិវឌ្ឍន៍នៃសង្គម កម្ពុជា និងអត្ថិភាពរបស់គណបក្សប្រជាជនកម្ពុជាផ្ទាល់ ។ ឆ្លងកាត់ដំណាក់កាល មួយទៅដំណាក់កាលមួយ សភាពការណ៍តែងមានការប្រែប្រួល ហើយដាក់ចេញនូវ សំណូមពរថ្មីៗវិញសាឡើងដែលត្រូវដោះស្រាយ។ ម្យ៉ាងទៀតនៅក្នុងដំណើរនៃការ រីកចម្រើន កត្តាអសកម្មផ្សេងៗក៏លេចចេញឥតឈប់ឈរផងដែរ ហើយវានឹងប្រែ ក្លាយជាបញ្ហាវិវាទជាឧបសគ្គរារាំងការរីកចម្រើន ប្រសិនបើមិនត្រូវបានលុបបំបាត់ ទេនោះ។ អាស្រ័យហេតុនេះការកែទម្រង់គឺជាការចាំបាច់ដើម្បីលើកកម្ពស់គុណធម៌ និងសមត្ថភាពរបស់គណបក្សឲ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង ។

ការបន្តអនុវត្តកំណែទម្រង់នៅក្នុងដំណាក់កាលថ្មីនេះ មិនមែនជាជ្រុងថ្មីដែល គណបក្សមិនធ្លាប់ធ្វើនោះទេ។ នៅពាក់កណ្តាលទសវត្សរ៍ ១៩៨០ គណបក្សប្រជាជន កម្ពុជាបានធ្វើការកែទម្រង់សេដ្ឋកិច្ចដោយទទួលស្គាល់សមាសភាពសេដ្ឋកិច្ចឯកជន ដែលនោះជាការកែទម្រង់លើកដំបូង ។ ហើយនៅចុងទសវត្សរ៍ ១៩៨០ គណបក្ស ប្រជាជនកម្ពុជាបានធ្វើកំណែទម្រង់យ៉ាងធំធេង ទាំងខាងនយោបាយសេដ្ឋកិច្ច និង សង្គមដែលបាននាំប្រទេសជាតិឈានចូលដំណាក់កាលថ្មីគឺសន្តិភាព បង្រួបបង្រួម ជាតិ ប្រជាធិបតេយ្យសេរីពហុបក្ស និងអភិវឌ្ឍន៍។ ប៉ុន្តែនៅក្នុងកាលៈទេសៈថ្មីនេះ ការអនុវត្តការកែទម្រង់ ត្រូវធ្វើឡើងឲ្យបានតែជ្រាលជ្រៅជាងមុន និងប្រកបដោយ ការប្តេជ្ញាចិត្តខ្លាំងក្លាជាងលើកណាៗទាំងអស់។ ពីព្រោះថា ក្រុមប្រឆាំងនិងមជ្ឈដ្ឋាន អគតិ នៅតែមានមហិច្ឆតាប៉ុនប៉ងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា តាមរយៈ

The nation-wide representatives’ extraordinary congress of the Cambodian People’s Party from 30 of January through to 1 February 2015 held under important subject “Reform is Vital to the Cambodian nation and the Cambodian People’s Party.” In spirit of utmost responsibility for the supreme interest of the nation and people, the congress reviewed and discussed thoroughly the Party’s leadership so far, especially the fourth and fifth legislature of the National Assembly, both its strong and weak points regarding the achievements and challenges, while putting out strategic tasks for the coming period. The Party has especially defined principles and measures to continue implementing reform in a speedy and more effective manner and to make it a common national movement.

The reality has clearly shown that over the past 36 years of the Cambodian People’s Party leadership, Cambodian overcomes heroically various historic, flexible and complicated stages to score numerous achievements for the people. With those achievements, the country has been led out of its darkest period to a brighter and hopeful future. Having travelled this path, the people of Cambodia clearly know that the Cambodian People’s Party has a central and indispensable role in leading Cambodia in the past as well as in the present and future. It is true that progress or backwardness of the Cambodian People’s Party impacts evolution of the Cambodian society and the Party’s existence itself.

From one stage to another, the situation changes and sets out new demands and issues to resolve. While on the path of progress, there arise endlessly various inactive factors, which, if allowed to mushroom, would be transformed into obstructions to the country’s pace of progress. It is in this sense that reform is essential to raise high the Party’s virtue and capacity in response to actual development of the situation.

Continuing to implement reform in a new stage of development is not unconventional to the Party. In mid of 1980s the Cambodian People’s Party adopted economic reform to recognize private economic composition, the first of its reform. By late 1980s, the Cambodian People’s Party exercised major political and socio-economic reforms leading the country to a new stage of peace, national reconciliation, liberal democracy, pluralism and development. However, the current circumstance has required an even profounder reform and more determined manner. The opposition groups and ill-will circle have nurtured ambition to downfall the Cambodian People’s Party through their policy of demagogue, distortion and other perfidious tricks aimed at winning the people’s heart and mind so as to hijack democracy and rule of law should their ambition succeeds.

Wrongdoings by some officials such as corruption, nepotism, abuse of power, violation of justice principle, lack of public service as well as inefficient application of law, etc. have been

នយោបាយបោះបោះស ប្រជាភិបាលមូលបត្រ និងល្បិចកលដ៏ពិសេសជាច្រើន ទៀត ដើម្បីអូសទាញទឹកចិត្តរបស់ប្រជាជនដែលនឹងអាចជំរុញឲ្យស្ថានភាពរាល់ ប្រទេសវិវឌ្ឍន៍កាន់តែខ្ពស់នៃលទ្ធិប្រជាធិបតេយ្យ និងនីតិវិធី ប្រសិនបើបរិយាកាសរបស់ ពួកគេបានសម្រេចនោះ ។ ភាពអសកម្មដែលបង្កឡើងដោយមន្ត្រីមួយចំនួន ដូចជា អំពើពុករលួយ បាតុភាពបង្កពួក គ្រួសារនិយម ការអនុវត្តច្បាប់ក្របខណ្ឌសិទ្ធិ អំណាចរបស់ខ្លួន ការរំលោភលើគោលការណ៍យុត្តិធម៌ កង្វះខាតលើការផ្តល់សេវា សាធារណៈ ក៏ដូចជាកង្វះប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់លើបញ្ហាខ្លះៗ។ ក៏ដូចជា ត្រូវបានពួកគេយកទៅធ្វើការយោសាសនាវាយប្រហារឥតឈប់ឈរ ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់គណបក្ស។ ចំណុចសំខាន់ៗនៃមួយទៀត គឺសំណូមពររបស់ប្រជា- ជនដែលចង់ឲ្យគណបក្សគិតគូរឲ្យបានច្រើនជាង ដល់ជីវភាពផ្ទាល់ប្រចាំថ្ងៃរបស់ គាត់ ដើម្បីឲ្យគាត់រស់នៅបានសមរម្យ។ ម្យ៉ាងទៀត ពេលដែលសង្គមកាន់តែរីក ចម្រើន ទាមទារឲ្យមន្ត្រីម្នាក់ៗត្រូវខិតខំបង្កើនចំណេះដឹង និងកែលម្អអាកប្បកិរិយា ធ្វើការទើបអាចបង្កើនប្រសិទ្ធភាពការងារបាន ។ បច្ចុប្បន្ន សង្គមមានការរីកចម្រើន យ៉ាងលឿនលើគ្រប់វិស័យ ធ្វើឲ្យមនសិការសង្គមក៏មានការរីកចម្រើនខ្លាំងផងដែរ ជាពិសេសមនសិការប្រជាធិបតេយ្យ សេរីភាព សមភាព និងយុត្តិធម៌ ដែលនោះគឺ ជាការប្រែប្រួលខាងគុណភាពគួរឲ្យមានមោទនភាព។ ការវិវឌ្ឍន៍នេះត្រូវឲ្យគណ- បក្សត្រូវតែខិតខំអភិវឌ្ឍន៍ឲ្យមានលក្ខណៈ ឆ្លើយតបបានទាន់ពេលវេលា ស្របជា មួយការផ្លាស់ប្តូរនេះ បើមិនដូច្នោះទេ គណបក្សនឹងត្រូវស្ថិតក្នុងស្ថានភាពអន់ថយ និងអភិរក្សវិញ ។ កំណែទម្រង់ត្រូវធ្វើទាំងក្នុងបក្ស ទាំងក្នុងរដ្ឋ ។

តើធ្វើយ៉ាងណាដើម្បីឲ្យកំណែទម្រង់ទទួលបានជោគជ័យជំរេង ឆ្លើយតបទៅ នឹងការចង់បានរបស់ប្រជាជន? មុនបង្អស់គឺត្រូវមានឆន្ទៈមុតស្រួចក្នុងការអនុវត្ត កំណែទម្រង់គឺធ្វើកំណែទម្រង់ដោយដាច់ខាតឥតរាថយធ្វើឲ្យបានទូលំទូលាយ និង ស៊ីជម្រៅ។ មន្ត្រីម្នាក់ៗ គប្បីក្លាបជាប់នូវទិសស្លោក " ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល និងលាបលាង " អាជ្ញាធរគ្រប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវចូលរួមអនុវត្តដោយមនសិការភ្ញាក់រឭក និងទទួលខុសត្រូវខ្ពស់ និងត្រូវប្រកាន់ ខ្ជាប់ តាមគោលការណ៍នៃកំណែទម្រង់ដែលបានលើកឡើងក្នុងមហាសន្និបាត។ លើមូលដ្ឋាននេះ កំណែទម្រង់នឹងក្លាយជាចលនារួមរបស់សង្គមជាតិ ដើម្បីសម្រេច នូវការផ្លាស់ប្តូរមួយនៃជីវភាពសង្គមលើគ្រប់ផ្នែក ជាមួយនឹងការដឹកនាំប្រកបដោយ ការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។

សរុបមក ការបន្តអនុវត្តកំណែទម្រង់ដោយដាច់ខាត និងប្រកបដោយប្រសិទ្ធភាពមានលក្ខណៈចាំបាច់ និងបន្ទាន់ដើម្បីធានាការរាល់សមិទ្ធផល និងដំណើរ ការរីកចម្រើននៃសង្គមជាតិព្រមទាំងបង្កើនភាពខ្លាំងរបស់គណបក្ស។ កំណែទម្រង់ មិនគ្រាន់តែជាការតស៊ូលុបបំបាត់កត្តាអសកម្មប៉ុណ្ណោះទេ ប៉ុន្តែកំណែទម្រង់សំដៅ ពង្រីកកត្តាអសកម្មទាំងឡាយដែលមានបច្ចុប្បន្ន និងបង្កើតកត្តាអសកម្មថ្មីៗទៀត ក្នុង ដំណើរឈានទៅមុខទៀតរបស់ជាតិ និងរបស់គណបក្ស។ កំណែទម្រង់ មានគោល

ដៅធ្វើឲ្យសង្គមសេដ្ឋកិច្ចកាន់តែរីកចម្រើន ប្រជាជនកាន់តែមានជីវភាពធូរធារ លទ្ធិ ប្រជាធិបតេយ្យ សេរីភាព សមភាព និងយុត្តិធម៌សង្គមកាន់តែបានលើកស្ទួយឥត ឈប់ឈរ។ លើមូលដ្ឋាននេះ គណបក្សប្រជាជនកម្ពុជាកាន់តែទទួលបានការជឿ ទុកចិត្ត និងការគាំទ្រ ហើយរាល់ល្បិចកលប្រទូស័រវាយរបស់ក្រុមប្រឆាំង និងបណ្តា មជ្ឈដ្ឋានអតីតទាំងឡាយនឹងត្រូវទទួលបរាជ័យ ។

និស្សនាវក្តីប្រជាជន

topics of their endless propaganda and to harm the Party's honour. A new point in this endeavour is that people wish that the Party pays more attention to their daily life so that they can live suitable live. While society requires more, each and every official need to improve further their knowledge and working manner to get to work efficiency.

As of present, society has experienced progress in all fields along with social conscience, especially conscience of democracy, freedom, equality and justice. This has reflected a proud change of quality. This evolution requires the Party's self development to respond in a timely manner to those changes or it will risk being bogged in backwardness and conservatism.

Reform must be carried out in both the Party and state. How do we go about carrying reform to ensure success in responding to the people's aspiration?

First of all, there need to have a strong will and resolute to implement wide-ranging and profound reforms. Each and every official should hold on to the slogan of "reflecting oneself in mirror, taking a bath, scrub off dirt and taking treatment." Authorities, ministries and institutions of all levels and sectors must take part in the implementation with conscience and responsibility, while holding on to principle of reform set out by the congress. On this basis, reform will become a shared national movement to achieve socio-economic changes with responsible leadership of the Cambodian People's Party.

In short, continuing to implement resolute and effective reform is essential and urgent to safeguard achievements and momentum of progress of society while increasing strength of the Party. Reform is an effort not only to do away inactive factors but also to expand currently active ones and creates more in the march of our nation and people. Reform aims to assure more socio-economic progress, where people will have a better life, while democracy, freedom, equality and social justice will be promoted constantly. It is on this basis that the Cambodian People's Party always wins the trust and support, while hostile tricks of opposition groups and ill-will circles will meet failure./.

THE PRACHEACHUN MAGAZINE

ក្នុងការអនុវត្តកំណែទម្រង់គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវប្រកាន់ខ្ជាប់គោលការណ៍ដូចខាងក្រោម ៖

- * ធ្វើនៅគ្រប់ស្ថាប័នគ្រប់ថ្នាក់ គ្រប់ផ្នែកមានលក្ខណៈទូលំទូលាយ ស៊ីជម្រៅ និងដាច់ខាត។
- * ធ្វើពីលើចុះក្រោមនិងពីក្រោមឡើងលើព្រមគ្នាឱ្យក្លាយជាចលនាដ៏ធំនិងខ្លាំងក្លារបស់ជាតិ។ ថ្នាក់លើត្រូវរឹតតែធ្វើជាគំរូដល់ថ្នាក់ក្រោមក្នុងការអនុវត្តកំណែទម្រង់។
- * ចាត់ទុកការកែទម្រង់ជាការងាររបស់ទាំងអស់គ្នាដែលត្រូវខិតខំអស់លទ្ធភាពតាមតួនាទីនិងភារកិច្ចដែលបានប្រគល់ឱ្យ។
- * អនុវត្តកំណែទម្រង់ដោយភ្ញាក់រឭកនិងទទួលខុសត្រូវខ្ពស់ចៀសវាងទង្វើដុតឱ្យខ្លោចរោចឱ្យឆៅ ។
- * ត្រូវមានសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាស្ថាប័ន និងសមត្ថកិច្ចនានា ដើម្បីអនុវត្តកំណែទម្រង់ឲ្យមានប្រសិទ្ធភាព។

សម្តេចតេជោ : * គណបក្សប្រជាជនកម្ពុជា ទទួលយកទាំងអស់អ្នកចង់មករួមរស់ជាមួយខ្លួន

*** រដ្ឋអធិបតេយ្យមួយមិនអាចឲ្យគេបំពានបានទេ**

*** ពីនេះដល់ឆ្នាំ ២០១៨ ពុំមានការអភិវឌ្ឍន៍អគ្គិសនីស្ទឹងអេរ៉ែទេ**

*** កងកម្លាំងប្រដាប់អាវុធអព្យាក្រឹតចំពោះបក្សនយោបាយ តែមិនអាចអព្យាក្រឹតចំពោះបក្សនយោបាយ និងរដ្ឋាភិបាលទេ**



សម្តេចតេជោ **ហ៊ុន សែន** ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ក្នុងខែកុម្ភៈ ឆ្នាំ ២០១៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីការណ៍ ជាតិ និងអន្តរជាតិមួយចំនួន ដែលតាមរយៈវត្តមាននេះសម្តេចបានលើកឡើងជាអនុសាសន៍និងបញ្ហាមួយចំនួនដែលទាក់ទងទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល។

* ព្រឹកថ្ងៃទី៤ខែកុម្ភៈ សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទពិភពលោកលើកដំបូងស្តីពីទេសចរណ៍ និងវប្បធម៌ ដែល រៀបចំឡើងនៅក្រុងសៀមរាបដោយអង្គការទេសចរណ៍ពិភពលោក អង្គការយូណេស្កូ និងក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ។

ថ្លែងទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករនាឱកាសនោះ សម្តេចតេជោបានលើកឡើងថា ដើម្បីធ្វើឲ្យការភ្ជាប់រវាងវិស័យទេសចរណ៍ និងវប្បធម៌ទៅជាការកសាងភាពជាដៃគូថ្មីមួយ និងក្លាយជាសសរស្តម្ភ ចូលរួមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ របស់អង្គការសហប្រជាជាតិ(អ.ស.ប)នោះ យើងត្រូវមានមូលដ្ឋានសំខាន់ៗដែលត្រូវដើរទន្ទឹមគ្នា : គឺការបង្កើនឧត្តមភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍វប្បធម៌ និងការធានាឲ្យបាននូវចីរភាពដែលកើតចេញពីការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌។ យើងត្រូវស្វែងយល់អំពីកាលានុវត្តភាពនិងបញ្ហាប្រឈមរវាងវិស័យទេសចរណ៍និងវប្បធម៌ការបង្កើតគំរូថ្មីនៃភាពជាដៃគូនិងអភិបាលកិច្ច និងការដាក់ចេញនូវអនុសាសន៍កម្រិតនយោបាយក្នុងក្របខណ្ឌអន្តរវិស័យ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ គឺជាកម្មវត្ថុនៃអង្គសន្និសីទនាពេលនេះ ។

សម្តេចបន្តថាជារួមការប្រើប្រាស់នូវធនធានវប្បធម៌បេតិកភណ្ឌសម្រាប់វិស័យទេសចរណ៍ ពិតជាចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌។ វិស័យទេសចរណ៍វប្បធម៌នៅកម្ពុជាតំណាងឲ្យប្រមាណ ៨០% នៃវិស័យទេសចរណ៍កម្ពុជា ដែលតាមរយៈនេះកម្ពុជាមានបទពិសោធន៍ច្រើនក្នុងវិស័យទេសចរណ៍វប្បធម៌នេះ។ សម្តេចបន្តថា យើងក៏មើលឃើញមានកត្តាប្រឈមមួយចំនួនដែលបង្កការរាំងស្ទះដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទេសចរណ៍វប្ប-

ធម៌ ។ ក្នុងនោះរួមមានកង្វះកិច្ចសហការ និងការសម្របសម្រួលការងាររវាងស្ថាប័នពាក់ព័ន្ធដែគូពាក់ព័ន្ធនិងប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានកង្វះការរៀបចំផែនការអភិវឌ្ឍន៍ និងការគ្រប់គ្រងដោយម៉ត់ចត់ កង្វះធនធានមនុស្ស កង្វះការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ និងវប្បធម៌ជាដើម ។

សម្តេចបានបន្ថែមថាដោយឈរលើទស្សនទាន "គិតជាសកលប្រតិបត្តិការថ្នាក់ជាតិ" នោះគេគួរតែយកចិត្តទុកដាក់លើបណ្តាចំណុចមួយចំនួនក្នុងនោះទី១.បន្តខិតខំជំរុញឱ្យវិស័យទេសចរណ៍ និងវប្បធម៌ធ្វើប្រតិបត្តិការរួមគ្នាសម្រាប់ជំរុញកំណើននិងការបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌។ទី២.វិស័យទេសចរណ៍ និងវប្បធម៌បម្រើឱ្យការថែរក្សាបេតិកភណ្ឌ។ ទី៣.វិស័យទេសចរណ៍ និងវប្បធម៌ ត្រូវរួមគ្នាដើម្បីឧត្តមភាពប្រកួតប្រជែងក្នុងគោលដៅទេសចរណ៍ និងការកសាងនូវវប្បធម៌សន្តិភាព។ ទី៤.រួមគ្នាប្រតិបត្តិក្នុងក្របខណ្ឌជាតិនិមួយៗ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌ឱ្យមានចីរភាព ។

គួររំលឹកថា ក្នុងសន្និសីទនេះមានគណៈប្រតិភូនៃវិស័យទេសចរណ៍ និងវប្បធម៌វាគ្មិនអន្តរជាតិល្បីៗចំនួន ៦៤០ នាក់ មកពី ៩៩ ប្រទេសបានចូលរួម ក្នុងនោះមានថ្នាក់រដ្ឋមន្ត្រី អគ្គនាយកចំនួន៤១រួមមកពី៨៨ប្រទេស រួមមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចំនួន១៧រូប រដ្ឋមន្ត្រីក្រសួងវប្បធម៌ចំនួន១៥ រូប និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវប្បធម៌ចំនួន៧ រូប និងអគ្គនាយក២ រូប។ អង្គសន្និសីទក៏មានវាគ្មិនជាតិ-អន្តរជាតិចំនួន ២២ រូប ក្នុងនោះវាគ្មិនជាតិមានចំនួន ៣ រូប អ្នកសម្របសម្រួលកម្មវិធីចំនួន៥រូប។គណៈប្រតិភូជាតិសាស្ត្រាចារ្យនិស្សិតនិងផ្នែកឯកជនមានចំនួនជាង ៤៩០រូប។ សរុបអង្គសន្និសីទមានការចូលរួមពីសំណាក់គណៈប្រតិភូជាតិ និងអន្តរជាតិចំនួន ១.១០៧រូប។ សន្និសីទនេះប្រព្រឹត្តទៅដោយមានការបកប្រែជា ៧ ភាសា (ភាសាខ្មែរ,អង់គ្លេស,បារាំង,រុស្ស៊ី,អេស្ប៉ាញ,ចិននិងកូរ៉េ) ។ សន្និសីទប្រព្រឹត្តទៅចាប់ពីថ្ងៃ ៤-៦ ខែកុម្ភៈ។

* ព្រឹកថ្ងៃទី ១០ ខែកុម្ភៈ សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់

ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។

នាឱកាសនោះសម្តេចបានរំលឹកថា កាលពីពេលសម្តេចជួបជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សានាពេលកន្លងទៅ សម្តេចបានផ្តល់អនុសាសន៍ឲ្យពិនិត្យមើលលទ្ធភាពច្របាច់បញ្ចូលគ្នារវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យមួយចំនួនធ្វើជាដៃគូនឹងគ្នា ព្រោះនៅប្រទេសរបស់យើងមានសាកលវិទ្យាល័យជាង១០០។ ចំនួននេះគឺជាច្រើនណាស់ ប៉ុន្តែសាកលវិទ្យាល័យរបស់យើងវាតូចៗពេកវាមិនសមនឹងឈ្មោះសាកលវិទ្យាល័យទេ។ សម្តេចបន្តថា តើវាអាចមានលទ្ធភាពច្របាច់បញ្ចូលគ្នារវាងសាកលវិទ្យាល័យ២៣ ដោយរួមទុនបញ្ចូលគ្នាបង្កើតជាសាកលវិទ្យាល័យតែមួយដើម្បីឲ្យវាមាំមាំ ហើយមានកម្លាំងធនធានមនុស្សគ្រប់គ្រាន់សម្រាប់អភិវឌ្ឍឬអាចដាក់ទុនបន្ថែមដើម្បីពង្រីកសមត្ថភាពរបស់សាកលវិទ្យាល័យឬទេ? សម្តេចបញ្ជាក់ថានេះគឺជាកំណែទម្រង់នៅក្នុងវិស័យឧត្តមសិក្សាផងដែរក្នុងគ្រឹះស្ថានឧត្តមសិក្សាផ្នែកឯកជន ។

សម្តេចមានប្រសាសន៍ផងដែរថា ការកសាងធនធានមនុស្សមិនដូចជាការដាំដើមឈើនោះទេ។ ការដាំមនុស្សប្រើរយៈពេលយូរឆ្នាំនិងធនធានដ៏ច្រើន ដូចនេះហើយ ទើបទាមទារឲ្យការបណ្តុះបណ្តាលធនធានមនុស្សត្រូវតែធានានូវគុណភាព។ សម្តេចក៏បានដាក់សំណួរដល់និស្សិតជ័យលាភីទាំងអស់ត្រូវតែដឹងថា មិនត្រូវមោទនភាព និងគ្រប់គ្រាន់ចំពោះការទទួលសញ្ញាបត្រ នៅពេលនេះថាគ្រប់គ្រាន់នោះទេ តែត្រូវតែបង្កើនចំណេះដឹងរបស់ខ្លួនបន្ថែមជាប្រចាំ ដើម្បីរត់ឲ្យទាន់សម័យសកលភាវូបនីយកម្ម ។

*ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១៧៣៩ នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ នាពេលនោះ សម្តេចបានលើកឡើងនូវសារនយោបាយមួយទាក់ទងទៅដល់ការចាកចេញពីគណបក្ស របស់តំណាងរាស្ត្រមណ្ឌលកំពតនៃគណបក្សសង្គ្រោះជាតិ ហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនបានប្រើលុយដើម្បីទិញខ្លួនសមាជិកគណបក្សសង្គ្រោះជាតិនោះទេព្រោះគណបក្សប្រជាជនកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ហើយ។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមានជំហរមួយទទួលយកទាំងអស់អ្នកដែលចង់មករួមជាមួយគណបក្សប្រជាជនព្រោះពួកគេជាខ្មែរ។ សម្តេចបានឮថាកាលពីអាទិត្យមុននេះមានសមាជិកសភារបស់គណបក្សសង្គ្រោះជាតិឈ្មោះឯកឧត្តម **វ៉ាន សំរឿន** តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅខេត្តកំពត បានស្នើសុំលាលែងពីគណបក្សរបស់ខ្លួន និងពីសមាជិកសភាហើយសុំចូលជាមួយគណបក្សប្រជាជនកម្ពុជា ។

សម្តេចបន្តថារឿងនេះគណបក្ស និងគណបក្សមិនបានធ្វើសេចក្តីថ្លែងការណ៍ណាមួយនោះទេ ក៏ប៉ុន្តែយើងទទួលព័ត៌មានស្តីពីមនុស្សចេចចេចចេចនៅក្នុងគណបក្សសង្គ្រោះជាតិដែលថាសម្តេចទិញមនុស្ស ។ គាត់(**វ៉ាន សំរឿន**)មិនមែនជាទំនិញទេ ។ ឯកឧត្តម **វ៉ាន សំរឿន** ក៏មិនបានចាត់ទុកខ្លួនគាត់ជាទំនិញដែរ។ ឯកឧត្តម **វ៉ាន សំរឿន** គាត់មិនបាននិយាយអាក្រក់ពីគណបក្សគាត់ទេ។ សម្តេចបន្តថា ខ្ញុំសូមផ្តាំហើយខ្ញុំក៏បានប្រាប់ទៅបង **វ៉ាន សំរឿន** ថា បើបងមកជាមួយគណបក្សប្រជាជនកម្ពុជាសូមបងកុំវាយប្រហារបក្សដើម ហើយប្រសិនបើគេនិយាយប៉ះពាល់ទៅលើបងៗ គ្រាន់តែឆ្លើយថាជាសេរីភាពនយោបាយរបស់បុគ្គល ហើយខ្ញុំក៏បានផ្ញើសារទៅអ្នកនាំពាក្យគណបក្សប្រជាជន ត្រៀមឱ្យហើយថាមិនចាំបាច់និយាយអ្វីច្រើនត្រាពីគោរពសេរីភាពរបស់បុគ្គលទេ ។

ក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានប្រតិកម្មចំពោះចំណាត់ការលើសំណុំរឿងឪពុកម្តាយរបស់ឧកញ៉ា ថោង សាវ៉ាត់ របស់សាលាដំបូងរាជធានីភ្នំពេញ

ដោយសម្តេចស្នើឲ្យមានការធ្វើសវនកម្មនិងអធិការកិច្ចលើចំណាត់ការនេះដែលជាបឋមពិនិត្យទៅលើប្រធានសាលាដំបូងមួយនេះ ។

សម្តេចមានប្រសាសន៍ថា ខ្ញុំអំពាវនាវដ៏ទូទូចចំពោះឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យករណីទាក់ទងជាមួយនឹងសំណុំរឿងបទឧក្រិដ្ឋឃាតកម្មនៅទីក្រុងភ្នំពេញ។ រឿងនេះរឿងមិនធម្មតាទេ ។ សម្តេចបន្តថា សម្តេចពុំបានដាក់ការគាបសង្កត់ទៅលើតុលាការទេ។ ក៏ប៉ុន្តែគេហៅអង្គប្រឹក្សាអំណាចប្រឹក្សាគតិបត្តិ និង តុលាការ។ ទោះបីអង្គមួយណាក៏ដោយ នីតិណាមួយក៏ដោយវាមានទំនាក់ទំនងនឹងគ្នាមិនអាចនៅដាច់ចេញពីគ្នាបានទេ ។

សម្តេចបន្តថា រាជរដ្ឋាភិបាលបានប្រឹងដុតដៃដុតជើងបញ្ជាក់ម្ខាងដើម្បីតាមរកឃាតករសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជី ។ ទីចុងបំផុតយើងសម្រេចចាប់បានមួយសម្បុក ។ រឿងដែលមិនយល់គឺនៅត្រង់ថា ឲ្យឪពុកម្តាយរបស់មេក្លោងដែលបញ្ជាឃាតករដែលជាបំពិរទុកភាពលើបទចោទនេះឲ្យនៅក្រៅឃុំ ហើយការនៅក្រៅឃុំនេះធ្វើខុសនីតិវិធីទៅទៀត។ សម្តេចបន្ថែមថា សម្តេចបានទូរស័ព្ទទៅស្រុកលោកឧត្តមសេនីយ៍ **ជួន សុវណ្ណ** ស្នងការនគរបាលរាជធានីភ្នំពេញ ព្រោះគេកាន់កាប់សំណុំរឿងហ្នឹង។ លោក **ជួន សុវណ្ណ** បានជម្រាបសម្តេចថា អត់ដឹងដែរតុលាការគេសម្រេចដោះ។ សម្តេចបានសួរបញ្ជាក់បន្ថែមទៀតថា តើភ័ស្តុតាងរឹងមាំទេ? ។ លោក សុវណ្ណ ឆ្លើយថា ភស្តុតាងរឹងមាំណាស់។ ក្រោយមកសម្តេចបានឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ស ខេង** រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើការជាមួយ ឯកឧត្តម **អនុ វណ្ណឌុន** នាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា រឿងអីបានជាដោះលែងឲ្យនៅក្រៅឃុំ? ។ សម្តេចបានទទួលនូវការបកស្រាយរាក់ទាក់ថា ទី១.យកហេតុផលសុខភាព បើហេតុផលសុខភាពម៉េចក៏មិនយកមនុស្សទៅព្យាបាល។ ទី២.ថាជាបទល្មើសមជ្ឈិមទេ។ សម្តេចបានលើកជាសំណួរថា កាំភ្លើង ៨ ដើមគេចាត់ទុកជាបទល្មើសមជ្ឈិម? ចុះគ្រាន់តែកាន់ព្រួនម៉េចក៏វាជាបំផុត? ដល់នេះកាំភ្លើង ៨ ដើមបែរជានៅក្រៅឃុំ? ។

សម្តេចបន្តថា ខ្ញុំសង្ស័យណាស់ ។ ព្រោះថ្ងៃ ២០ ខែមករា សាលាឧទ្ធរណ៍គេប្រកាសថាមិនឲ្យនៅក្រៅឃុំទេ។ ថ្ងៃ ២១ ខែមករាមេធាវីរបស់ឪពុកម្តាយថោងសាវ៉ាត់ ប្តឹងទៅតុលាការកំពូលដើម្បីសុំនៅក្រៅឃុំ ។ ប៉ុន្តែតុលាការកំពូលគេពុំទាន់បានកាត់ថាទៅក្រៅឃុំ ឬអត់ឲ្យនៅក្រៅឃុំទេ។ បែរជានៅថ្ងៃទី ៥ ខែកុម្ភៈ មេធាវីការពារក្តីរបស់ឪពុកម្តាយ ថោង សាវ៉ាត់ ទៅសុំដកពាក្យពីតុលាការកំពូលយកត្រឡប់មកវិញ ។ ថ្ងៃទី ៦ ខែកុម្ភៈ គឺចេញដីកាឲ្យនៅក្រៅឃុំតែដោយយប់ថ្ងៃស្រុកមិនអាចចេញបាន ទើបចេញថ្ងៃសៅរ៍។ ល្បឿននៃការដោះស្រាយរឿងនេះគឺលឿនពេក។ លឿនរហូតដល់យើងគួរឆ្ងល់។ អ្វីទៅជាសាលដីការបស់តុលាការក្រុងខ្លួនឯង? ហើយអ្វីទៅជាសាលដីការបស់តុលាការសាលាឧទ្ធរណ៍ ? តើចៅក្រមដែលអនុញ្ញាតឲ្យនៅក្រៅឃុំបំពានលើសាលដីកាសាលាឧទ្ធរណ៍ និងតុលាការក្រុងខ្លួនឯងទេ? ។ ទាំងនេះសុទ្ធតែជាចំណោទនៃបញ្ហាទាំងអស់។

សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានស្នើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចាត់វិធានការបន្ទាន់លើសំណុំរឿងមួយនេះ

*ព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ សម្តេចតេជោ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅទីនោះសម្តេចបានថ្លែងទាក់ទងទៅដល់ករណីលោក ហ្គូនហ្សាឡីច ដេវីដសុន អាឡេសានដ្រូ (Gonzalez Davidson Alejandro) ជនជាតិអេស្ប៉ាញដែលជាអនុប្រធានអង្គការមាតាធម្មជាតិហើយត្រូវបានអញ្ជើញឲ្យចេញពីកម្ពុជាដោយសារតែការរស់នៅហួសទិដ្ឋាការ។

សម្តេចបានមានប្រសាសន៍ថា សូម្បីតែទិដ្ឋាការនៃរដ្ឋអធិបតេយ្យមួយត្រូវបានបំពានដោយអត្តាធិប្បាយមិនដឹងមកពីណា។ អ្នកដែលធ្វើអត្តាធិប្បាយមានតួនាទីអី? ។ កុំអង្គុយជាអង្គការក្រៅរដ្ឋាភិបាលមកអង្គុយលើក្បាលនីតិប្រតិបត្តិឱ្យសោះ ។



សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង



អ្វីដែលហៅថា ខ្លួនជាអង្គការក្រៅរដ្ឋាភិបាល? ស្រុកខ្មែរអង្គការក្រៅរដ្ឋាភិបាល ខ្លះដើរតួនាទីធំជាងរដ្ឋសភា ធំជាងរាជរដ្ឋាភិបាល ធំជាងតុលាការទៅទៀត ។ សម្តេចបន្តថា ច្បាស់ណាស់ រដ្ឋមួយគេមិនដែលឲ្យអ្នកឯងមកបំពានទេ។ សង្ឃឹមថា អ្នកនយោបាយនានាអាចយល់។ នេះជារដ្ឋអធិបតេយ្យមិនថាអ្នកហ្នឹងជាអ្នកណាទេ យើងចូលប្រទេសគេអត់ទិដ្ឋាការគេចាប់គេបណ្តេញចេញ។ បើធ្វើរដ្ឋអធិបតេយ្យ មួយគ្រាន់តែដើម្បីឲ្យគេបំពានតើធ្វើរដ្ឋអធិបតេយ្យធ្វើអី? ។ មិនថាជនបរទេស បំពានទេជនជាតិខ្មែរបំពានក៏ត្រូវមានទោសដែរ ។

សម្តេចក៏បានធ្វើសារនយោបាយទៅកាន់អ្នកនយោបាយនានាផងដែរថា សូម បញ្ជាក់ឲ្យហើយគឺគ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ ។ ជាក់ស្តែង សម័យលន់ នល់ នាំគ្នាគាំទ្រអាមេរិកទម្លាក់សម្តេចព្រះនរោត្តម សីហនុ ហើយ នៅទីចុងបំផុតសួរថាតើអាមេរិករត់ទេ? អាមេរិករត់ទៅបាត់ចោលណាស់ លន់ នល់ ឲ្យស្លាប់នៅស្រុកខ្មែរ ។ ដូច្នេះហើយបានជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ សរសេរ អត្ថបទមួយថា "កំហុសតែមួយគត់ គឺជឿអាមេរិក" ។ ឥឡូវនេះសួរថាអាមេរិក និង ប្រទេសមួយចំនួនរត់ចោលយើងមែន(ប្រទេសយើងមែន ដែលកំពុងហែកហូរដោយ សង្គ្រាម)ទេ? រត់បាត់អស់រលីង។ អ្នកដែលស្លាប់គឺប្រជាជនយើងមែនទេ ។ វាដូច ខ្មែរយើងនៅឆ្នាំ ១៩៧៥ អីចឹង ។

សម្តេចថ្លែងបន្តថា រឿងអស់ទាំងនេះត្រឹមតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោះស្រាយបានហើយ តែគេទៅខានដល់ព្រះមហាក្សត្រទៀត ។ ព្រះមហាក្សត្រចេញ លិខិតមកសម្តេចបានប្រាប់ទៅឯកឧត្តម ស ខេង ថា សរសេរប្រាង្សសម្តេច ផងប៉ុន្តែមិនសមទៅខានដល់ព្រះមហាក្សត្រទេ ព្រោះបញ្ហាអន្តោប្រវេសន៍ជា សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃចាត់ចែងទៅរាប់ហើយ ។ សម្តេចតេជោបានបន្តថា មានជនជាតិខ្មែរយើងខ្លះស្គាល់មិនគ្រប់អំពីអធិបតេយ្យទេ ។ ក្រសួងមហាផ្ទៃខាង ផ្នែកអន្តោប្រវេសន៍ទន់ភ្លន់អស់ប៉ុណ្ណឹងហើយ។ គេសុខចិត្តឲ្យនៅរហូតអស់ទិដ្ឋាការ រួចចេញទៅសិនទៅ ចាំសុំទិដ្ឋាការចូលមកវិញមក។ វាទាស់ខុសអី ចាំបាច់បង្កើត ស្ថានភាពនេះ។ ស្ថានភាពនេះតែគេបណ្តេញចេញហើយស្ថិតក្នុងបញ្ជីខ្មៅហើយគឺ មិនអាចចូលស្រុកខ្មែរវិញបានទេ។ សម្តេចបានមានប្រសាសន៍ថាម្តងម្កាងមិនមែនរដ្ឋ រណបទេ ប៉ុន្តែជារដ្ឋអធិបតេយ្យ។ មិនត្រឹមតែជនបរទេសបំពានទេ សូម្បីតែខ្មែរបំពាន ក៏ត្រូវតែមានទោសដែរ។ សម្តេចបញ្ជាក់ថា វាច្បាស់ណាស់រដ្ឋមួយគេមិនដែលឲ្យ អ្នកឯងបំពានទេហើយសង្ឃឹមថា អ្នកនយោបាយនានាអាចយល់។ នេះជារដ្ឋអធិបតេយ្យមិនថាអ្នកនោះជាអ្នកណាទេ តែធ្វើខុសច្បាប់ត្រូវតែមានទោស។

ដោយឡែកសម្តេចបានថ្លែងផងដែរទាក់ទងទៅដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រី ដែលមានកូនកូនកំពុងជាប់ពន្ធនាគារ។ សម្តេចបញ្ជាក់ថា ដោយយោងទៅលើការ សិក្សានៅក្នុងមន្ទីរឃុំឃាំងរបស់យើង ទណ្ឌិតមួយចំនួនជាស្ត្រីមានទាំងកូននៅជា

មួយ ហើយអ្នកខ្លះមានផ្ទៃពោះទៀត ដូចនេះនៅពេលកូនកើតមកក៏ស្ថិតនៅក្នុង មន្ទីរឃុំឃាំងបន្តទៀត ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា សម្តេចមិនបំពានច្បាប់ទេ សម្តេចចុះហត្ថលេខាថ្វាយព្រះមហាក្សត្រដើម្បីព្រះរាជទានលើកលែងទោសសម្រាប់អ្នកមានកូនកូន និងអ្នកមានផ្ទៃពោះដែលកំពុងរស់នៅក្នុងពន្ធនាគារ ។ ការងារនេះត្រូវឲ្យរួចអស់មុន ចូលឆ្នាំខ្មែរ។ បានសេចក្តីថាធ្វើកុំឲ្យមានអ្នកមានកូនកូនទៅរស់នៅក្នុងពន្ធនាគារជា មួយនឹងអ្នកមានផ្ទៃពោះ ហើយបើធ្វើបានអាចដោះលែងមួយចំនួនមុនបុណ្យសិទ្ធិ នារី ៨ មីនា ។

ជាមួយការប្រកាសនេះ សម្តេចតេជោក៏បានអំពាវនាវផងដែរចំពោះស្ត្រីទាំង អស់ដែលបានដោះលែងពីពន្ធនាគារហើយនោះ មិនត្រូវទៅប្រព្រឹត្តអំពើខុសច្បាប់ ទៀតឡើយ ។ សម្តេចបន្តថានេះជាការអនុវត្តការសាកល្បងមួយនៃការសម្អាត ពន្ធនាគារកុំឲ្យមានស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនកូននៅជាមួយ។ រឿងម្តាយជាប់ គុកជារឿងមួយ ប៉ុន្តែរឿងធំជាងគេគឺរឿងកូន ព្រោះស្ថានភាពនៅក្នុងមន្ទីរឃុំឃាំង ដែលហៅថាគុកហើយវាមិនដែលល្អទេ ។ តែអ្នកខ្លះជាប់គុកដើម្បីបានមេដាយពី វ៉ាស៊ីតោនអ្នកខ្លះជាប់គុកដើម្បីក្លាយជាវិះនារី ។

បើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅទូទាំងប្រទេសស្ត្រីដែល មានកូនកូននៅក្នុងគុកជាមួយ និងស្ត្រីមានផ្ទៃពោះមានសរុបចំនួន ៤០ នាក់។

*ព្រឹកថ្ងៃទី២៤ខែកុម្ភៈសម្តេចតេជោបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិ វាជាតិទីក្រុងស្អាតឆ្នាំ២០១៥ ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ កោះពេជ្រ ។ នាពេលនោះសម្តេចបានបញ្ជាក់ជាថ្មីទៀតទាក់ទងទៅនឹងគម្រោងវ៉ា អត្តិសន្តិស្ទឹងអារីងខេត្តកោះកុង។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំសូមបញ្ជាក់កុំនិយាយរឿងអារីង តទៅទៀត ។ ខ្ញុំមានគោលគំនិតថាទោះបីជាសិក្សាច្បាស់ឬមិនច្បាស់យ៉ាងណាក៏ ដោយ ពីនេះដល់ឆ្នាំ ២០១៨ អត់មានទេ។ អត់មានឱ្យធ្វើទេហើយគំនិតរបស់ខ្ញុំចង់ ទុកឱ្យក្មេងជំនាន់ក្រោយទៅ... ។

សម្តេចបានរំលឹកថា វាដូចជាវីទីតាញឹមនៅតំបន់ដីឆាតអញ្ចឹង បើគិតជាតម្លៃ មានរហូតដល់ ២០ពាន់លានដុល្លារអាមេរិក ប៉ុន្តែដើម្បីយក ២០ពាន់លានដុល្លារ យើងត្រូវអស់ព្រៃឈើប្រមាណជាង ២ ម៉ឺនហិកតា។ បើធ្វើគឺរលាយហើយ ហើយជា តំបន់ដីរស់នៅទៀតផង។ ទឹកសមុទ្រក៏នឹងក្លាយទៅជាពណ៌ក្រហម។ យើងបានគិតគូរ អំពីផលប្រយោជន៍សេដ្ឋកិច្ចជាមួយនិងបរិស្ថានមិនមែនខ្មែរមិនយល់នោះទេ។

សម្តេចបានបន្តថា សម្តេចធ្លាប់បានប្រាប់ហើយថាទាំងមានសរសេរលិខិត ទៅកាន់រដ្ឋសភាទៀត ដើម្បីបញ្ជាក់ថាមិនទាន់មានសេចក្តីសម្រេចណាមួយអំពី អារីងនោះទេ។



សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៤ និងលើកទិសដៅឆ្នាំ ២០១៥ របស់ក្រសួងមហាផ្ទៃ

សម្តេចបានបន្ថែមថាប្រទេសនេះជាប្រទេសខ្មែរ ហើយសម្តេចក៏បានមើលការឆ្លើយឆ្លងរវាងកងកម្លាំង សាយសំនេរ (រដ្ឋមន្ត្រីក្រសួងបរិស្ថាន) និងលោក ហ្វ្រង់ ស្ទ័រកូតាំងកងអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា។ ខ្មែរក៏ចេះធ្វើការងារដែរហើយក៏ចេះស្រឡាញ់ព្រៃឈើរបស់ខ្លួនដែរ មិនមែនចាំតែឲ្យបរទេសមកប្រដៅនោះទេ ហើយក៏គ្មានអ្នកណាស្រឡាញ់ខ្មែរ ដូចខ្មែរស្រឡាញ់ខ្មែរដែរ។ សម្តេចបន្តថាលោក កូតាំងមានចាំទេ នៅពេលជួបជាមួយសម្តេចនៅផ្ទះ។ សម្តេចបានប្រាប់ថាអឺរ៉ុបកាប់ឈើឡើងអស់រលីងហើយ មកប្រដៅពួកអាស៊ី។ យើងទទួលយកនូវអនុសាសន៍តែ ក៏កុហ្នសហគមន៍។ សម្តេចបន្តថាស្រឡាញ់ខ្មែរវាជ្រុលពេក ស្រឡាញ់ដល់ថ្នាក់គេចុះទៅសិក្សាតំបន់អាជីវ ជនបរទេសទៅចាប់អាជ្ញាធរសាធារណៈ។ សូមបញ្ជាក់ថាខ្មែរក៏ចេះស្រឡាញ់ទឹកដីរបស់ខ្មែរដែរ មិនមែនចាំតែអ្នកណាប្រដៅបានចេះធ្វើនោះទេ។

សម្តេចតេជោបានបន្តថា រដ្ឋអធិបតេយ្យគឺ ធ្វើទាល់តែឈ្នះ យើងមិនចង់ឈ្នះ ចាញ់អីទេ ក៏ប៉ុន្តែច្បាប់គឺច្បាប់។ រដ្ឋអធិបតេយ្យគឺអធិបតេយ្យ។ យើងប្រឹងតែអភិវឌ្ឍន៍តែការអភិវឌ្ឍណាក៏ដោយក៏មានសម្ពាធបរិស្ថានរបស់វា ប៉ុន្តែយើងខិតខំកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ សូមលើកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើលិខិតមួយជូនសម្តេចអគ្គមហាពញាចក្រ **ហេង សំរិទ្ធ** ប្រធានរដ្ឋសភាកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ពីគម្រោងសាងសង់វារីអគ្គិសនីស្ទឹងអាជីវនៅក្នុងខេត្តកោះកុង។ លិខិតបានបញ្ជាក់ថាគម្រោងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាវាយតម្លៃផលប៉ះពាល់សង្គមនិងបរិស្ថាននៅឡើយទេ រហូតមកដល់ពេលនេះ។ លិខិតបន្តថាជារដ្ឋាភិបាលចាត់ទុកតំបន់អាជីវជាទ្រព្យសម្បត្តិដ៏វិសេសវិសាលដែលត្រូវធ្វើការអភិវឌ្ឍ និងអភិរក្សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ទោះបីជាមានបុគ្គលគម្រោងវារីអគ្គិសនីនេះក៏ដោយ ក៏ការប្រែក្លាយតំបន់អាជីវជាតំបន់អេកូទេសចរណ៍គឺជារបៀបវារៈដែលរាជរដ្ឋាភិបាលកំពុងគិតគូរ និងប្តេជ្ញាអនុវត្តឱ្យបាន។ ការការពារនិងគ្រប់គ្រងធនធានធម្មជាតិគឺជារបៀបវារៈដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល។

គួររំលឹកថានៅក្នុងខែកុម្ភៈនេះដែរតាមរយៈវេទិកាមួយចំនួនសម្តេចតេជោ **ហ៊ុន សែន** ក៏បានណែនាំដល់អាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកឱ្យជំរុញការតភ្ជាប់ចរន្តអគ្គិសនីដែលមានតម្លៃថោក (៦១០/១គីឡូវ៉ាត់ម៉ោង) និងតបណ្តាញទឹកឱ្យដល់ផ្ទះជួលដែលកម្មករកំពុងស្នាក់នៅ។ ទន្ទឹមនេះ ក៏បានអំពាវនាវដល់ក្រុមហ៊ុន និងអ្នកប្រកបរបរដឹកជញ្ជូនទាំងឡាយ គប្បីបញ្ចុះថ្លៃដឹកជញ្ជូន នៅពេលដែលប្រេងឥន្ធនៈបានចុះថ្លៃហើយនោះ។ ប្រការនេះបានឆ្លុះបញ្ចាំងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះការលំបាករបស់ប្រជាជន ជាពិសេសប្រជាជនដែលមានប្រាក់ចំណូលទាប។

*រសៀលថ្ងៃទី ២៥ ខែកុម្ភៈ សម្តេចតេជោបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៤ និងលើកទិសដៅឆ្នាំ ២០១៥ របស់ក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះសម្តេចបានថ្លែងទាក់ទងទៅនឹងចំណុចសំខាន់ៗជាច្រើន ក្នុងនោះក៏មានទាក់ទងទៅនឹងច្បាប់បោះឆ្នោត , អព្យាក្រឹតភាពរបស់កងកម្លាំងប្រដាប់អាវុធ ។ល។

សម្តេចបានលើកឡើងថា ដើម្បីបញ្ចៀសបាននូវរឿងរាល់ពេលដែលតែងតែមានការធ្វើពហិការមិនចូលរួមក្នុងសម័យប្រជុំដំបូងរបស់រដ្ឋសភានោះ ដូចនេះច្បាប់បោះឆ្នោតដែលនឹងត្រូវដាក់ជូនរដ្ឋសភាអនុម័តនៅពេលខាងមុខ គួរដាក់បញ្ចូលឲ្យហើយនូវការចែងថា "សមាជិកសភានៃគណបក្សនយោបាយណាដែលមិនចូលរួមប្រជុំសភាតាមការកោះប្រជុំរបស់**ព្រះមហាក្សត្រ** ត្រូវចាត់ទុកថាជាការបោះបង់ចោលអាសនៈ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវយកអាសនៈនោះទៅចែកជូនគណបក្សដែលចូលរួមការបោះឆ្នោត" ។

សម្តេចបានបញ្ជាក់ដោយស្មើឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ស ខេង** រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាតំណាងឲ្យប្រធានក្រុមសមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលត្រូវជួបជាមួយឯកឧត្តម សម រង្ស៊ី ប្រធានក្រុមសភាគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ២៨ កុម្ភៈ ខាងមុខដើម្បីបញ្ចប់សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីនោះឲ្យដាក់ចំណុចនេះចូលឲ្យហើយ។ សម្តេចតេជោបានបង្ហាញហេតុផលថា បើមិនដាក់ចំណុចនេះចូលទេ បញ្ហាមិនចប់ទេ។ ចាញ់ហើយធ្វើទៀត (ពហិការមិនចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា) ទោះបីវិសោធនកម្មច្បាប់បោះឆ្នោតរាប់ជាតិទៀតក៏មិនចប់ដែរ។ ដាក់ស្តែងការបោះឆ្នោតឆ្នាំ២០១៣កន្លងទៅបានអូសបន្លាយពេលជាងមួយឆ្នាំ ហើយចុងក្រោយអ្វីដែលព្រមព្រៀងគ្នានោះគឺដូចគ្នាទៅនឹងអ្វីដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃ ១៥ និង ១៦ ហើយចុងក្រោយថ្មីតែមួយចំណុចគត់គឺបន្ថែមឲ្យមានគណៈកម្មការទី ១០ នៃរដ្ឋសភា។ សម្តេចបន្តថា ការធ្វើបែបនេះមិនមែនសម្រាប់តែគណបក្សទាំងពីរទេ តែគឺសម្រាប់គណបក្សផ្សេងៗទៀតដែលចូលរួមបោះឆ្នោតនាពេលអនាគតព្រោះកម្ពុជាមិនមែនមានគណបក្សតែ ២ នោះទេ។

សម្តេចក៏បានបញ្ជាក់ទៀតថាបញ្ហាចូលប្រជុំសភាលើកដំបូងនេះទី១ គឺអ្នកត្រូវគោរពចំពោះ**ព្រះមហាក្សត្រ**។ ជាការខុសឆ្គងធ្ងន់ធ្ងរណាស់ព្រោះអ្នកដែលមានសិទ្ធិកោះប្រជុំសភាលើកដំបូងគឺមានតែ **ព្រះមហាក្សត្រ** ដូចនេះបើអ្នកមិនចូលប្រជុំមានន័យស្មើនឹងអ្នកឯងកំពុងប្រមាថ**ព្រះមហាក្សត្រ**។ ទី២ គឺមិនគោរពនូវរាស្ត្ររាស្ត្របោះឆ្នោតឲ្យអ្នកឯងចូលអង្គុយនៅក្នុងរដ្ឋសភាមិនមែនឲ្យទៅអង្គុយនៅតាមចិញ្ចើមថ្នល់នោះទេ និងទី៣ គឺដើម្បីធានានូវនិរន្តរភាពអំណាចសាធារណៈ។

ជាមួយនេះសម្តេចក៏បានស្នើឲ្យមានការបញ្ចូលចំណុចមួយចំនួននៅក្នុងទោស

បញ្ញត្តិសម្រាប់អ្នកដែលប្រព្រឹត្តល្មើស។ សម្តេចបានលើកជាឧទាហរណ៍ថា ដូចជាករណីមុនការបោះឆ្នោតឆ្នាំ ២០១៣ មុនពេលបោះឆ្នោតតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានអ្នកទៅបង្ខូចលាចលអំពីបញ្ហាទឹកខ្មៅ,ការជេរប្រមាថការលាបពណ៌ឲ្យគ្នា។អ្នកធ្វើសកម្មភាពនេះ គឺត្រូវតែដាក់ទោសទណ្ឌ ហើយមិនត្រូវដាក់ត្រឹមពិន័យជាប្រាក់ប៉ុណ្ណោះទេគឺត្រូវតែដាក់ទោសដ៏ធ្ងន់ធ្ងរដូចជាការបណ្តេញចេញ ឬការមិនឲ្យជាប់ជាតំណាងរាស្ត្រជាដើម ព្រោះបើមិនដាក់ទោសទណ្ឌទេ គឺមិនអាចបញ្ចប់នូវវប្បធម៌លាបពណ៌ឲ្យគ្នាបានឡើយ។

ពាក់ព័ន្ធបញ្ហាច្បាប់បោះឆ្នោតនេះដែរសម្តេចតេជោ ក៏បានស្នើឲ្យក្រុមចរចានៃគណបក្សទាំងពីរបញ្ចប់ការជួបគ្នាត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ហើយចំណុចដែលមិនត្រូវគ្នា ដាក់បញ្ជូនទៅរដ្ឋសភាធ្វើការបោះឆ្នោតសម្រេចដោយដាក់ជាពីរ។ មួយជំហររបស់គណបក្សប្រជាជន និងមួយទៀតជំហររបស់គណបក្សសង្គ្រោះជាតិ ហើយធ្វើការបោះឆ្នោត។ បើមិនត្រូវគ្នាទេ យកច្បាប់ចាស់មកប្រើឡើងវិញ ព្រោះច្បាប់ចែងបែបនេះ ។

ពាក់ព័ន្ធបញ្ហានេះផងដែរ សម្តេចតេជោក៏បានរំលឹកអំពីអំពីសភាពការណ៍កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ថាបន្ទាប់ពីការបោះឆ្នោតមក ទើបតែមកដល់ឆមាសទី ២ ឆ្នាំ ២០១៤ ប៉ុណ្ណោះដែលយើងបានស្គាល់នូវសភាពការណ៍ស្ងប់ស្ងាត់បន្ទាប់ពីមានការស្រុះស្រួលគ្នាខាងនយោបាយ។ ប៉ុន្តែមុននេះការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈអំណាចប្រជាជន ឬបដិវត្តន៍ពណ៌ ដោយគេបានលើកឡើងថាឆ្នាំ ២០១៣ គឺជាឆ្នាំល្អបំផុតសម្រាប់ប្តូរ **ហ៊ុន សែន** ចេញពីអំណាច ។ នៅពេលនោះមជ្ឈដ្ឋានខាងក្រៅបានលើកសំណួរ២១ទី១.តើគណបក្សប្រជាជនកម្ពុជាគ្រូបរួមគ្នាឬអត់? ចម្លើយថាគណបក្សប្រជាជនគ្រូបរួមគ្នាល្អណាស់។ទី២.តើកងកម្លាំងប្រដាប់អាវុធគេនៅគាំទ្រនាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលឬអត់? ចម្លើយតបទៅវិញថាមិនច្បាស់ទេ ។ ហេតុនេះហើយទើបយើងសន្និដ្ឋានថាបាតុកម្មថ្ងៃទី ១៥, ១៦, ១៧ ខែកញ្ញា ឆ្នាំ ២០១៤ គឺជាការធ្វើតេស្តស្ថានភាពកងកម្លាំងប្រដាប់អាវុធ ។

សម្តេចបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអាចអព្យាក្រឹតបានតែចំពោះមុខគណបក្សនិងគណបក្សតែប៉ុណ្ណោះ ប៉ុន្តែមិនអាចអព្យាក្រឹតបានរវាងម្ខាងជាគណបក្សនយោបាយ ហើយម្ខាងទៀតជារដ្ឋាភិបាលនោះទេ។ សូមជម្រាបជូនឲ្យច្បាស់ នេះជាសារនយោបាយមួយចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ។ កង

កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលសាធារណៈបង្កើតឡើងសម្រាប់ការពាររដ្ឋធម្មនុញ្ញការពារជាតិ និងការពារសន្តិសុខជាតិ។ អ្នកដែលប្រតិបត្តិរដ្ឋធម្មនុញ្ញគឺរាជរដ្ឋាភិបាលប្រព័ន្ធតុលាការនិងផ្នែកផ្សេងៗដទៃទៀត។អំណាចសាធារណៈមិនអាចបំពានបានទេ ។


សម្តេចបានសង្កត់ធ្ងន់ថា " នៅទីនេះខ្ញុំសូមបញ្ជាក់ជូនអស់លោកឱ្យបានជ្រាបទាំងកងទ័ព ទាំងឧត្តម ទាំងអាវុធហត្ថនិងរដ្ឋបាលស៊ីវិលទាំងអស់ គឺមិនអាចអព្យាក្រឹតរវាងបក្សនយោបាយ និងរដ្ឋាភិបាលបានទេ ព្រោះនេះជាឧបករណ៍ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ ការពារសន្តិភាពប្រទេស ។ ខ្ញុំសូមកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធដែលបានយល់អំពីតួនាទីអព្យាក្រឹតរបស់ខ្លួន " ។ សម្តេចបញ្ជាក់ថា អព្យាក្រឹតភាពតែរវាងគណបក្សនយោបាយបានហើយ បើបក្សនយោបាយបំផុសមនុស្សចូលកាន់កាប់ទីស្តីការគណៈរដ្ឋមន្ត្រី កាន់កាប់ក្រសួងនានា ចាប់រដ្ឋមន្ត្រីចូលបន្ទាយទាហានហើយនោះ រាជរដ្ឋាភិបាលមិននៅស្ងៀមទេ ព្រោះរដ្ឋធម្មនុញ្ញ និងច្បាប់ត្រូវបានបំពានហើយ។ កម្លាំងប្រដាប់អាវុធ រដ្ឋបាលស៊ីវិលដែលបង្កើតឡើងគឺដើម្បីការពារច្បាប់ ការពាររដ្ឋធម្មនុញ្ញ ហើយអ្នកដែលប្រតិបត្តិរដ្ឋធម្មនុញ្ញ គឺរាជរដ្ឋាភិបាលនោះឯង ។

សម្តេចបានបន្តដោយអំពាវនាវដល់គ្រប់ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ត្រូវរក្សាឱ្យបាននូវជីវភាពជាប្រក្រតីនៃដំណើរការសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន តែក៏បានព្រមានដល់បរទេសមួយចំនួនដែលមានចេតនាមិនល្អចំពោះកម្ពុជាផងដែរ។ សម្តេចបញ្ជាក់ថា ត្រូវមើលឱ្យច្បាស់ថាទីនេះមិនមែនជាអ៊ុយក្រែន មិនមែនជាលីប៊ី ប៉ុន្តែនេះជាកម្ពុជា។ សម្តេចបន្តថាបដិវត្តន៍ពណ៌ត្រូវបានគេធ្វើនៅគ្រប់ទីកន្លែង ហើយគេច្រើនយកអព្យាក្រឹតបន្ថែមកម្មកងកម្លាំងប្រដាប់អាវុធ រវាងបក្សនយោបាយ និងរដ្ឋបាលស៊ីវិល រវាងបក្សនយោបាយ និងរដ្ឋាភិបាលដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែនៅទីនេះសម្តេចសូមបញ្ជាក់ថាកងកម្លាំងប្រដាប់អាវុធមិនអាចអព្យាក្រឹតនៅចំពោះមុខបក្សនយោបាយនិងរដ្ឋាភិបាលបានទេ។អស់លោកគឺជាឧបករណ៍ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ ការពារសន្តិសុខរបស់ប្រទេស។នៅកម្ពុជាមិនអនុញ្ញាតឲ្យមានការធ្វើបដិវត្តន៍ពណ៌ឡើយ។ប្រជាធិបតេយ្យត្រូវតែគោរព តែមិនអនុញ្ញាតឲ្យមានអំពើល្មើសច្បាប់បានឡើយ ។




សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ

ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវកាន់តែរឹងមាំនិងរីកចម្រើនឡើង



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ទទួលជួបសវនាការ
ជាមួយ ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន**



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ទទួលជួបសវនាការ
ជាមួយ ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន**

ពីថ្ងៃទី២៦ ដល់ ២៧ ខែកុម្ភៈ ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលស្ថិតនៅភូមិផងរូបងជាមួយ ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ព្រះរាជាអនុញ្ញាតចូលក្រាបបង្គំគាល់ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅមហាប្រាសាទទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង។

នៅក្នុងឱកាសនេះ ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ព្រះករុណាជាអម្ចាស់ជាទីគោរពសក្ការៈ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗកម្ពុជាជាច្រើនរូប រួមមាន ៖ សម្តេចចៅហ្វាវាំង វររៀងជ័យ អធិបតី ស្រីង្វារ **គង់ សំអុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ឡៅ ធាន្យ** រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ហោ ណាំហុន** រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី **បង ប្រសិទ្ធ** រដ្ឋមន្ត្រី ឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម **ម៉ែ ម៉ុនហេង** រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម **ត្រាំ អ៊ុយតី** រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម **ហង់ ជួនណារ៉ុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តមជាតិស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ។

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ ព្រះករុណាបានសម្តែងនូវព្រះរាជហឫទ័យសប្បាយរីករាយចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់អមដំណើរនៅព្រះរាជាណាចក្រកម្ពុជាពេលនេះ ព្រមទាំងមានព្រះរាជបន្ទូលថា តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ នឹងធ្វើឱ្យទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសដែលមានភូមិផងរូបងជាមួយគ្នាទាំងពីរ កម្ពុជា-ឡាវ កាន់តែត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំងពីរនៃសេសជាផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ កម្ពុជា-ឡាវ។

ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** បានថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ព្រះករុណាជាអម្ចាស់ជីវិតលើក្បូង **ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា** ជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ ។

ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** មានប្រសាសន៍ទូលថ្វាយថាព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់រស់ព្រះករុណា **ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **ព្រះវររាជ មាតាជាតិខ្មែរ** ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានធ្វើឱ្យប្រទេសកម្ពុជា មានសុខ សន្តិភាព ពេញលេញ ស្ថិរភាពនយោបាយល្អ ប្រជាជនកម្ពុជារស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ជាពិសេសបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ឥតឈប់ឈរលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ បានធ្វើឱ្យកិត្តិយស និងកិត្តិនាមរបស់ប្រទេសកម្ពុជាស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** ក៏បានក្រាបបង្គំយាង **ព្រះករុណាជាអម្ចាស់ជីវិតលើក្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា** យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមពេលវេលាសមស្របណាមួយនៅពេលខាងមុខនេះ។

នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ ភាគីទាំងពីរបានសម្តែងនូវកិត្តិសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសភូមិផងរូបងជាមួយគ្នាទាំងពីរ កាន់តែត្រូវបានពង្រឹងពង្រីក និងរឹងមាំថែមទៀត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ហើយរបស់ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** មកព្រះរាជាណាចក្រកម្ពុជាលើកទី១ គឺកាលពីឆ្នាំ ២០០៦ ដែលទាំងពីរលើកនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់**ព្រះករុណាជាអម្ចាស់ជីវិតលើក្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា** ។ ដោយឡែក ព្រះករុណា **ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា** ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ ២០០៦ កន្លងមកនេះ ក៏ធ្លាប់បានយាងបំពេញព្រះរាជទស្សនកិច្ចម្តងរួចមកហើយដែរនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានធ្វើឡើងតបតាមការយាងរបស់ ឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន**។

នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម **ជុំម៉ាណី សៃយ៉ាសន** ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅមានរដ្ឋសភា ។

សម្តេចត្រី **ហ៊ុន សែន** បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមានឯកឧត្តមប្រធានរដ្ឋ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវមកធ្វើទស្សនកិច្ចនៅកម្ពុជា ដែលនេះជាការបង្ហាញនូវការបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ឱ្យរឹងមាំថែមមួយកម្រិតទៀត។ សម្តេចត្រីបន្តថា ឡាវគឺជាមិត្ត



ឯកឧត្តម សាវណ្ណ ឌី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ជុំម៉ាណី សែយ៉ាសន

ចាស់ ជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់កម្ពុជា ដូច្នេះហើយសម្តេចសូមវាយតម្លៃខ្ពស់ ចំពោះទស្សនកិច្ចដ៏ខ្ពស់នេះ ដែលធ្វើឱ្យប្រទេសទាំងពីរកម្ពុជា-ឡាវ កាន់តែមាន ភាពស្និទ្ធស្នាល និងរឹងមាំទ្វេដង ។ សម្តេចចក្រីបានអបអរសាទរចំពោះជោគជ័យ ដែលឡាវសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្ពោះទៅរកវិបុលភាពយ៉ាង ឆាប់រហ័ស។ សម្តេចចក្រីបន្ថែមថាប្រទេសកម្ពុជាគាំទ្រចំពោះជោគជ័យដែលរដ្ឋាភិបាលប្រទេសទាំងពីរបានអនុវត្តនូវកិច្ចព្រមព្រៀងជាមួយគ្នាក្នុងមក សំដៅនាំមក នូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំងសងខាង។ ដោយឡែករដ្ឋសភាកម្ពុជា មានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ សំដៅពង្រឹងតាមរយៈការ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ។

ឯកឧត្តម ជុំម៉ាណី សែយ៉ាសន បានវាយតម្លៃខ្ពស់ចំពោះជោគជ័យ ដែលផ្ទុក ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា បានរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស កម្ពុជាឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមក៏បានកោតសរសើរចំពោះ ការឯកភាពជាតិរវាងគណបក្សនយោបាយនៅក្នុងរដ្ឋសភា ដែលជាមាគ៌ាដឹកនាំ ប្រទេសទៅកាន់ការអភិវឌ្ឍន៍និងមានកិត្យានុភាពទាំងនៅក្នុងតំបន់ និងពិភពលោក ។

នៅល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ឯកឧត្តម ជុំម៉ាណី សែយ៉ាសន ក៏បានអញ្ជើញ ជួបពិភាក្សា ការងារជាមួយសម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជុំម៉ាណី សែយ៉ាសន បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ថា ឯកឧត្តមធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០០៧។ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកាន់ប្រទេសកម្ពុជានៅពេលនេះ ឯកឧត្តមបានសង្កេតឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងណាស់ដែលតាមរយៈនេះឯកឧត្តមសូម សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ពិសេសចូលរួមអបអរសាទរជូន ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីក ចម្រើនយ៉ាងឆាប់រហ័សបំផុតក្នុងរយៈពេលដ៏ខ្លីមកនេះ។

ឯកឧត្តមក៏បានសម្តែងនូវការថ្លែងនូវអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និង ប្រជាជនកម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ដំណើរទស្សនកិច្ចទាំងលក្ខណៈផ្លូវរដ្ឋ និងផ្លូវបក្សរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ និងសូមសម្តែងនូវការចូលរួមអបអរសាទរចំពោះលទ្ធផលដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន កម្ពុជាដែលបានបញ្ចប់ទៅកាលពីពេលកន្លងទៅថ្មីៗនេះ។

នៅក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមប្រធានរដ្ឋឡាវ ដែលបានមាន ប្រសាសន៍គាំទ្រនូវរាល់សមិទ្ធផលទាំងឡាយដែលកម្ពុជាសម្រេចបាន ។ សម្តេច តេជោ **ហ៊ុន សែន** មានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផលនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ។ សម្តេចតេជោ មានប្រសាសន៍បន្តថា សេដ្ឋកិច្ចរបស់ប្រទេសឡាវមានកំណើនខ្ពស់ជាងគេបើ ប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានតាមរយៈនេះ សម្តេចសូមសម្តែងនូវ ការចូលរួមអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នោះ ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ **ហ៊ុន សែន** បានស្នើដល់ឯកឧត្តម

ប្រធានរដ្ឋឡាវធ្វើយ៉ាងណាជំរុញដល់ភាគីពាក់ព័ន្ធរបស់ប្រទេសទាំងពីរ បង្កើននូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីក ចម្រើនទ្វេដងថែមទៀត ។

នាសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម **សាវណ្ណ ឌី** ប្រធានស្តីទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម **ជុំម៉ាណី សែយ៉ាសន** ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋាគារសូហ្វី- តែល រាជធានីភ្នំពេញ។

ឯកឧត្តម **សាវណ្ណ ឌី** ប្រធានស្តីទីព្រឹទ្ធសភាបានមានប្រសាសន៍ថាក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជានិងជូសឱ្យសមាជិកសមាជិកាព្រឹទ្ធសភាព្រមទាំងប្រជាជនកម្ពុជាសូមសម្តែង នូវមេរោសព្រេងនាសប្បាយរីករាយ និងការស្វាគមន៍កក់ក្តៅជាទីបំផុតចំពោះឯក- ឧត្តម ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីរួម ចំណែកក្នុងការពង្រឹងព្រឹក្សាសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និង ឡាវឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ គឺជាស្នាព្រះហស្តគតិព្រះមហាក្សត្រនៃ **ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ** និងថ្នាក់ដឹកនាំឡាវពីជំនាន់មុន។ ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការនេះបានពូនព្រំឱ្យកាន់តែប្រសើរឡើងជានិច្ច ហើយកម្ពុជាបាន ចាត់ទុកថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ឡាវ គឺជាមរតកដ៏ថ្លៃថ្លាសម្រាប់ប្រជាជាតិកម្ពុ ជានាពេលនេះ ក៏ដូចជាជំនាន់ក្រោយៗទៀត។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ជាទីគួរកាលរាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកប្រទេសឡាវជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូន និងជាអ្នកជិតខាងល្អ ហើយត្រៀមគ្រប់លក្ខណសម្បត្តិបន្តជួយគាំទ្រទៅវិញទៅមកទាំងក្នុងពេលបច្ចុប្បន្ន និងក៏ដូចជាពេលអនាគត។ ចំពោះបញ្ហាព្រំដែន ប្រទេសទាំងពីរបានខិតខំសម្រេច បាន ៨៦% លើព្រំដែនដែលមានប្រវែងសរុប ៤៥០ គីឡូម៉ែត្រ។ គណៈកម្មការចម្រុះ ព្រំដែននៃប្រទេសទាំងពីរនឹងបន្តខិតខំបញ្ចប់នូវចំណុចសេសសល់ ដើម្បីប្រែក្លាយ ព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្តិភាពស្ថិរភាពមិត្តភាពកិច្ចសហប្រតិបត្តិការ និងសេដ្ឋកិច្ច។

ក្នុងជំនួបនោះ ឯកឧត្តម **ជុំម៉ាណី សែយ៉ាសន** បានវាយតម្លៃខ្ពស់ និងកោត សរសើរចំពោះការរីកចម្រើន និងសមិទ្ធផលនានាក្នុងការកសាងប្រទេសជាតិឡើង វិញ ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ព្រះ មហាក្សត្រក៏ដូចជាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះគោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក នាំដ៏ត្រឹមត្រូវដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមានការកែលម្អ និងរីក ចម្រើន។ ក្នុងឱកាសនោះឯកឧត្តមបានលើកឡើងអំពីសភាពការណ៍អន្តរជាតិដែល មានការច្របូកច្របល់នាពេលបច្ចុប្បន្ន ក៏ពិតមែន ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបាន គ្រប់គ្រងសភាពការណ៍បានល្អ នឹងដឹកនាំប្រទេសមានការឈានឡើង ហើយ សភាពការណ៍សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍន៍របស់កម្ពុជា ក៏មានការរីកចម្រើននូវ គ្រប់វិស័យនិងមានភាពរឹងមាំផងដែរ។ ទន្ទឹមនឹងនោះឯកឧត្តមបានសម្តែងការពេញ ចិត្ត និងសូមកោតសរសើរនូវភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយបានចាត់ទុកថា នេះជាសមិទ្ធផលមួយ យ៉ាងធំធេង។ ឯកឧត្តមប្រធានរដ្ឋក៏បានលើកឡើងអំពីទំនាក់ទំនងទ្វេភាគី គឺឯក- ភាពទៅតាមយោបល់របស់ភាគីកម្ពុជា គឺមានបញ្ហាអ្វីក៏ដោយ ក៏ភាគីទាំងពីរមានការ ជួបប្រជុំ និងពិភាក្សាគ្នាដើម្បីចូលរួមក្នុងដំណោះស្រាយទៅវិញទៅមក។ ឯកឧត្តម មានការពេញចិត្តចំពោះលទ្ធផលនៃទំនាក់ទំនងការទូតនេះ ដែលប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកា និងបានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និង ពាណិជ្ជកម្មដោយទទួលបានលទ្ធផលជាផ្លែផ្កា។ ឯកឧត្តមបានមានប្រសាសន៍បន្ត ថាក្នុងនាមជាប្រទេសជិតខាងនឹងគ្នា និងជាបងប្អូនត្រូវចេះមានមេរោសព្រេងនាសនឹង គ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ។

ឯកឧត្តម ស ខេង ៖ ឆ្នាំ ២០១៥ ជាឆ្នាំអនុវត្តកំណែទម្រង់ស៊ីជម្រៅ



ឯកឧត្តម ស ខេង ក្នុងឱកាសបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០១៤ និងទិសដៅការងារឆ្នាំ ២០១៥ របស់ក្រសួងមហាផ្ទៃ

កាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នាក្រសួងមហាផ្ទៃមានការប្រារព្ធសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០១៤ និងទិសដៅការងារឆ្នាំ ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងឱកាសបើកសន្និបាតថា សន្និបាតស្តីពីលទ្ធផលការងារឆ្នាំ ២០១៤ និងទិសដៅការងារឆ្នាំ ២០១៥ របស់ក្រសួងមហាផ្ទៃគឺមានសារៈសំខាន់ណាស់ដោយសារតែឆ្នាំ ២០១៤ នេះគឺជាឆ្នាំដែលអនុវត្តកំណែទម្រង់ស៊ីជម្រៅ ។ ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៥បានបង្កើតក្រោយការបោះឆ្នោត ក្រសួងមហាផ្ទៃបានកំណត់រួចហើយថា ត្រូវតែអនុវត្តនូវយោបាយកំណែទម្រង់ស៊ីជម្រៅនៅគ្រប់វិស័យ ប៉ុន្តែស្ថានភាពនយោបាយមិនអនុគ្រោះសម្រាប់កម្ពុជា។ ដល់ឆ្នាំ ២០១៥ នេះ គឺជាឆ្នាំដែលយើងរួមគ្នាដើម្បីអនុវត្តនយោបាយកំណែទម្រង់លើគ្រប់វិស័យឲ្យបានស៊ីជម្រៅ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបន្តថា សន្និបាតលើកនេះគឺពិតជាមានអត្ថន័យជ្រាលជ្រៅ និងក៏ជាឱកាសដ៏មានតម្លៃដើម្បីរួមគ្នាធ្វើការវាយតម្លៃអំពីសមិទ្ធផលនិងបញ្ហាប្រឈមនានាក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងនៅក្នុងឱកាសបិទសន្និបាតក្រសួងមហាផ្ទៃកាលពីឆ្នាំ ២០១៤ កន្លងទៅ ។ លើមូលដ្ឋានលទ្ធផល និងការយល់ដឹងអំពីបញ្ហាប្រឈមយើងនឹងរួមគ្នាដើម្បីកំណត់ទិសដៅការងារឆ្នាំ ២០១៥ ដើម្បីបន្តអនុវត្តកំណែទម្រង់នានាក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ឲ្យបានតែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងដំណើរការកែទម្រង់នៃក្រសួងមហាផ្ទៃ យើងបាននិងកំពុងខិតខំពិនិត្យមើលឡើងវិញអំពីរចនាសម្ព័ន្ធតួនាទី ភារកិច្ចនិងរបៀបរបបការងារដែលមកដល់ពេលនេះសេចក្តីព្រាងអនុក្រឹត្យចែងអំពីតួនាទីភារកិច្ចរបស់ក្រសួង របស់អគ្គនាយកដ្ឋាននានា និងរបស់នាយកដ្ឋាននានាត្រូវបានបញ្ចប់ហើយ ។ ដូច្នេះយើងនឹងបន្តធ្វើការងារនេះឲ្យបានចប់សព្វគ្រប់នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងន័យថាធ្វើឲ្យក្រសួងមហាផ្ទៃកាន់តែមានការទទួលខុសត្រូវច្បាស់លាស់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលឲ្យបានកាន់តែល្អតាមតួនាទីភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន។ ទន្ទឹមនេះក្រសួងមហាផ្ទៃក៏បាននិងកំពុងខិតខំកសាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់អគ្គនាយកដ្ឋាននីមួយៗដើម្បីធ្វើជាមូលដ្ឋាន ឬក៏ជាផែនទីបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ចដែលកំណត់ដោយអនុក្រឹត្យនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ក្រៅពីកិច្ចការខាងលើនេះក៏មានកិច្ចការមួយចំនួនទៀតត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តហើយទទួលបានផលគួរជាទីពេញចិត្តដូចជាការផ្តល់អត្តសញ្ញាណប័ណ្ណលេខ ក្រសួងបានខិតខំធ្វើឲ្យការផ្តល់

អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនេះបានគ្រប់ចំនួន ធានាដល់ការបម្រើដីភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានចូលរួមក្នុងដីភាពនយោបាយផង។ ចំពោះការផ្តល់លិខិតឆ្លងដែនសម្រាប់ពលករធ្វើការនៅប្រទេសថៃ ដែលមានចំនួនប្រមាណជិតមួយលាននាក់ ក៏ត្រូវបានយកចិត្តទុកដាក់។ បច្ចុប្បន្នយើងបានសម្រេចប្រើប្រាស់លិខិតឆ្លងដែនសម្រាប់ពលករទាំងនោះ និងមានលិខិតឆ្លងដែនសម្រាប់ធ្វើដំណើរនៃប្រជាពលរដ្ឋទូទៅ។ បានន័យថា ពលករធ្វើការនៅប្រទេសមានលិខិតឆ្លងដែនផ្សេង ហើយប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរទៅប្រទេស គឺកាន់លិខិតឆ្លងដែនផ្សេង ដែលយើងកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ។ យើងបានបង្កើតនូវអត្តសញ្ញាណប័ណ្ណដោយឡែកមួយទៀត សម្រាប់តែពលករធ្វើការនៅប្រទេសទាំងធ្វើការនៅថៃ និងនៅប្រទេសនានា។

គួរបញ្ជាក់ថាតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ ២០១៤ និងទិសដៅការងារឆ្នាំ ២០១៥ របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើង២៨១៤លើ២៧០៩លើកកើន១០៥លើកស្មើនឹង៤%បើធៀបនឹងឆ្នាំ២០១៣ ក្នុងនោះបទឧក្រិដ្ឋ ៧១៦ លើ ៧៩០ លើកថយចុះ ៧៤ លើកស្មើ ៩% និងបទមជ្ឈិម ២០៩៨ លើ ១៩១៩ លើក កើន ១៧៩ លើកស្មើ៩%។ បទល្មើសលួចមានស្ថានទម្ងន់ទោស ២៥១ លើ ៣១៥ លើកថយ ៦៤ លើកស្មើ ២០%, ឃាតកម្មមាន ២១៣ លើកលើ ២៣៤ លើកថយ ២១ ករណីស្មើ ៩%, រំលោភសេពសន្ថវៈ ២២៦លើកលើ ២១៥ លើកកើន ១១ លើកស្មើ ៥%, បង្ខាំងមនុស្សជីវិតទាបប្រាក់ ៦ លើកលើ ៣ លើកកើន ៣ លើកស្មើ ១០០%, ហិង្សាដោយចេតនា ៧៩១ លើកលើ ៧៩៧ លើកថយ ៦ លើកស្មើ ១%, ប្រើប្រាស់អាវុធខុសច្បាប់ ១៨លើកលើ ១៣ លើកកើន ៥ លើកស្មើ ៣៨%។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងការប្រឹងប្រែងកន្លងមកនេះយើងបានធ្វើឲ្យបទល្មើសឧក្រិដ្ឋមានការថយចុះ ប៉ុន្តែបទល្មើសមជ្ឈិមមានការកើនឡើង។ នេះជាបញ្ហាដែលយើងត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត។ នៅឆ្នាំ២០១៤ បទល្មើសព្រហ្មទណ្ឌមានការកើនឡើង ដោយសារស្ថានភាពបាតុកម្មក្នុងដកកម្មកើតមានច្រើន នគរបាលជាប់មមាញឹកក្នុងកិច្ចការការពារ ក្នុងនោះកើនឡើងភាគច្រើនជាសកម្មភាពលួចឆក់ក្នុងបទមជ្ឈិម។ ដោយឡែកសកម្មភាពលួចមានស្ថានទម្ងន់ទោសនិងឃាតកម្មដែលជះឥទ្ធិពលខ្លាំងបង្កឲ្យមានការភ័យខ្លាចមានការថយចុះគួរឲ្យកត់សម្គាល់ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តកំពង់ធំ។

សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃប្រព្រឹត្តទៅរយៈពេលបីថ្ងៃពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ សន្និបាតនេះបានប្រារព្ធពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ៧-៨ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅទីស្នាក់ការកណ្តាលកម្ពុជា អនុប្រធានទី២ រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញក្នុងការទូទាត់ប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកសាងអគារសិក្សាមួយខ្នង មាន ៤ បន្ទប់ ក្នុងបរិវេណវត្តត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ ឃុំបល្លង់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះ ឯកឧត្តម ទូន ឡឿង បានប្រគេនព្រះមេតណខេត្តកំពង់ធំនូវទេយ្យទានមួយសម្រាប់និងបច្ច័យ៤០ម៉ឺនរៀល។ ប្រគេនព្រះអនុគណស្រុកបារាយណ៍នូវទេយ្យទានមួយសម្រាប់និងបច្ច័យ២០ម៉ឺនរៀល។ ប្រគេនព្រះចៅអធិការវត្ត ៥ អង្គ ក្នុងមួយអង្គទេយ្យទានមួយសម្រាប់និងបច្ច័យ១០ម៉ឺនរៀល។ ជូនតាជីយាយជីចំនួន ១០០នាក់ក្នុងមួយនាក់ក្រណាត់សម្បជុំ និងថវិកា ១ ម៉ឺនរៀល ។ ឧបត្ថម្ភប្រជាជនចំនួន ១.០០០ នាក់ក្នុងម្នាក់ៗសារង ១ ។ ឧបត្ថម្ភសាលាស្រុកបារាយណ៍និងសាលាឃុំបល្លង់ ក្នុងមួយកន្លែងៗ១ លានរៀល ។ ឧបត្ថម្ភក្រុមភ្លេងពិណពាទ្យចំនួន១០ម៉ឺនរៀល ។ ឯកឧត្តមបណ្ឌិត ទូន ឡឿង ក៏បានផ្តល់ថវិកាជាជំហានដំបូងចំនួន ៥.០០០ ដុល្លារ ដើម្បីចាប់ផ្តើមសាងសង់អគារសិក្សា។ សរុបចំណាយ ចំនួន ៨.៤៨៧,៥០ ដុល្លារ ។ គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ឯកឧត្តម ទូន ឡឿង បានអញ្ជើញជួបប្រជុំការងារជាមួយគណៈអចិន្ត្រៃយ៍គណបក្សស្រុក-ក្រុង ទាំង ៨ របស់ខេត្តកំពង់ធំ ព្រមទាំងធ្វើការងារផ្សេងៗ ដោយបានចំណាយថវិកា សរុបចំនួន ១១.៨៤៥ ដុល្លារ ។



ក្នុងខែកុម្ភៈនេះ ឯកឧត្តម កែ គឹមយ៉ាង ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការី បានអញ្ជើញពិនិត្យស្ថានភាពអភិវឌ្ឍន៍តំបន់ព្រំដែនក្នុងក្របខ័ណ្ឌនៃគម្រោងការបើកច្រកទ្វារព្រំដែន ៤៣ និងច្រកព្រំដែននានាក្នុងស្រុកអូរជ្រៅនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យព្រមទាំងចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារយោធិនក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំត្រ ស្ថិតនៅភូមិចម្ការត ឃុំ ស្រុកស្វាយចេក ។



ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ទេព ខន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការវិវឌ្ឍន៍ការអនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់នៅសាលសិក្ខាសាលាបណ្តាលយៗ។ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដែលបានសហការជាមួយចលនាដើម្បីសុខភាពកម្ពុជា (CMH) រៀបចំសិក្ខាសាលានេះឡើងដោយមានការប្តេជ្ញាចិត្ត និងទស្សនៈវិស័យជាក់លាក់ ក្នុងការរកវិធីជួយកាត់បន្ថយការចំណាយរបស់សង្គម និងជួយសង្គ្រោះជីវិតមនុស្សជាតិ ដែលទទួលរងនូវផលប៉ះពាល់ដោយសារឥទ្ធិពលនៃការប្រើប្រាស់ថ្នាំជក់ និងទំនិញដែលមានសារធាតុញៀន។ ឯកឧត្តមបានបន្តថា ថ្នាំជក់ជាមូលហេតុចម្បងដែលនាំឲ្យកើតជំងឺហើមសួត ជំងឺបេះដូង ជំងឺជាប់សរសៃឈាមខួរក្បាល ជំងឺពុកធ្មេញ ជាពិសេសជំងឺមហារីក ។



ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០១៥ ឯកឧត្តម ហ៊ុន ចាន់គូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងលោកជំទាវបានអញ្ជើញសម្ពោធខុបដ្ឋានសាលានិងសមិទ្ធផលនានានិងបញ្ចុះបឋមសិលាភាសាព្រះវិហារថ្មីក្នុងវត្តភ័ក្ត្រសុខសាន្ត ស្ថិតក្នុងឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ខុបដ្ឋានសាលា និងសមិទ្ធផលនានានិងសម្ពោធនិងរៀបចំពិធីបុណ្យឆ្លងនោះកសាងអស់ថវិកាជាង៧៦២លាន៥ម៉ឺន៨ពាន់រៀលនិងប្រាក់ដុល្លារចំនួន ៥ ម៉ឺន ៧ ពាន់ ២៣៨ ដុល្លារ ក្នុងនោះឯកឧត្តម ហ៊ុន ចាន់គូ និងលោកជំទាវ ចូលរួមឧបត្ថម្ភជាង ៦១ លានរៀល ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ក្នុងខែកុម្ភៈនេះ ឯកឧត្តម **អ៊ុក វ៉ាន់ឌីន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានជួបសំណេះសំណាលជាមួយកសិករនៅភូមិព្រៃចាស់ ឃុំហោរស្ម័គ្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីស្វែងយល់អំពីសក្តានុពល និងបញ្ហាប្រឈមខ្លះៗដែលបងប្អូនកសិករជួបប្រទះក្នុងការបង្កើនផលដំណាំស្រូវ ក្នុងរដូវប្រាំងជាលើកទី ២ ។



ថ្ងៃទី ៥ ខែកុម្ភៈឯកឧត្តម **ខៀវ កាញ៉ារីន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយសប្បុរសធម៌ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោក ប៊ុន ហឿន អតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលមានជំងឺហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងលោក នូ ស៊ីប អ្នកចម្រៀងជើងចាស់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្នាក់នៅភូមិចំរើនផលសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។



ថ្ងៃទី ១៤ ខែកុម្ភៈ ឯកឧត្តម **ហ៊ុន ឃីន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តទួលព្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។



ថ្ងៃទី ៥ ខែកុម្ភៈឯកឧត្តម **វ៉ង សុភ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋព្រឹក្រដនរងគ្រោះ ដោយគ្រោះធម្មជាតិចំនួន ១.២៥៧ គ្រួសារ មកពី ១៣ ឃុំ នៅក្នុងភូមិសម្តេចពាន់ ឃុំត្បាញ ស្រុកព្រែកប្បាស ខេត្តតាកែវ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ៤ ខែកុម្ភៈ លោកជំទាវ **អ៊ុន សុគន្ធា** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពត និងថ្នាក់ដឹកនាំខេត្តបាននាំក្រុមការងារ បានចូលរួមជួយបណ្តុះបណ្តាលកូនកោងកាងដើម្បីទុកជាដុះបន្ថែមនៅសហគមន៍ត្រពាំងសង្កែ ក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកល្អ ខេត្តកំពត។

ថ្ងៃទី ៥ ខែកុម្ភៈ ឯកឧត្តម **ហ៊ុន ម៉ាណី** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន ដែលស្ថិតនៅជាប់របងព័ទ្ធជាងជើងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ក្នុងភូមិបាហ៊ីខាងត្បូង សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន ។

ថ្ងៃទី ១៤-១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម **ស្រួច យ៉ាវ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រខេត្តព្រះវិហារ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាលជូនប្រជាជនក្រីក្រស្ថិតនៅក្នុងក្រុងព្រះវិហារចំនួន១៧៣គ្រួសារដែលក្នុង១គ្រួសារទទួលបានអង្ករ៥០គក្រកង់ ១ មី ១ កេស មុង ១ អំបិល ៣ កញ្ចប់ ព្រមទាំងថ្នាំពេទ្យមួយចំនួន។

នៅថ្ងៃដែលនោះដែរ ឯកឧត្តមបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋ និងផ្តល់ប្រាក់ជូនដល់សិស្សានុសិស្សនៅស្រុកជ័យសែន ខេត្តព្រះវិហារ ដែលក្នុងនោះ ព្យាបាលជំងឺ និងចែកថ្នាំដល់ប្រជាពលរដ្ឋ ១៤២០ នាក់។ ផ្តល់ថ្នាំ និងប្រាក់ជូនដល់សិស្សានុសិស្សនិងគ្រូចំនួន១០០០នាក់។ ផ្តល់អំណោយដល់ជនក្រីក្រឃ្លីស្រុកជ័យសែន ចំនួន១៥០ គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ ៥០ គក្រកង់ ១ មី ១ កេស មុង ១ អំបិល ៣ កញ្ចប់ ព្រមទាំងថ្នាំពេទ្យមួយចំនួន និងបានបន្តដំណើរទៅព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកសង្កែថ្មី ព្រមទាំងផ្តល់អំណោយដល់គ្រួសារក្រីក្រចំនួន ២៣០ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គក្រ និងឃីតមួយ ដែលមានមុងមួយ ក្បយ១ សាវ១ ក្រមា ១ និងពិនិត្យព្យាបាលជំងឺទៅពិនិត្យអេកូសាស្ត្រ និងមាត់ធ្មេញបានចំនួន ៥១៧ នាក់ និងចែកថ្នាំ និងប្រាក់ជូនដល់សិស្សានុសិស្សចំនួន ៦៨០នាក់ ។ លទ្ធផលសរុបសម្រាប់កម្មវិធីនានាជូនខាងក្រោម៖ ផ្តល់អំណោយដល់ប្រជាជនក្រីក្រ សរុបចំនួន ៥៥៣ គ្រួសារ ពិនិត្យព្យាបាលជំងឺទៅពិនិត្យអេកូសាស្ត្រ និងមាត់ធ្មេញសរុប១៩៣៧ នាក់ អប់រំសុខភាពមាត់ធ្មេញនិងចែកថ្នាំជូនប្រជាជន ប្រាក់ជូនសរុបចំនួន ១៣១៧ នាក់។ ចំណាយថវិកាសរុប ៦៥ ៥៦៩ ០០០ រៀល

ក្នុងខែកុម្ភៈនេះដែរ ឯកឧត្តម **នឹម ម៉ឺនុនតារា** តំណាងរាស្ត្រមណ្ឌលកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយមេឃុំ ប្រជាពលរដ្ឋ ជាមួយប្រជាជនទីទីលក្រ និងប្រជាជនទទួលរងគ្រោះភ្លើងឆេះផ្ទះចំនួន ៣ គ្រួសារ ដោយបានផ្តល់ថវិកាចំនួនមួយលានកន្លះ ដើម្បីចូលរួមចំណែកសាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋទាំងបីគ្រួសារនោះផងដែរ ។

ចន្លោះពីថ្ងៃទី ២ ដល់ទី ៤ ខែកុម្ភៈ ឯកឧត្តមនាយឧត្តមសេនីយ៍ **ខ្លួន សាម** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអគ្គមេបញ្ជាការរងមេបញ្ជាការវិស្វកម្មអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានដឹកនាំប្រតិភូជំនាញវិស្វកម្មអញ្ជើញចុះទៅកាន់ការដ្ឋានស្ថាបនាផ្លូវខ្សែក្រវ៉ាត់ទីមួយទិសខេត្តកោះកុង ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី ៣០-៣១ ខែមករា ដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៥ ប្រធានអនុប្រធាន សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានចូលរួមហាសន្តិបាតវិសាមញ្ញកំណាងទូទាំងប្រទេសរបស់គណបក្ស នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងអង្គមហាសន្តិបាតមានខ្លឹមសារការងារសំខាន់ៗដែលទាក់ទងដល់ការងារយុវជន ដែលគណបក្សត្រូវជំរុញការបណ្តុះបណ្តាលនិងបំពាក់បំប៉នដើម្បីកសាងអ្នកបន្តវេនរបស់គណបក្ស។



ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៥ នៅស្នាក់ការគណបក្សឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរៀបចំវគ្គបណ្តុះបណ្តាលក្បាលម៉ាស៊ីនក្រុមសកម្មជនយុវជនគណបក្សភូមិនិងឃុំដែលត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោត។ វគ្គបណ្តុះបណ្តាលមានការចូលរួមពីថ្នាក់ដឹកនាំសាខាបក្សភូមិនិងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ ស្រុបចំនួន ១៣០ រូប។ ឯកឧត្តម **ឌុយ ស៊ីផាន់** អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ធ្វើបទបង្ហាញស្តីពីការនិយាយជាសាធារណៈ និងការកសាង បណ្តាញ។ ឯកឧត្តម **សក្យា រ៉េ** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម **កែ ប៊ុនរៀង** ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម **រិន វ៉ែ** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយស្រុកសំរោងទង និងជាប្រធានក្រុមការងារគណបក្សជួយគ្រប់គ្រង បានចូលរួមជាអធិបតី និងណែនាំដល់វគ្គបណ្តុះបណ្តាលនេះ។



ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ ឯកឧត្តម **ជាប ច័ន្ទសោភ័ណ** ប្រធានក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង បានជួបសំណេះសំណាល និងពិភាក្សាជាមួយសកម្មជនយុវជនភូមិនិងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង សម្រាប់ផែនការសកម្មភាពដែលត្រូវបន្តធ្វើនាពេលមុខ ។



ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៥ ឯកឧត្តម **ទេព ចរិយា** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្ត ឯកឧត្តម **ទេព ងន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី ២ ព្រឹទ្ធសភា ចំនួន ៤៦ នាក់ បានចុះធ្វើសកម្មភាពការងារមនុស្សធម៌ ដោយបាននាំយកអំណោយ និងសម្ភារៈសិក្សាមួយចំនួនទៅផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងបានជួយសង្កាត់ លាបថ្នាំអាគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាកំពង់តាឡុង ស្ថិតក្នុងភូមិតាឡុង ឃុំបឹងខ្សាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៥ នៅស្នាក់ការគណបក្សខេត្តកំពង់ធំ ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនគណបក្សខេត្ត បានរៀបចំពិធីសំណេះសំណាល ជាមួយសកម្មជនយុវជនគណបក្សចំនួនជាង ១០០ នាក់ ស្តីពី "ទស្សនៈយុវជនចំពោះទិវាជ័យជម្នះ ៧ មករា" ក្រោមអធិបតីភាព ឯកឧត្តម **វៀប ពីរី** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម **លុក សម្បត្តិ** ប្រធានគណៈបេសកកម្មបំប្រែខេត្ត ។



លោកស្រី **វី ស្រីពៅ** សកម្មជនយុវជនគ្រឹះស្ថានឧត្តមសិក្សាជុំវិញរាជធានីភ្នំពេញ ដែលបានជាប់ចូលរួមក្នុងកម្មវិធី "អនាគតអ្នកដឹកនាំវ័យក្មេងនៅអាស៊ី" របស់មូលនិធិខុនវ៉ាដអារជិនណៅអ៊ែរ ជំនាន់ទី ៦ ឆ្នាំ ២០១៥-២០១៦ ត្រូវបានអញ្ជើញឲ្យចូលរួមសិក្ខាសាលានៅសិង្ហបុរីពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៥ លើប្រធានបទស្តីពី គណបក្សនយោបាយ មុខងារ និងអង្គការចាត់តាំងក្នុងសង្គមប្រជាធិបតេយ្យ។ សិក្ខាកាមមកពី ១១ប្រទេសចូលរួម ក្នុងនោះមាន កម្ពុជា ទីម័រខាងកើត អាហ្វហ្កានីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ នេប៉ាល់ ម៉ាឡេស៊ី ភូមា ហ្វីលីពីន តៃវ៉ាន់ ។



ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៥ លោក **អ៊ុយ ច័ន្ទវិទូ** ប្រធានក្រុមការងារយុវជនគណបក្សក្រុងប៉ោយប៉ែត និងសមាជិកយុវជនជាច្រើនរូប បាននាំយកអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគជាច្រើនដែលជាអំណោយរបស់លោក **ដេវម៉ង់ ឆ្នួន** ប្រធានក្រុមការងារ និងលោក **សុខ ឡាន** ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនទៅសួរសុខទុក្ខ និងផ្តល់ជូនដល់លោក **ម៉ោម រៀន** អាយុ ៥៤ ឆ្នាំ មុខរបររត់ម៉ូតូឧប ប្រពន្ធឈ្មោះ **លីម ឌុម** មានកូន ៦ នាក់ រស់នៅភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បន្ទាប់មក ក្រុមការងារបានដឹកនាំគ្រូពេទ្យទៅពិនិត្យព្យាបាលជំងឺ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិកក្រុមប្រឹក្សា ដោយនាំយកទៅជាមួយនូវអំណោយ និងថវិកាផ្តល់ជូនលោកស្រី **ប៊ុត សំលួន** រស់នៅភូមិក្បាលកោះ ក្រុងប៉ោយប៉ែត ដែលកំពុងមានជំងឺ ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារខែមករា :

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅក្នុងខែមករាឆ្នាំ២០១៥កន្លងមកនេះ ពន្ធដារប្រមូលចំណូលពន្ធបង់ចូលចំការរដ្ឋបាលចំនួន ៣៣៩,១៨ ពាន់លានរៀល ឬប្រមាណ ៨៤,៨ លានដុល្លារអាមេរិក។ ចំណូលពន្ធដារខែមករានេះបើប្រៀបធៀបនឹងចំណូលពន្ធដារខែមករាឆ្នាំ២០១៤ មានការកើនឡើងប្រមាណ២៧,២%។ ប្រាក់ចំណូលដែលរកបានក្នុងខែមករានេះស្មើនឹង៧,៣%នៃផែនការកំណត់ដោយច្បាប់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០១៥ ។

តាមការវិភាគប្រភេទពន្ធយើឃើញថា ចំណូលដើមឆ្នាំ ២០១៥ នេះមានការកើនឡើងគ្រប់ប្រភេទពន្ធ ក្នុងនោះប្រភេទពន្ធសំខាន់ៗដែលមានការកើនឡើងដូចជាពន្ធលើប្រាក់បៀវត្សរ៍កើនឡើងប្រមាណ៣០,៨%ពន្ធលើប្រាក់ចំណេញកើនឡើង៣៩,៤%និងអាករពិសេសកើនឡើង ៣៩,២%។

ដោយឡែកបើពិនិត្យតាមវិស័យឃើញថាចំណូលនានាដើមឆ្នាំនេះក៏មានការកើនឡើងស្ទើរគ្រប់សកម្មភាពដែរ ក្នុងនោះផ្នែកសេវាហិរញ្ញវត្ថុកើនឡើងប្រមាណ ៣៦,៩%។ ផ្នែកភេសជ្ជៈកើនឡើង ៥៦,៥%។ ផ្នែកទូរគមនាគមន៍កើនឡើង៨៧%។ ផ្នែកនីហរណ៍អាហារនិងផលិតផលកើនឡើង១១,៤%។ ផលិតផលគ្រឿងប្រើប្រាស់កើនឡើង៤៤,៣%។ ផ្នែកស្ថាបត្យកម្ម និងសំណង់កើនឡើង៤៩,២%។ ផ្នែកផលិតសម្លៀកបំពាក់កើនឡើង៣៨,២%។ ផ្នែកសណ្ឋាគារនិងផ្ទះសំណាក់កើនឡើង៤៦,៩%។ លក់ផលិតផលគេលសិលាកើនឡើង៦,១% និងផ្នែកថ្នាំជក់កើនឡើង ៥០,៩%។

លទ្ធផលប្រមូលផលស្រូវរដូវវស្សាឆ្នាំ ២០១៤ :

ផ្ទៃដីអនុវត្តបានសរុបចំនួន២ ៩៨០ ១១៧ហិ.ត។ ការងារប្រមូលផលស្រូវសម្រេចបានលើផ្ទៃដីចំនួន២ ៥៣៧ ៩៧៦ហិ.តលើសឆ្នាំមុន៥២ ៤៥៦ ហិ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ៧០៨៩ ២៤៨ តោន គិតជាមធ្យមមុនចំនួន ១៨២ ០០០ តោន (ទិន្នផលមធ្យម២,៧៩៣តោន/ហិ.ត) ។

ការងារបង្កើនផលស្រូវរដូវប្រាំងឆ្នាំ ២០១៤-២០១៥ :

ការងារបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០១៤-២០១៥ គិតត្រឹមថ្ងៃ ០៨ ខែមករា ឆ្នាំ ២០១៥ អនុវត្តបានចំនួន ៤២៥ ២៦៥ ហិ.ត ស្មើនឹង ១០២% នៃផែនការ ៤១៥ ៩៣០ ហិ.ត លើសឆ្នាំមុន ១២០ ៦៧១ ហិ.ត។ អនុវត្តលើផ្ទៃដីដាំដុះសរុប ៤៨៧ ៥១១ ហិ.ត ស្មើនឹង ១១៧% នៃផែនការសរុប ៤១៥ ៩៣០ ហិ.ត លើសឆ្នាំមុន ២ ៨១៤ហិ.ត ។ ផ្ទៃដីប្រមូលផលសរុបចំនួន ៤៨៧ ៣៤១ ហិ.ត ទទួលបានបរិមាណផលសរុប ២ ១៤៤ ៧២៨ តោន លើសឆ្នាំមុន ២៦ ០១៨តោន (ទិន្នផលមធ្យម ៤,៤០១តោន/ហិ.ត)។

- អតិរេកអង្ករ ២ ៩៦៣ ៤២៧ តោន
- អតិរេកស្រូវ ៤ ៦៣០ ៣៥៤ តោន

ផ្ទៃដីដំណាំរួមផ្សំអនុវត្តបានចំនួន ៦៦០ ៤៤៦ ហិ.ត ស្មើនឹង ១២៥%នៃផែនការ ៥២៨ ០១៨ ហិ.ត គិតជាមធ្យមមុនចំនួន ៣១ ៦៩៩ ហិ.ត និងមានបរិមាណផល ១១ ៣៤០ ៩៤៨ តោន លើសឆ្នាំមុន ២ ៥២៤ ១៤៩ តោន ដោយសារតម្លៃទីផ្សារប្រែប្រួល និងកត្តាផ្សេងៗ បណ្តាលឲ្យផ្ទៃដីគិតជាមធ្យម។

ការនាំអង្ករចេញខែមករា :

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាក្នុងខែមករាឆ្នាំ ២០១៥ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៣៥៩២១ តោន បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៤ មានការកើនឡើងចំនួន ១៤៣៨៥ តោន។

ក្នុងឆ្នាំ២០១៤កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៣៨៧០៦១ តោន យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបស់កម្ពុជា។

កម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារសមាជិកសហគមន៍អឺរ៉ុប មានចំនួន ១៦ ប្រទេសសមាជិកអាស៊ានចំនួន២ប្រទេសនិងបណ្តាប្រទេសផ្សេងៗទៀតចំនួន ៩ ប្រទេស។ ក្រុមហ៊ុនដែលនាំអង្ករចេញទៅទីផ្សារអន្តរជាតិមានចំនួន ៤៧ក្រុមហ៊ុន។ អង្ករដែលនាំចេញមានប្រភេទអង្ករក្រអូបនាងម្លិះ អង្ករក្រអូបសុមាលី អង្ករក្រអូបផ្កាម្លិះ អង្ករក្រអូបសំរោង និងអង្ករក្រអូបភ្លឺ ។

វិស័យអាកាសចរណ៍កម្ពុជាឆ្នាំ ២០១៤ :

អាជ្ញាធរអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា វិស័យដឹកជញ្ជូនអាកាសក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយឡែកក្នុងឆ្នាំ២០១៤អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរចំនួន ២,៧ លាននាក់ ពោលកើនឡើងចំនួន ១១,៤% ប្រៀបធៀបនឹងឆ្នាំ២០១៣ ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរចំនួនជាង ៣ លាននាក់កើនចំនួន ១៣,៣% ប្រៀបធៀបនឹងឆ្នាំ២០១៣ ឬសរុបអ្នកដំណើរចំនួន៥,៧លាននាក់ កើនចំនួន១២,៤% ក្នុងឆ្នាំ២០១៤បើប្រៀបធៀបនឹងឆ្នាំ២០១៣ ។ ក្នុងនោះឆ្នាំ២០១៤នេះដែរ អ្នកដំណើរមកពីអាកាសយានដ្ឋានផ្សេងៗចំនួន១១៩ឬពីប្រទេសចំនួន៤៣ ។

អាជ្ញាធរបានព្យាករណ៍ថា អ្នកដំណើរតាមផ្លូវអាកាសឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងកើនចំនួនប្រមាណជាង ៤,២ លាននាក់ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបនឹងកើនចំនួនជិត ៥ លាននាក់ក្នុងឆ្នាំ ២០២០ ។ ដើម្បីឆ្លើយតបនឹងតម្រូវការអនុវត្តទីផ្សារអាកាសចរណ៍ស៊ីវិលតែមួយអាស៊ានក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាកំពុងសាងសង់ពង្រីកចំណតអ្នកដំណើរ ដែលអាចទទួលបានចំនួនអ្នកដំណើរលើសពីចំនួនបច្ចុប្បន្នទ្វេដងក្នុងឆ្នាំ២០១៦។

ពាណិជ្ជកម្មកម្ពុជា អាមេរិកឆ្នាំ ២០១៤ :

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកឆ្នាំ២០១៤ មានតម្លៃសរុបប្រមាណ ៣,១៧ ពាន់លានដុល្លារ គឺមានការកើនឡើងប្រមាណ ៥% ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ ២០១៣ ដែលមានតម្លៃត្រឹមតែ ៣,០១ ពាន់លានដុល្លារ ។

ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកឆ្នាំ២០១៤ មានតម្លៃប្រមាណ ២,៨៤ ពាន់លានដុល្លារ គឺមានការកើនឡើងប្រមាណ ២,៦% ខណៈដែលកម្ពុជានាំចូលទំនិញពីអាមេរិកមានតម្លៃ ៣២៨ លានដុល្លារ គឺកើនឡើងប្រមាណ ៣៦% ។ អាមេរិកគឺជាដៃគូពាណិជ្ជកម្មសំខាន់ ជាពិសេសជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា ។

ទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកជាសំខាន់ គឺផលិតផលនៃឧស្សាហកម្មកាត់ដេរដែលមានទំហំប្រមាណ ៨០%នៃទំហំនាំចេញសរុប។ ក្រៅពីនោះជាផលិតផលកសិកម្ម រីឯទំនិញដែលកម្ពុជានាំចូលពីអាមេរិកចូលមកក្នុងប្រទេសវិញនោះគឺជាយានយន្ត គ្រឿងម៉ាស៊ីន សម្ភារៈពេទ្យ ព្រមទាំងឱសថ ។

ទីផ្សារធំៗសម្រាប់ការនាំចេញរបស់កម្ពុជាក្រៅពីសហគមន៍អឺរ៉ុប និងអាមេរិកគឺមាន កាណាដា កូរ៉េខាងត្បូង ប្រទេសជិតខាង ជប៉ុន ចិន និងអូស្ត្រាលី ។ល។

សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី

ដើម្បីធ្វើជាជំនួយស្តារតីសម្រាប់ការយល់ដឹងអំពីការចុះបញ្ជីដីធ្លី ទស្សនាវដ្តីប្រជាជនសូមលើកជាសំណួរ-ចម្លើយខ្លីៗដូចខាងក្រោម ៖

ប្រជាជន៖ ខ្ញុំចង់បានប្លង់រឹង (ប័ណ្ណកម្មសិទ្ធិ) តើខ្ញុំត្រូវធ្វើដូចម្តេច ?

មន្ត្រី៖ ដើម្បីទទួលបានប្លង់រឹង (ប័ណ្ណកម្មសិទ្ធិ) លោកអ្នកត្រូវសុំធ្វើការចុះបញ្ជីដី ដែលអាចធ្វើតាម ០២ របៀប ៖

របៀបទី ១ ៖ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយជុំតាមការស្នើសុំរបស់ម្ចាស់ដីម្តងនៅទីនេះម្តងនៅទីនោះ ហើយម្ចាស់ដីត្រូវដាក់ពាក្យស្នើសុំនៅការិយាល័យភូមិបាលក្រុង ស្រុក ខណ្ឌ(ការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ) ។

របៀបទី ២ ៖ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដែលរដ្ឋធម្មនុញ្ញធ្វើប័ណ្ណជូនប្រជាពលរដ្ឋដោយចាប់ផ្តើមយុទ្ធសាស្ត្រ តាមរយៈការប្រកាសតំបន់វិនិច្ឆ័យរបស់គណៈអភិបាលរាជធានី ខេត្ត ។

ប្រជាជន៖ បើខ្ញុំចុះបញ្ជីដីតាមរបៀបដាច់ដោយជុំ តើខ្ញុំត្រូវធ្វើដូចម្តេច ?

មន្ត្រី៖ បើលោកអ្នកចង់ចុះបញ្ជីដីតាមរបៀបដាច់ដោយជុំនោះ លោកអ្នកត្រូវ ៖

ក.ស្វែងយល់ពីដំណាក់កាលទាំង ៥ នៃដំណើរការចុះបញ្ជីដី

ខ.ត្រៀមឯកសារចាំបាច់បម្រើឲ្យការចុះបញ្ជីដី

គ.ចូលរួមក្នុងដំណើរការចុះបញ្ជីដី

ក. ដំណាក់កាលទាំង ៥ នៃដំណើរការចុះបញ្ជីដី ៖

១.ដំណាក់កាលទី ១ ការដាក់ពាក្យស្នើសុំចុះបញ្ជីដី ៖ អ្នកកាន់កាប់ដីត្រូវបំពេញពាក្យសុំតាមការិយាល័យភូមិបាលក្រុង ស្រុក ខណ្ឌ ដោយមានការបញ្ជាក់របស់មេឃុំ ចៅសង្កាត់ នៃក្រុមប្រឹក្សាភិបាលនោះស្ថិតនៅ។

២.ដំណាក់កាលទី ២ កិច្ចប្រតិបត្តិការបច្ចេកទេស៖ ការចុះកំណត់ព្រំវាស់វែង និងប្រមូលទិន្នន័យ (វិនិច្ឆ័យ) ដោយត្រូវមានការចូលរួមពីម្ចាស់ដី និងអ្នកជាប់ព្រំ ដែលត្រូវអនុវត្តដោយមន្ត្រីជំនាញ និងមានកិច្ចសហការជួយជ្រោមជ្រែងពីមន្ត្រីនៅមូលដ្ឋាន (មេភូមិ មេឃុំ) ។ មុនការចុះកំណត់ព្រំ និងវាស់វែងក្បាលដី គណៈអភិបាលស្រុកត្រូវធ្វើសេចក្តីជូនដំណឹងយ៉ាងតិច ១៤ ថ្ងៃ ដើម្បីជម្រាបជូនអ្នកពាក់ព័ន្ធនឹងក្បាលដីនោះ ។

៣.ដំណាក់កាលទី ៣ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ៖ គោលបំណងនៃការបិទផ្សាយដើម្បីផ្តល់ឱកាសឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធមកពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា រយៈពេល ៣០ ថ្ងៃ ក្នុងករណីទិន្នន័យដែលបិទផ្សាយមានការខ្វះខាត ឬខុសឆ្គង ។ គណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើសេចក្តីជូនដំណឹងអំពីការបិទផ្សាយនេះយ៉ាងតិច៧ថ្ងៃមុនពេលបិទផ្សាយជាសាធារណៈ ។ សេចក្តីជូនដំណឹងផ្តល់ព័ត៌មានអំពីការបិទផ្សាយ និងទិន្នន័យដែលត្រូវបិទផ្សាយជាសាធារណៈ មានបិទនៅទីតាំងក្នុងភូមិ នៅសាលាឃុំ សង្កាត់ និងនៅសាលាក្រុង ស្រុក ខណ្ឌ ។ ក្នុងករណីមិនមានការជំទាស់ ឬមានការជំទាស់ ហើយត្រូវបានដោះស្រាយរួចក្នុងរយៈពេល ៣០ ថ្ងៃនោះ ទិន្នន័យដែលបានកត់ត្រាក្នុងឯកសារបិទផ្សាយនេះ ត្រូវបានចាត់ទុកជាទិន្នន័យស្រុកដែលអាចកំណត់យកជាផ្លូវការតាមច្បាប់បាន ហើយជាមូលដ្ឋានឈានដល់ការស្នើសុំចេញប័ណ្ណ ។

៤.ដំណាក់កាលទី ៤ ការសម្រេចលើឯកសារ ៖ ការិយាល័យភូមិបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើរបាយការណ៍ និងបញ្ជូនសំណុំឯកសារដែលជាលទ្ធផលបូកសរុបនៃការបិទផ្សាយជូនទៅគណៈអភិបាលក្រុង ស្រុក ខណ្ឌ ពិនិត្យ និងបញ្ជូនបន្តទៅមន្ទីរសុរិយោដីរាជធានី ខេត្ត ពិនិត្យ និងសម្រេច ដោយករណីក្បាលដីទំនាស់មិន

ចេញប័ណ្ណជូនឡើយ ។

៥.ដំណាក់កាលទី ៥ ការចេញប័ណ្ណដី (ប្លង់រឹង) ៖ បន្ទាប់ពីទទួលបានការសម្រេចឯកភាពពីគណៈអភិបាលរាជធានី ខេត្ត មន្ទីរសុរិយោដីរាជធានី ខេត្ត ត្រូវរៀបចំចុះបញ្ជីក្នុងសៀវភៅគោលបញ្ជីដី និងចេញប័ណ្ណជូនអ្នកកាន់កាប់ដី ។ ម្ចាស់ដីត្រូវទទួលយកប័ណ្ណដីដោយផ្ទាល់ ហើយត្រូវបង់សោហ៊ុយសេវាសុរិយោដីតាមច្បាប់កំណត់ ។

ខ. ឯកសារចាំបាច់សម្រាប់បម្រើការចុះបញ្ជីដីមាន៖

-ឯកសារបញ្ជាក់អត្តសញ្ញាណក្បាលដី ៖ (ទីតាំងដី, ប្រភេទដី, ទំហំដី, ប្រភព និងកាលបរិច្ឆេទនៃការកាន់កាប់ដី) ដោយមេភូមិ មេឃុំ ឬចៅសង្កាត់ នៃទីតាំងដីស្នើសុំ ។

-ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ម្ចាស់ដី ឬអ្នកកាន់កាប់ដី ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ។

-ឯកសារពាក់ព័ន្ធនឹងសិទ្ធិលើក្បាលដីស្នើសុំ ៖ លិខិតប្រគល់ឲ្យដោយអាជ្ញាធរមានសមត្ថកិច្ច ឬកិច្ចសន្យា (លក់ទំនិញ ឬប្រទានកម្ម ឬផ្សេងៗ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់....) ឬសេចក្តីសម្រេចរបស់តុលាការ (សាលក្រម ឬសាលដីកា ឬដីកាសម្រេចស្ថាពរ ឬកំណត់ហេតុ សេដ្ឋា ឬកំណត់ហេតុទទួលស្គាល់នូវការទាមទារ) ។ ដើម្បីឈានទៅដល់កំណត់ប្រភេទទ្រព្យ (ទ្រព្យមរិយា ឬទ្រព្យខាងប្រពន្ធ ឬក៏ទ្រព្យលីវ) ត្រូវមានសំបុត្រអាពាហ៍ពិពាហ៍ ឬលិខិតបញ្ជាក់លីវ។ គួរកត់សម្គាល់ថា បើជាក្រុមហ៊ុន ត្រូវមានលិខិតទទួលស្គាល់ការចុះបញ្ជីក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុនដែលមានសញ្ជាតិខ្មែរ (៥១ ភាគរយជាភាគហ៊ុនខ្មែរយ៉ាងតិច) និងលិខិតប្រគល់សិទ្ធិជាតំណាងក្រុមហ៊ុន ដើម្បីមកបំពេញបែបបទ និងចូលរួមក្នុងដំណើរការចុះបញ្ជីដីរបស់ក្រុមហ៊ុន ។

គ.ការចូលរួមរបស់ម្ចាស់ដីមានចំនួន ៤ លើក ក្នុងនោះ លើកទី ១ ចូលរួមដាក់ពាក្យដោយផ្ទាល់ លើកទី ២ ចូលរួមក្នុងការកំណត់ព្រំវាស់វែង និងផ្តល់ទិន្នន័យដល់មន្ត្រីជំនាញ លើកទី៣ ចូលរួមពិនិត្យ ផ្ទៀងផ្ទាត់លើឯកសារនៃការវិនិច្ឆ័យ ដែលបានបិទផ្សាយជាសាធារណៈរយៈពេល៣០ថ្ងៃនិងលើកទី៤ចូលរួមមកទទួលយកប័ណ្ណដោយផ្ទាល់ និងបង់សោហ៊ុយ សេវាសុរិយោដី ។

ប្រជាជន ៖ តើខ្ញុំត្រូវបង់សោហ៊ុយសេវាសុរិយោដីចំនួនប៉ុន្មាន ?

មន្ត្រី ៖ លោកអ្នកត្រូវបង់សោហ៊ុយសេវាសុរិយោដីទៅតាមការកំណត់ក្នុងប្រកាសរួម លេខ ៩៩៩ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលមានតម្លៃដូចខាងក្រោម ៖

- ដីផលិតកម្ម ឬដីភោគៈគ្រប់ខេត្ត និងរាជធានី ២០០,០០០ រៀល (ក្នុង១ប័ណ្ណ)
- ដីលំនៅស្ថាន និងដីសម្រាប់សំណង់ទូទៅ
- . ដីក្នុងរាជធានីភ្នំពេញ ឬក្នុងក្រុងខេត្តកណ្តាល ព្រះសីហនុ និងខេត្តសៀមរាប ៤០០,០០០ រៀល (ក្នុង១ប័ណ្ណ)
- . ដីក្នុងក្រុងគ្រប់ខេត្ត ក្រៅពីខេត្តកណ្តាល ព្រះសីហនុ និងខេត្តសៀមរាប ៣០០,០០០ រៀល (ក្នុង១ប័ណ្ណ)
- . ដីជនបទ ឬក្រៅក្រុង ១០០,០០០ រៀល (ក្នុង១ប័ណ្ណ)

ព័ត៌មានលម្អិតទាក់ទងនឹងសោហ៊ុយសេវាសុរិយោដី មានបិទផ្សាយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត និងនៅការិយាល័យភូមិបាលក្រុង ស្រុក ខណ្ឌ ។

លេខក្រោយនឹងមានចុះផ្សាយជូន៖ សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីតាមរបៀបជាប្រព័ន្ធ

ផ្លូវលំដងបទ ១ ២០០ គ.ម នឹងត្រូវប្រែក្លាយជាផ្លូវក្រាលកៅស៊ូពីឆ្នាំ ២០១៥ - ២០១៧



ឯកឧត្តម **ជា សុផាវ៉ា** និងឯកឧត្តម **សួស គង់** ជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ ក្នុងឱកាសចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវលំដងបទ



សកម្មភាពគ្រឿងចក្រកំពុងចាក់ផ្លូវក្រាលកៅស៊ូ នៅតាមជនបទនានា

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥ បាននិងកំពុងខិតខំអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ដើម្បី សម្រេចបាននូវសមិទ្ធផលធំៗថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សំដៅប្រែក្លាយប្រទេសកម្ពុជាពីប្រទេស ដែលមានចំណូលទាបទៅជា ប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយនឹងឈានទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ ។

ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតានេះ មានកិច្ចការ ជាច្រើនដែលត្រូវធ្វើឲ្យបានល្អ ក្នុងនោះកិច្ចការជាអាទិភាពមួយគឺការលើក កម្ពស់សមត្ថភាពរបស់ប្រជាជនតាមរយៈការអភិវឌ្ឍចំណេះដឹងនិងជំនាញ វិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់ និងរត់ឲ្យទាន់សភាពការណ៍វិកចចម្រើន របស់តំបន់ និងពិភពលោក។ ក្នុងបរិបទនេះ វិស័យអភិវឌ្ឍន៍ជនបទពិតជា មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ដំណើរការជំរុញកំណើន សេដ្ឋកិច្ចរបស់កម្ពុជា។

រយៈពេលជាង ១ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចាត់វិធានការនា នាប្រកបដោយប្រសិទ្ធភាព ធានាបាននិរន្តរភាពនៃគ្រប់ស្ថាប័នរដ្ឋនៅគ្រប់ ថ្នាក់ រក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម និង

ប្រក្រតីភាពនៃជីវភាពរបស់ប្រជាជន។ វិស័យការបរទេស ក៏មានដំណើរ ការយ៉ាងល្អប្រសើរ វិស័យសេដ្ឋកិច្ច បាននិងកំពុងរីកចម្រើនគួរឲ្យកត់ សម្គាល់។ សម្រាប់ឆ្នាំ ២០១៥ នេះ និងក្នុងរយៈពេលមធ្យមជាបន្តបន្ទាប់ ទៀតកំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងសម្រេចបានក្នុងរង្វង់៧% ដោយផ្អែកលើការរីកចម្រើនក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគជាដើម។ ជាក់ ស្តែងក្រសួងអភិវឌ្ឍន៍ជនបទដែលធ្វើការផ្ទាល់ជាមួយប្រជាជននិងមានតួ នាទីដ៏សំខាន់ ក្នុងការធ្វើឲ្យមានការប្រែប្រួលវិកចចម្រើននៅតាមជនបទ បាន និងកំពុងបោះជំហានទៅមុខប្រកបដោយមោទនភាព។

ដោយឡែកក្នុងការកែលម្អផ្លូវជនបទឯកឧត្តម **ជា សុផាវ៉ា** រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងថវិកា១២០លានដុល្លារដើម្បីកែលម្អផ្លូវថ្នល់១២០០គីឡូម៉ែត្រពី ផ្លូវក្រាលក្រួសក្រហមមកជាផ្លូវក្រាលកៅស៊ូក្នុងខេត្តចំនួន ៩ ក្នុងបំណង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមជនបទ និងកាត់បន្ថយការចំណាក ស្រុក។ គម្រោងកែលម្អផ្លូវនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពល



ផ្លូវលំដងបទត្រូវបានកែលម្អពីក្រាលក្រួសក្រហមមកជាផ្លូវក្រាលកៅស៊ូ



ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ ផ្លូវលំជនបទប្រវែង ១ ២០០ គ.ម នឹងត្រូវប្រែក្លាយជាផ្លូវក្រាលកៅស៊ូ

រដ្ឋនៅតំបន់ជនបទ រួមទាំងឲ្យកសិករអាចដឹកជញ្ជូនកសិផលរបស់ខ្លួនមកកាន់ទីផ្សារបានងាយស្រួលជាងមុន ។ ឯកឧត្តម **ជ័យ សុផាវ៉ា** បញ្ជាក់ថា គម្រោងនេះនឹងត្រូវចាប់ផ្តើមក្នុងឆ្នាំ២០១៥ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០១៧។ ក្នុងការធ្វើផ្លូវគឺបានគិតអំពីបញ្ហាសេដ្ឋកិច្ច សង្គម អំពីបញ្ហាប្រជាសាស្ត្រ និងការនាំយកកសិផលដែលកសិករយើងបានផលិតហើយឲ្យបានទៅដល់ទីផ្សារ បង្កើនតម្លៃរបស់កសិករ និងកាត់បន្ថយឈ្នួញកណ្តាល ។ ក្រសួងនឹងធ្វើជាជំហានៗ យើងនឹងធ្វើផ្លូវនេះឲ្យក្លាយពីក្រសួងក្រហមទៅជាផ្លូវកៅស៊ូ។ បន្ទាប់ពីយើងបានបញ្ចប់នៅក្នុងឆ្នាំ២០១៤ បាន ៤០០ គីឡូម៉ែត្រ ហើយឆ្នាំ ២០១៥ ដល់ ២០១៧ នឹងបន្តធ្វើឲ្យបាន ១ ២០០ គីឡូម៉ែត្រទៀត។ ឯកឧត្តម **ជ័យ សុផាវ៉ា** បានថ្លែងថា គម្រោងកែលម្អផ្លូវក្រាលកៅស៊ូដែលមានប្រវែង ១ ២០០ គីឡូម៉ែត្រនេះនឹងតភ្ជាប់តំបន់ជនបទទៅទីប្រជុំជននៅក្នុងខេត្តចំនួន ៩ របស់កម្ពុជាដែលធ្វើឲ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកភូមិនិងកសិករក្នុងការធ្វើដំណើរនិងដឹកជញ្ជូនទំនិញកសិកម្មរបស់ពួកគេទៅកាន់ទីផ្សារ។ ឯកឧត្តមបញ្ជាក់ថា "ផ្លូវនេះនឹងបង្កើនសេដ្ឋកិច្ចសង្គមក្នុងសហគមន៍ និងជួយកាត់បន្ថយការចំណាកស្រុកចេញពីប្រទេសកម្ពុជា" ។ គម្រោងកែលម្អផ្លូវក្រាលកៅស៊ូដែលមានប្រវែង ១ ២០០ គីឡូម៉ែត្រ នឹងត្រូវធ្វើក្នុងកម្រិតជាប្រភេទផ្លូវ DBST (២ ជាន់)។ មូលនិធិសម្រាប់គម្រោងកែលម្អផ្លូវនេះនឹងបានមកពីដៃគូអភិវឌ្ឍន៍បូកនឹងទឹកប្រាក់បដិភាគ ៩ លានដុល្លារពីរដ្ឋាភិបាល។ ខណៈដែលមានការស្វាគមន៍ដល់ដំណើរនេះ សាធារណមតិមួយចំនួនថ្លែងថា ក្រសួងគួរតែផ្តោតលើគុណភាពផ្លូវផងដែរ។ ការមានផ្លូវថ្នល់កាន់តែល្អប្រសើរពិតណាស់ នឹងជួយដល់កសិករឲ្យមានលទ្ធភាពចូលក្នុងទីផ្សារបានកាន់តែងាយស្រួលឡើង ប៉ុន្តែការមានប្រព័ន្ធធារាសាស្ត្រគ្រប់

គ្រាន់នៅនឹងកន្លែង គឺមានសារៈសំខាន់សម្រាប់កសិករដើម្បីកែលម្អកម្រិតជីវភាពរស់នៅរបស់ខ្លួនបានល្អផងដែរ។ អ្នកវិភាគសេដ្ឋកិច្ចបានស្វាគមន៍ដល់ការអភិវឌ្ឍនេះដោយលើកឡើងថា ផ្លូវថ្នល់នេះនឹងជួយដល់ការប្រែប្រួលអាកាសធាតុ ហើយនឹងជួយដល់កសិករធ្វើសមាហរណកម្មជាមួយទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ពួកគេ។ នេះជាការវិនិយោគដ៏ល្អមួយរបស់រដ្ឋាភិបាល ។ ខេត្តនៅជុំវិញបឹងទន្លេសាបមានសក្តានុពលសេដ្ឋកិច្ច ហើយដង់ស៊ីតេប្រជាជនមានកម្រិតខ្ពស់តំបន់នេះងាយទទួលរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ ដូច្នេះការកែលម្អផ្លូវថ្នល់ពីក្រសួងក្រហមមកជាផ្លូវកៅស៊ូ នឹងធ្វើឲ្យការវិនិយោគកាន់តែមានស្ថិរភាព និងជន់នឹងការខូចខាតដោយសារទឹកជំនន់។

ឯកឧត្តម **ជ័យ សុផាវ៉ា** បានបង្ហាញពីការខិតខំក្នុងការអភិវឌ្ឍនៅតាមជនបទក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថា ក្រៅពីការតភ្ជាប់ប្រព័ន្ធផ្លូវថ្នល់ និងផ្លូវលំជនបទទៅកាន់ទីផ្សារមានសភាពល្អប្រសើរជាបន្តបន្ទាប់នោះ ឥឡូវនេះពលរដ្ឋដែលរស់នៅតាមទីជនបទមានទឹកស្អាតប្រើប្រាស់ចំនួន៥០%និងមានបង្គន់អនាម័យ៤៩%ប្រើប្រាស់។ ឯកឧត្តមបានថ្លែងទៀតថា ក្រសួងនឹងខិតខំរកនូវយន្តការថ្មីៗបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋមានបង្គន់អនាម័យ និងមានទឹកស្អាតប្រើប្រាស់បានច្រើនជាងនេះ ពិសេសអនុវត្តឲ្យបានតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០១៥។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរ ទាក់ទងទៅនឹងការអភិវឌ្ឍតំបន់ជនជាតិដើមភាគតិច ក្រសួងនឹងធ្វើឲ្យសហគមន៍បងប្អូនជនជាតិដើមភាគតិចរស់នៅបានស្រួលដោយរក្សានូវវប្បធម៌របស់បងប្អូន។ រាជរដ្ឋាភិបាលបានរក្សាទុកនូវដីសហគមន៍ កន្លែងកប់សព និងទុកដីជូនគាត់សម្រាប់ធ្វើការពនេរប្រកបរបរកសិកម្មតាមទំនៀមទម្លាប់របស់បងប្អូន ដែលធ្លាប់អនុវត្តជារៀងរហូត ។

ឯកឧត្តម **ជ័យ សុផាវ៉ា** បានបន្តថា ពាក់ព័ន្ធទៅនឹងការកាត់បន្ថយការធ្វើចំណាកស្រុកវិញ ក្រសួងបានរៀបចំឲ្យមានមជ្ឈមណ្ឌលគាំទ្រការផ្តល់នូវប្រាក់កម្ចីខ្នាតតូច ដែលអាចឲ្យប្រជាជនទទួលយកបានទៅប្រកបរបររបស់ខ្លួនដោយកាត់បន្ថយការធ្វើចំណាកស្រុក ហើយបង្កើនការផលិតនៅតាមបណ្តាមូលដ្ឋានដើម្បីរួមចំណែកបង្កើនជីវភាព និងសេដ្ឋកិច្ចជាតិ។ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងពង្រឹងកិច្ចសហការដ៏រឹងមាំជាមួយស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីបន្តជំរុញការអភិវឌ្ឍន៍ជនបទឲ្យបានកាន់តែខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ។



ប្រជាពលរដ្ឋរស់នៅតាមទីជនបទមានទឹកស្អាតប្រើប្រាស់

ការរីកចម្រើន និងបញ្ហាប្រឈមនៃវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា



ឧស្សាហកម្មកាត់ដេរនៅកម្ពុជានៅតែស្ថិតក្នុងភាពខ្លាំង

រហូតមកដល់ពេលនេះឧស្សាហកម្មកាត់ដេរនៅកម្ពុជានៅតែស្ថិតក្នុងភាពខ្លាំង ដោយសារតែកម្ពុជានៅតែមានចំណុចល្អប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់ដែលបង្កលក្ខណៈទាក់ទាញអ្នកវិនិយោគឲ្យមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង។ នៅឆ្នាំ ២០១៤ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង បានកើនរហូតដល់ជិត ១ ០០០ រោងចក្រ និងបានផ្តល់ការងារផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជាប្រមាណជាង ២ លាននាក់។

ឯកឧត្តម **អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថានៅក្នុងឆ្នាំ ២០១៤កន្លងទៅនៅទូទាំងប្រទេសកម្ពុជាមានរោងចក្រសហគ្រាសបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនេះរោងចក្រកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងមានចំនួនរហូតដល់ជិត ១ ០០០ រោងចក្រ និងមានកម្មករនិយោជិតចំនួនប្រមាណ ៦៥០០០០ នាក់។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនរោងចក្រនៅកម្ពុជាមានការកើនឡើងគួរកត់សម្គាល់ ដែល



រោងចក្រកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញ

បានផ្តល់ការងារយ៉ាងច្រើន ដល់ពលរដ្ឋកម្ពុជា។ នៅក្នុងឆ្នាំ ២០១៤ វិស័យ នេះបានផ្តល់ការងារ និងមុខរបរផ្ទាល់ និងប្រយោលដល់ពលរដ្ឋកម្ពុជាជាង ២ លាននាក់ និងបានផ្តល់ប្រាក់ឈ្នួលដល់កម្មករប្រមាណ ១០០០ លានដុល្លារ ។ ដោយឡែក ទំហំនៃការនាំចេញ ផលិតផលនៃវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើងមានជាង ៥ ០០០ លានដុល្លារអាមេរិក ។

លោក **វ៉ាន់ ស៊ីអៀង** ប្រធានសមាគមរោងចក្រកាត់ដេរបានឲ្យដឹងនាពេលថ្មីៗនេះថា ទីផ្សារវិស័យកាត់ដេរនៅកម្ពុជាដែលនាំទៅកាន់បណ្តាប្រទេសអឺរ៉ុបនូវរយៈពេល ២ ទៅ ៣ ឆ្នាំនេះ មានអត្រាលោតខ្ពស់ គឺឡើងរហូតជាង ៣០%បើប្រៀបធៀបគឺស្ទើរនឹងការ

នាំចេញទៅកាន់សហរដ្ឋអាមេរិកផងដែរ ។ ពេលនេះកម្ពុជាបាននាំចេញទៅលក់នៅប្រទេសអាមេរិកអឺរ៉ុបនិងអាស៊ីហើយនៅថ្ងៃខាងមុខកម្ពុជានឹងនាំសម្លៀកបំពាក់នាំទៅកាន់ប្រទេសរុស្ស៊ីថែមទៀត ដោយកន្លង មកមានតែទៅកាន់ប្រទេសចិន និងជប៉ុនប៉ុណ្ណោះ ។

គួររំលឹកថា កាលពីចុងខែតុលាឆ្នាំ ២០១៤ កន្លងទៅនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាមួយនឹងសមាគមកាត់ដេរប្រទេសអឺរ៉ុប (Evalliance) ដើម្បីបង្កើនគុណភាពនៃផលិតផលកាត់ដេរបស់កម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ លោក **វ៉ាន់ ស៊ីអៀង** បានថ្លែងថា "សមាគមរោងចក្រកាត់ដេរនៅកម្ពុជាកំពុងពង្រឹងគុណភាពផលិត ដើម្បីនៅថ្ងៃខាងមុខការនាំចេញទៅទីផ្សារអន្តរជាតិបានថ្លៃខ្ពស់ ព្រោះថាគុណភាពសព្វថ្ងៃនេះមិនទាន់ប្រកួតប្រជែងជាមួយគេបានទេ ។ កាលណាលក់បានតម្លៃខ្ពស់ការផ្តល់ប្រាក់ឈ្នួលដល់កម្មករក៏ខ្ពស់ទៅតាមនោះដែរ"។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ គណៈកម្មការប្រឹក្សាការងារដែលជាក្រុមការងារត្រីភាគី បានសម្រេចផ្តល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករផ្នែកវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៥ នេះចំនួន១២៨ដុល្លារអាមេរិក។ ចំនួនទឹកប្រាក់នេះបើបូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះបានធ្វើឲ្យប្រាក់ប្រចាំខែរបស់កម្មករអាចកើនដល់ទៅ ១៤៧ ទៅ ១៥៦ ដុល្លារក្នុង ១ ខែ។ ការដំឡើងប្រាក់ឈ្នួលនេះ ត្រូវបានអង្គការអាយឡូអន្តរជាតិផ្នែកការងារ និងស្ថាប័នអន្តរជាតិនានាអបអរសាទរ។ លោកស្រី **សាន់ត្រាប៊ូឡាស្ទី** អគ្គនាយករងទទួលបន្ទុកផ្នែកគោលនយោបាយរបស់អង្គការអន្តរជាតិខាងការងារ(ILO)បានមានប្រសាសន៍ថា អង្គការអាយឡូសូមកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ហើយកិច្ចសហការរវាងអង្គការអាយឡូ និងកម្ពុជា



កម្មករ កម្មការិនីនៃរោងចក្រកាត់ដេរមួយកន្លែងនៅកម្ពុជា

មានភាពវិជ្ជមានយ៉ាងខ្លាំង ពោលគឺអាចចាត់ទុកថាកម្ពុជានិងអង្គការអាយឡូជាដៃគូដ៏ល្អ។ លោកស្រីបានលើកទឹកចិត្ត និងសូមកោតសរសើរដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍មួយដោយឈរលើគោលការណ៍គោរពលក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គមនាពេលកន្លងមក ហើយក៏បានអបអរសាទរដែលកម្ពុជាដែលបានរកឃើញនូវយន្តការជាអចិន្ត្រៃយ៍មួយមានលក្ខណៈទូលំទូលាយ និងស្របតាមស្តង់ដារអន្តរជាតិ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ លោកស្រីទទួលស្គាល់ថាកំណើនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៥នេះ គឺស្ថិតនៅលើបន្ទាត់ភាពត្រឹមត្រូវដូចដែលលោកស្រីចង់ឃើញ និងចង់បាននាពេលកន្លងមកផងដែរ។ លោកស្រីបានបញ្ជាក់ថា អាយឡូសូមអបអរសាទរ និងកោតសរសើរដល់កម្ពុជាដែលបានរៀបចំនូវក្របខណ្ឌយន្តការ និងនីតិវិធីនៃការសិក្សាមួយប្រកបដោយភាពបច្ចេកទេស ហើយមានលក្ខណៈសេដ្ឋកិច្ច។ លោកស្រីបានបន្តថា យន្តការនេះគឺជាគំរូដ៏ល្អមួយសម្រាប់កម្ពុជាខ្លួនឯងផង និងសម្រាប់បណ្តាប្រទេសដទៃទៀតផងដែរ។

តាមរយៈសកម្មភាព និងលទ្ធផលការងារដែលទទួលបាននៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ តាមរយៈការរីកចម្រើនវិស័យនេះ បានផ្តល់ចំណូលពន្ធដារដល់រដ្ឋ និងផ្តល់ឱកាសការងារដល់ពលរដ្ឋផ្តល់បច្ចេកទេសមុខជំនាញវិជ្ជាជីវៈ និងធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ ទៅរកវឌ្ឍនភាពនិងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះពលករធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា នៅឆ្នាំ ២០១៤ ប្រទេសកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅប្រទេសសរុបចំនួន ៧២១៦១១ នាក់ក្នុងនោះប្រទេសថៃចំនួន ៦៤ ម៉ឺននាក់ ប្រទេសម៉ា-

សេដ្ឋមហាសេនាបតីតេជោ **ហ៊ុន សែន** ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រផែនការនិងវិធានការនានាបានត្រឹមត្រូវព្រមទាំងកិច្ចសហការប្រកបដោយផ្លែផ្ការវាងស្ថាប័នរដ្ឋជាមួយផ្នែកឯកជន សហជីពកម្មករ និងដៃគូអភិវឌ្ឍន៍ទាំងឡាយ។ កម្ពុជាកំពុងមានឧត្តមភាពប្រៀបធៀបក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរ វាយនភណ្ឌកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំកែលម្អលក្ខខណ្ឌការងារតាមរោងចក្រ សហគ្រាស និងការបង្កើតបាននូវយន្តការអចិន្ត្រៃយ៍មួយស្របតាមស្តង់ដារអន្តរជាតិក្នុងការ កំណត់ប្រាក់ឈ្នួលកម្មករ។ ទន្ទឹមនេះ ជួរកម្មករកម្ពុជាក៏កំពុងមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ កត្តាទាំងនេះកំពុងផ្តល់សុទិដ្ឋិនិយមចំពោះអនាគតនៃវិស័យឧស្សាហកម្មកាត់ដេរវាយនភណ្ឌនៅកម្ពុជា។ ប៉ុន្តែជាមួយគ្នានេះយើងក៏ត្រូវតែយល់អំពីភាពចាំបាច់ នៃការពង្រឹងបរិស្ថានធុរកិច្ចសម្រាប់វិស័យនេះផងដែរ ក្នុងស្ថានភាពនៃការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយបណ្តាប្រទេសក្នុងតំបន់ ។ ជាពិសេសការធានានូវស្ថិរភាពនៃដំណើរការផលិត របស់រោងចក្រនីមួយៗតាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីកូដកម្មបាតុកម្មនិងច្បាប់ផ្សេងៗទៀតដែលពាក់ព័ន្ធទាំងពីសំណាក់កម្មករនិយោជិត ទាំងពីសំណាក់និយោជក និងស្ថាប័នមានសមត្ថកិច្ចនានា ។ ប្រសិនបើលក្ខខណ្ឌការងារ មិនត្រូវបានលើកកម្ពស់ឲ្យស្របតាមច្បាប់ការងារ កូដកម្ម បាតុកម្ម មិនស្របច្បាប់របស់កម្មករកើតមានឥតឈប់ ហើយសកម្មភាពកម្មករត្រូវបានអ្នកនយោបាយប្រឆាំងប្រើប្រាស់នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពនៃដំណើរការផលិត ធ្វើឲ្យវិនិយោគិនបាត់បង់ជំនឿទុកចិត្ត មិនមកវិនិយោគនៅកម្ពុជាទៀត ។ បើមានស្ថានភាពដូច្នេះកើតឡើងនោះ យើងនឹងត្រូវបាត់ប្រៀបប្រកួតប្រជែង ហើយវិស័យកាត់ដេររបស់យើងនឹងបន្តស្ថិតក្នុង សភាពផុយស្រួយ និងឈានទៅរកការបាត់បង់ធំ ។ ព្រមជាមួយនេះ ការបណ្តុះបណ្តាលបំពាក់បំប៉នលើកកម្ពស់សមត្ថភាពជំនាញបច្ចេកទេស ដល់កម្មករគឺជាការចាំបាច់ដើម្បីបង្កើនតម្លៃក្នុងវិស័យនេះដែលនឹងឆ្លើយតប ដល់ការបង្កើនប្រាក់ឈ្នួលរបស់កម្មករឲ្យបានប្រសើរឡើងថែមទៀត ។

កម្ពុជានឹងសម្រេចជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទេសចរណ៍ឆ្នាំ ២០១២-២០២០

កម្ពុជាព្រះរាជាណាចក្រកម្ពុជាអចិន្ត្រៃយ៍មានសក្តានុពលយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើប្រភពធនធានវប្បធម៌ និងធម្មជាតិ ការងារកាតព្វកិច្ច ស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តជំរុញយ៉ាងសកម្មសន្ទុះរីកចម្រើននៃវិស័យទេសចរណ៍ ដើម្បីរួមចំណែកពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ការអភិវឌ្ឍទេសចរណ៍ត្រូវសម្រេចបានទាំងបរិមាណ និងគុណភាពត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពនៃសក្តានុពលដែលមានប្រកបដោយមនសិការ និងត្រូវគោរពដល់តម្លៃវប្បធម៌សង្គមជាតិទាំងមូល។ ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០១២-២០២០ ដែលបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ និងយូរអង្វែងសម្រាប់ការអភិវឌ្ឍទេសចរណ៍កម្ពុជា ដោយផ្ដោតជាសំខាន់លើសក្តានុពលវប្បធម៌ និងធម្មជាតិ។ ទេសចរណ៍វប្បធម៌ត្រូវបានផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា ព្រមជាមួយនឹងការធ្វើឲ្យប្រសើរឡើងអេកូទេសចរណ៍ ដែលជាចក្ខុវិស័យ និងគោលដៅទេសចរណ៍ថ្មីរួមចំណែកដល់ការទប់ទល់បម្រែបម្រួលអាកាសធាតុសកលផង និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបែកចែកនៅកម្ពុជាផង។

ផែនការយុទ្ធសាស្ត្រនេះបង្ហាញថា នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ជាតិប្រមាណ ៧ លាន ៥ សែននាក់ ព្រមជាមួយនឹងភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណ ៨ ទៅ ១០ លាននាក់ នៅទូទាំងប្រទេស។ ចំណូលទៅក្នុងសេដ្ឋកិច្ចជាតិពីវិស័យទេសចរណ៍នឹងកើនឡើងដល់ប្រមាណ ៥០០០ លានដុល្លារអាមេរិកនៅក្នុង ១ឆ្នាំដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារប្រមាណ ៨០ ម៉ឺននាក់ក្នុងវិស័យទេសចរណ៍មួយនេះ។ ទាំងអស់នេះជាផលដ៏ដ៏សម្បើមមួយមិនចេះរីងស្ងួតដែលកម្ពុជាខ្លួនឯងអាចធ្វើបាន ហើយបង្កើតបានជាប្រវត្តិសាស្ត្រថ្មីមួយនៃវិស័យទេសចរណ៍ ។



ភ្ញៀវទេសចរណ៍ អន្តរជាតិ ទស្សនាកំសាន្តប្រាង្គប្រាសាទនានា ក្នុងខេត្តសៀមរាប

ទិសដៅយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទេសចរណ៍២០១២-២០២០ត្រូវបានជំរុញដោយផ្ដោតទៅលើទិសដៅយុទ្ធសាស្ត្រអាទិភាព ៦ គឺ**ទី១-ការអភិវឌ្ឍផលិតទេសចរណ៍** រួមមានទាំងផ្នែករឹងទាំងផ្នែកទន់ ដោយផ្ដោតលើសម្បត្តិវប្បធម៌ និងធនធានធម្មជាតិនិងសក្តានុពលគាំទ្រនានាគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ។ គោលបំណងចម្បងនៃការអភិវឌ្ឍទេសចរណ៍គឺសំដៅពង្រឹង និងពង្រីកផលិតផលទេសចរណ៍ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារសមស្របដោយទាក់ទាញការទស្សនា ទាំងភ្ញៀវដែលធ្លាប់ទស្សនាហើយនិងភ្ញៀវថ្មីៗបន្ថែមទៀត។ **ទី២ ការសិក្សាទីផ្សារ** និងផ្សព្វផ្សាយទេសចរណ៍ដែលផ្អែកនេះគឺ



ទូកម៉ាស៊ីន គឺជាមធ្យោបាយសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ អន្តរជាតិ ទស្សនាកំសាន្តនៅតំបន់មណីយដ្ឋានទេសចរណ៍ធម្មជាតិនានា

ជាគ្រឹះដ៏សំខាន់សម្រាប់ជំរុញកំណើនទេសចរណ៍ ពិសេសការទាក់ទាញភ្ញៀវអន្តរជាតិ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់និងអន្តរជាតិ ពង្រឹងយន្តការ និងសកម្មភាពជាច្រើនដែលរួមគ្នាដោយរដ្ឋ និងឯកជនជំរុញលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ **ទី៣** ការតភ្ជាប់ និងសម្រួលការធ្វើដំណើរដឹកជញ្ជូនទេសចរណ៍ ដោយកម្ពុជាស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានការតភ្ជាប់ល្អប្រសើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ កម្ពុជាស្ថិតត្រង់ចំណុចជាបេះដូងនៃតំបន់ ដោយនៅចន្លោះប្រទេសវៀតណាម និងថៃ ដែលមានប្រជាជនសរុបប្រមាណជាង ១៥០ លាននាក់ និងទេសចរណ៍អន្តរជាតិប្រមាណ ២០ លាននាក់ក្នុង ១ឆ្នាំមកទស្សនា។ កម្ពុជានៅមិនឆ្ងាយប៉ុន្មានពីប្រទេសម៉ាឡេស៊ី សិង្ហបុរី ហើយក៏មានការតភ្ជាប់ជាមួយប្រទេសចិន ទីក្រុងហុងកុង តៃវ៉ាន់ និងកូរ៉េដែលជាប្រភពទីផ្សារទេសចរណ៍ដ៏ធំនិងសំខាន់បំផុតនៃតំបន់និងពិភពលោក។ មិនតែប៉ុណ្ណោះ ចំណុចទាំងនេះគឺជាការតភ្ជាប់ពីតំបន់ផ្សេងៗមកកម្ពុជា និងអាស៊ី រួមមានពិជប៉ុនជាដើម ។ និន្នាការនៃការតភ្ជាប់នេះកាន់តែត្រូវបានពង្រីកជាប្រចាំដោយគោលនយោបាយបើកចំហជើងមេឃផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ព្រមទាំងការធ្វើសមាហរណកម្មនៅក្នុងតំបន់។ **ទី៤** ប្រព័ន្ធសុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ដែលក្នុងបញ្ហានេះយើងយកចិត្តទុកដាក់ទប់ស្កាត់ បញ្ហាការរីករាលដាលនៃជំងឺឆ្លង និងគ្រោះធម្មជាតិ ដូចជារលកយក្ស។ លុះតែដែលជាការគំរាមកំហែង និងបង្កក្តីបារម្ភយ៉ាងខ្លាំង ទោះបីកម្ពុជាពុំដែលមានករណីនេះក៏ដោយ ។ សុវត្ថិភាពទេសចរណ៍ត្រូវបានបញ្ចូលផងដែរនូវសុវត្ថិភាពម្ហូបអាហារការស្នាក់នៅ ការធ្វើដំណើរនិងការទស្សនាដោយគ្មានការគំរាមកំហែងលើរូបរាង



ភ្ញៀវទេសចរជាតិ អន្តរជាតិ កំសាន្តនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិ បឹងយក្សរឡោម ក្នុងខេត្តរតនគិរី

កាយ និងផ្លូវចិត្ត។ ចំពោះកម្ពុជាកត្តាស្ថិរភាពនយោបាយ សន្តិសុខ និងសុវត្ថិភាពត្រូវបានវាយតម្លៃខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់ដល់ទេសចរណ៍នូវបរិយាកាសទស្សនាប្រកបដោយសុវត្ថិភាព។ ទី៥ ប្រព័ន្ធច្បាប់ និងយន្តការអនុវត្ត គឺជាទិសដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ធានានិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍។ កម្ពុជាមានច្បាប់និងបទដ្ឋានគតិយុត្តិធម៌ជាច្រើនក្នុងនោះច្បាប់ស្តីពីទេសចរណ៍ក៏បាននិងកំពុងមានអនុភាពគតិយុត្តិធម៌ការអនុវត្ត ដែលប្រព័ន្ធច្បាប់ទាំងនេះបានជួយដល់ការពង្រឹងការគ្រប់គ្រងទេសចរណ៍ឈានទៅសម្រេចចិត្តវិស័យអនាគត។ ទី៦ ការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ យើងជួបប្រទះបញ្ហាកង្វះខាតធនធានមនុស្សយ៉ាងច្រើនក្នុងវិស័យនេះបើទោះបីជាជំនាញបាលនិងផ្នែកការងារផ្សេងៗគ្នាយ៉ាងសកម្មលើការងារបណ្តុះបណ្តាល ពង្រឹងនិងពង្រីកធនធានមនុស្សក៏ដោយ។ ម្យ៉ាងទៀតការរីកចម្រើននៃវិស័យទេសចរណ៍គឺកាន់តែមានទំហំធំឡើងជាលំដាប់ដែលទាមទារពង្រីកទាំងបរិមាណ និងគុណភាពនៃធនធានមនុស្សគ្រប់កម្រិត ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍនេះ។

ក្រោយពេលដាក់ចេញផែនការយុទ្ធសាស្ត្រនេះយើងឃើញថា វិស័យទេសចរណ៍មានសន្ទុះកើនឡើងគួរកត់សម្គាល់ ជាក់ស្តែងនៅឆ្នាំ២០១២ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣៥៨៤៣០៧ នាក់ មានកំណើន ២៤,៤% ចំណូលទេសចរណ៍មាន ២២១០ លានដុល្លារមានកំណើន ១៥,៦% ឆ្នាំ ២០១៣ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤២១០១៦៥ នាក់ មានកំណើន ១៧,៥% ចំណូលទេសចរណ៍មាន ២៥៤៧ លានដុល្លារ មានកំណើន ១៥,៥%។ នៅឆ្នាំ២០១៤នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤ លាន ៥ សែននាក់ ដែលមានអត្រាកំណើន៥៩% ចំណូលទេសចរណ៍មានប្រមាណជាង៣០០០ លានដុល្លារអាមេរិក។ តាមការព្យាករណ៍នៅឆ្នាំ ២០១៥ នេះ ការមកដល់ភ្ញៀវទេសចរអន្តរជាតិនឹងមានប្រមាណ ៥ លាននាក់។ ភ្ញៀវទេសចរអន្តរជាតិដែលមកកំសាន្តប្រទេសកម្ពុជានាពេលកន្លងមក មានប្រទេសវៀតណាម ចិន កូរ៉េសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗជាច្រើន។ តំបន់ដែលភ្ញៀវអន្តរជាតិទាំងអស់នោះចូលចិត្តទៅកំសាន្តជាងគេគឺច្រើន គឺនៅខេត្តសៀមរាបទៅមើលប្រាង្គប្រាសាទនានា ជាពិសេសប្រាសាទអង្គរវត្តជាតំបន់ប្រវត្តិសាស្ត្រមានចំនួន ៥០% ហើយមួយចំនួនទៀតចូលចិត្តទៅតំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍។ នៅឆ្នាំ ២០១៤ រំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៥ លាននាក់ ដែលអាចនឹងរកចំណូលប្រមាណ ៤១០០ លានដុល្លារ និងផ្តល់ការងារបានប្រមាណ ៦៥ ម៉ឺននាក់។ ក្រសួងទេសចរណ៍បាន ព្យាករណ៍ថា នៅឆ្នាំ ២០២០ ដែលជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៧,៥ លាននាក់ ក្នុងនោះខេត្តសៀមរាបអង្គរគ្រោងនឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរ-



សណ្ឋាគារសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ សម្រាកកំសាន្តនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ក្នុងខេត្តកោះកុង

ជាតិប្រមាណ ៤ លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ៤ លាននាក់។ ប្រជាពលរដ្ឋខ្មែរប្រមាណ ៨០ ម៉ឺននាក់នឹងមានការងារធ្វើ ដែលបញ្ហានេះវានឹងជួយបន្ថយការធ្វើចំណាកស្រុកផងដែរ។

ទោះជាយ៉ាងណា ក៏មានភាពអវិជ្ជមានមួយចំនួនកើតឡើងក្នុងវិស័យទេសចរណ៍។ ដោយជ្រកក្រោមស្លាកទេសចរណ៍ពួកជនខិលខូច បានបង្កើតឲ្យមានបទឧក្រិដ្ឋកម្ម ពេស្យាចារ ការជួញដូរមនុស្ស ការរំលោភផ្លូវ ភេទលើកុមារ ការជួញដូរគ្រឿងញៀន។ លុះប៉ុន្តែក្រសួងទេសចរណ៍ រួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធផ្នែកកំណត់អង្គការសង្គមស៊ីវិលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពអវិជ្ជមានទាំងនោះ។ ជនល្មើសជាច្រើនត្រូវបានផ្តន្ទាទោស ក្នុងនោះរួមមានជនបរទេសដែលប្រព្រឹត្តអនាចារលើកុមារ ជនបរទេសចតរូបអាសអាភាសនៅតាមប្រាសាទ។ លុះត្រាតែការស៊ើបអង្កេតកម្មវត្តមានក្នុងវិស័យទេសចរណ៍ក៏បានយកចិត្តទុកដាក់អនុវត្តកិច្ចការជាប្រចាំ ពិសេសការបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពកុមារ និងការអប់រំលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃវិស័យទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗតាមរយៈការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាលខ្លីៗ ចូលរួមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍ ពិសេសគឺការរំលោភ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ក្នុងន័យលើកកម្ពស់សុវត្ថិភាពកុមារដោយព្យាយាមលុបបំបាត់នូវទេសចរណ៍ផ្លូវភេទលើកុមារ និងដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី ការលើកកម្ពស់សីលធម៌ នៅក្នុងសង្គមគ្រួសារខ្មែរ ការយល់ដឹងពីតម្លៃ និងសិទ្ធិកុមារ។ ក្រសួងទេសចរណ៍បានសហការជាមួយអាជ្ញាធរអប់រំ ក្នុងការផ្សព្វផ្សាយតំបន់គ្មានផ្សែងបារាំងបំបែកអង្គរផងដែរ។

ផ្ដើមចេញពីជោគជ័យដែលសម្រេចបានខាងលើសង្ឃឹមថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ ២០១២-២០២០ នឹងសម្រេចបានតាមការគ្រោងទុកយ៉ាងពិតប្រាកដ។ គួររំលឹកថា ថ្ងៃនៅក្នុងពិធីបើកសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ដែលធ្វើឡើងកាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា "វិស័យទេសចរណ៍កម្ពុជាក្នុងយុទ្ធនាការ "កម្ពុជា ព្រះរាជាណាចក្រកម្ពុជា" "និងចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ" ក៏បាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ ជាមួយនេះកម្ពុជាប្រកាន់ជំហររើកម្ពុជាយុវជនក្នុងការធ្វើឱ្យទេសចរណ៍ដោយគាំទ្រឲ្យមានការប្រកួតប្រជែងស្មើភាពគ្នាបង្កើនគោលនយោបាយគាំទ្រនានាដល់ការអភិវឌ្ឍទេសចរណ៍ ដូចជាគោលនយោបាយបើកចំហដើរមេឃការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការបង្កើតនូវមូលដ្ឋានគតិយុត្តិធម៌ ដើម្បីធានាដល់ការការពារផលប្រយោជន៍ក្នុងវិស័យទេសចរណ៍ជាដើម។



ផ្សារសម័យបុរាណតាមចម្លាក់ នៃប្រាសាទបន្ទាយឆ្មារ និងបាយ័ន



តាមរយៈរូបចម្លាក់នៅលើផ្ទៃជញ្ជាំងប្រាសាទ នាសម័យអង្គរ យើងនឹងអាចយល់បានពីទិដ្ឋភាព ជីវិតរស់នៅប្រចាំថ្ងៃនៃប្រជាជនខ្មែរកាលពីសម័យ បុរាណយ៉ាងជាក់ច្បាស់ ។

នៅប្រាសាទបន្ទាយឆ្មារ

ចម្លាក់នៅប្រាសាទបន្ទាយឆ្មារលើផ្ទៃជញ្ជាំង ថែវខាងត្បូងសន្លឹងពីរឆ្វេងទៅស្តាំប្រវែង ជិត ១០០ម៉ែត្រ បានបង្ហាញពីទិដ្ឋភាពនៃផ្សារមួយ ។



រូបលេខ ១

រូបលេខ ១ ៖ បង្ហាញពីអ្នកដើរផ្សារ និងអ្នក យករបស់មកលក់ ។ អ្នកដើរផ្សារមានប្រុសស្រី ធម្មតា យើងពិនិត្យឃើញមនុស្សប្រុសម្នាក់កំពុង ឆ្កាត់ ហើយមនុស្សពីរនាក់នៅពីមុខ និងក្រោយ អ្នកកំពុងចាប់ប្រទាញមើលឆ្កាត់ក្នុងអម្រែក ។ ម្ចាស់ឆ្កាត់ ងាកមកឆ្លើយប្រាប់អ្នកខាងក្រោយ បណ្តើរ ហើយក៏ប្រញាប់ដើរទៅមុខបណ្តើរ ។

រូបលេខ ២ ៖ មនុស្សជាអ្នកទិញចាប់ប្រទាញ ពីមុខពីក្រោយ សួរនាំទំនិញពីអ្នកលក់ដែលទើប រំកិលមកដល់ ។ នៅក្បែរនោះស្រ្តីពីរនាក់អង្គុយ



រូបលេខ ២

លក់ទំនិញរបស់ខ្លួននៅលើគ្រែ ដែលមានរបស់ ដាក់ក្នុងកញ្ចែង និងមានឥវ៉ាន់មួយចំនួនទៀត ដាក់ក្រោមគ្រែ ។ ស្រ្តីទាំងពីរក៏សួរនាំទៅបុរស ដែលកំពុងឆ្កាត់នោះដែរ ។ បុរសនោះទំនងជា ពិបាកនឹងឆ្លើយទៅអ្នកខាងមុខ ក៏ងាកទៅឆ្លើយ ប្រាប់អ្នកដែលចាប់ប្រទាញពីខាងក្រោយវិញ ។

រូបលេខ ៣ ៖ ហាក់បានបង្ហាញពីទិដ្ឋភាព រស់រវើក រវាងស្រ្តីពីរក្រុមកំពុងឈ្លោះប្រកែកគ្នា ក្នុងផ្សារ។ស្រ្តីម្នាក់នៅខាងឆ្វេងចុះពីលើគ្រែលក់



រូបលេខ ៣

បោះជំហានទៅមុខ ដៃឆ្វេងច្រត់ចង្កេះខាងឆ្វេង ដៃស្តាំលើកឡើងលើ បាតដៃលាត្រង់ មាត់បា

ជជែកខ្លាំងៗតទល់នឹងស្រ្តី៣ នាក់ទៀតនៅឈរ ទល់មុខ ដែលលើកដៃប្រកែកផង ។ ចំណែក ស្រ្តីអ្នកលក់ម្នាក់ទៀតនៅខាងក្រោយ បង្ហាញ កាយវិការខឹង និងលើកដៃចង្អុលមុខ ដែលទំនង ប្រកែកតវ៉ារឿងទំនិញដោះដូរគ្នា ។



រូបលេខ ៤

រូបលេខ ៤ ៖ បង្ហាញជំនួញរបស់មានតម្លៃ ។ យើងសង្កេតឃើញបុរសម្នាក់ រាងចំណាស់មានពុក ចង្ការ ទម្រង់មុខ និងការរៀបចំសក់របៀបចិន លើកបង្ហាញខ្សែកង្វែង ដែលគាត់ពាក់ជាប់នឹងក ទៅឲ្យអ្នកទិញពិនិត្យ។បុរសពីរនាក់កំពុងពិនិត្យ ទំនិញយ៉ាងយកចិត្តទុកដាក់។ស្រ្តីម្នាក់ទៀតឱន លើកទំនិញមកពិនិត្យពីចំហៀង ដោយមាន ត្បៀងឥវ៉ាន់នៅនឹងត្បៀងខាងស្តាំផង នេះមើល ទៅទំនងជាការលក់ដូរគ្រឿងអលង្ការផ្សេងៗ ។



រូបលេខ ៥

រូបលេខ ៥ ៖ បង្ហាញពីសកម្មភាពគួរឲ្យចាប់ អារម្មណ៍មួយ គឺខាងស្តាំមានស្រ្តីអ្នកលក់ម្នាក់ អង្គុយលើគ្រែ កំពុងតម្រៀបផ្លែឈើរាងមូលៗ ត្រូតលើគ្នានៅក្នុងកញ្ចើ ។ ប៉ុន្តែអ្នកដើរផ្សារមិន បានចាប់អារម្មណ៍នឹងផ្លែឈើទេ គឺគេប្រជ្រៀត គ្នាសម្លឹងមើលរឿងប្លែក ខាងមុខអ្នកលក់នោះ វិញ ដោយគេឃើញបុរសម្នាក់លុតជង្គង់កាន់ ឧបករណ៍ផ្គុំម្យ៉ាងនៅដៃឆ្វេង ដៃស្តាំដាក់លើ មាត់កន្ត្រកដែលមានពស់ធំមួយកំពុងដើបចេញ មកលើងាកក្បាលមករកអ្នកផ្គុំ ហើយបើកពពារ គួរឲ្យខ្លាច ។ នោះជាការសម្តែងនៅទីប្រជុំជន ឬ ទីផ្សារ ដើម្បីស្វែងរកកម្រៃពីអ្នកមើល ហើយគេ តែងហៅអ្នកសម្តែងនោះថា ចេះអាណាមួយ ឬ

ក្លាយមកថា អាយុលម្អាយ ។



រូបលេខ ៦ ៖ ក៏ជាសកម្មភាពជួញដូរដូចគ្នា ។ ផ្ទាំងចម្លាក់លាតសាច់រឿង តែមួយលើជញ្ជាំង ថែវខាងត្បូងពីក្រោមឡើងទៅលើ ។ មានន័យថា បើយើងឈរពីមុខរូបដែលនៅខាងក្រោមគេ គឺ ជាទិដ្ឋភាពនៅខាងមុខ រីឯរូបភាពនៅខាងលើ គឺជាទិដ្ឋភាពនៅខាងក្រោយបន្តគ្នា ។ ប៉ែកខាង លើបង្អស់នៃផ្ទាំងចម្លាក់ ជាទិដ្ឋភាពរូបសំពៅធំ មួយកំពុងទម្លាក់យុត្តាឈប់សំចត ។ ការដែល សង្កេតជារួម ចម្លាក់មួយផ្ទាំងធំនេះ យើងចែកជា ៣ ចំណែក ដែលមានរូបលេខ ៧ រូបលេខ ៨ និង រូបលេខ ៩ ដើម្បីងាយស្រួលក្នុងការរៀបរាប់ ។

នៅប្រាសាទបាយ័ន



រូបលេខ ៧ ៖ ជាទូទៅគេសម្គាល់ថាជារូប សំពៅចិនដែលចតនៅឆ្ងាយពីទីផ្សារ ។

រូបលេខ ៨ ៖ ជារូបចម្លាក់នៅកណ្តាល គេ ឃើញទុកជម្ងាយដែលហៅថាសំប៉ាន មានផ្ទុក មនុស្សចំនួន ១៧ នាក់ កំពុងសំដៅមកចតនៅ មាត់ច្រាំងក្បែរផ្សារ ។ ទ្រង់ទ្រាយសម្លៀកបំពាក់ អ្នកទាំងអស់គឺជនជាតិចិន ។

រូបលេខ ៩ ៖ ជារូបភាពនៅខាងក្រោមគេ គឺទិដ្ឋភាពផ្សារលក់ដូរ ដែលសន្ធឹងលើផ្ទៃជញ្ជាំង ប្រវែងប្រមាណជិត ១០ ម៉ែត្រ ។ ពីឆ្វេងទៅស្តាំ




ស្ត្រីអ្នកលក់ម្នាក់អង្គុយលើត្រែ ដែលមានដាក់ ឥវ៉ាន់លក់ពីមុខ ហើយក៏មានរបស់មួយចំនួនទុក នៅក្រោមត្រែ ។ ស្ត្រីម្នាក់ទៀតកំពុងតម្លៃទំនិញ នៅពីមុខ ។ រូបបន្ទាប់ទៀតស្ត្រីពីរនាក់ទំនងជា អ្នកមាន អង្គុយកៅអីសណ្តូកជើងកំពុងទិញ ទំនិញ ហើយស្ត្រីនៅខាងឆ្វេងយកដៃរបស់ខ្លួន ដាក់លើស្មាស្ត្រីខាងស្តាំ ។ មានបុរសពីរនាក់ ទំនងជាជនជាតិចិន យកឥវ៉ាន់មកលក់ឲ្យស្ត្រី ទាំងពីរ ។ បុរសខាងស្តាំអង្គុយផ្ទាល់ដីលើក បង្ហាញទំនិញក្នុងដៃ របៀបបង្ហាញពោះអ្នក ទិញដែលមានឋានៈខ្ពស់ ឯបុរសម្នាក់ទៀតយក ដៃច្រត់លើស្មាបុរសដែលកំពុងលក់ និងបែរទៅ និយាយជាមួយបុរសម្នាក់ទៀតនៅក្បែរខ្លួន ។ បុរស រីកឥវ៉ាន់ម្នាក់ក្រឡេកមើលពួកគេជជែក គ្នាដែលហាក់ដូចជាឆ្ងល់ចំពោះគេ ។ នៅបន្តជាប់ គ្នានោះទៀត យើងឃើញស្ត្រីម្នាក់អង្គុយលក់ត្រី នៅក្នុងរោងមួយដ៏ល្អវិចិត្រ ។ អ្នកលក់នោះកំពុង

អំពាវនាវហៅអ្នកទិញ ។ ក្មេងប្រុសម្នាក់អង្គុយ ទល់ខ្នងទំនងជាកូន ក៏កំពុងពពាយនាយជួយ លក់ដែរ ។ រូបខាងចុងនោះ ជាល្បែងភ្នាល់ជល់- មាន ដែលម្ខាងឆ្វេងជាខ្មែរ ឯម្ខាងស្តាំជាជន ជាតិចិន ។ គេយកមាន់មកអួតគ្នាមុនធ្វើការ ប្រជល់ ឯអ្នកដែលជាគូកនកំពុងជជែកគ្នាពីរឿង ភ្នាល់ ។ តាមការសង្កេតលើផ្ទាំងចម្លាក់ប្រាសាទ បាយ័ន គឺជាកំពុងផែមួយដ៏ធំនៅមាត់ច្រាំងជាយ ផ្សារព្រោះដោយមានរូបសំពៅសំប៉ានមកសំចត នៅក្បែរនោះ ។

សរុបសេចក្តីមក រូបភាពចម្លាក់នៅលើផ្ទាំង សិលាទាំងនេះ ជាតឹកតាងជាក់ស្តែងដែល សម្រាប់យើងជាកុលបុត្រខ្មែរ បានស្វែងយល់ពី ជីវភាពរស់នៅ នៃប្រជាជនខ្មែរនាសម័យអតីត- កាលដ៏យូរលង់មកហើយ ។

ដកស្រង់ពីកម្រងអត្ថបទ បណ្តាញព័ត៌មាន វប្បធម៌ខ្មែរ





តម្លៃប្រេងដាំក្បាលចុះជាស្រអោង សម្រាប់អនាគតដ៏ផុយស្រួយ



ស្ថានីយ៍អាជីវកម្មប្រេងនៅកណ្តាលសមុទ្ររបស់ក្រុមហ៊ុនរុករកប្រេង

គេគ្មានការសង្ស័យទេដែលថា ដំណើរការខ្ទង់យកប្រេងរបស់ប្រទេសអាមេរិក បានធ្វើឲ្យស្រទាប់ប្រេង និងឧស្ម័ននៅក្នុងដីដ៏ជ្រៅបានផ្ទុះចេញឡើង បង្កើតឲ្យមានបដិវត្តន៍មួយនៅក្នុងការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក ។

ប៉ុន្តែ ជួងប្រកាសអាសន្នបានរោទ៍សំឡេងឡើងស្តីពីសុខភាពហិរញ្ញវត្ថុ នៃឧស្សាហកម្មប្រេងនេះ ដោយមានការពិភាក្សាគ្នាជុំវិញបញ្ហានេះ ដែលនាំទៅដល់ការប្រកួតប្រជែងរវាងប្រេងអន្តរជាតិដែលស្រដៀងគ្នាទៅនឹងវិបត្តិប្រេងក្នុងឆ្នាំ២០០៨។ នៅក្នុងមធ្យោបាយជាច្រើនទាំងអស់នោះ គឺជាបញ្ហាផ្គត់ផ្គង់ និងតម្រូវការ ។ ដោយសារតែការខ្ទង់យកប្រេងនៅសហរដ្ឋអាមេរិកមានសន្ទុះលឿនពេក បានធ្វើឲ្យការផ្គត់ផ្គង់ប្រេងនៅក្នុងពិភពលោក មានការកើនឡើងនាំទៅដល់បញ្ហាតម្លៃប្រេង ។

ប៉ុន្តែ ដោយសារកំណើនសេដ្ឋកិច្ចពិភពលោក មានការយឺតយ៉ាវនាពេលបច្ចុប្បន្ន ដោយសារការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលជាបញ្ហាចម្បងនោះ បានធ្វើឲ្យតម្រូវការប្រេងនៅលើពិភពលោកមានការធ្លាក់ចុះ ស្របពេលដែលការផ្គត់ផ្គង់ប្រេងច្រើនហួសតម្រូវការ បាននាំទៅដល់តម្លៃប្រេងធ្លាក់ចុះជិត៥០% ក្នុងរយៈពេល៦ខែចុងក្រោយនេះ។

ប្រតិបត្តិការខ្ទង់យកប្រេង បានធ្វើឲ្យប្រទេសខ្ទង់យកប្រេងក្លាយជាជនរងគ្រោះ។ ឧស្សាហកម្មខ្ទង់យកប្រេងនៅក្នុងសហរដ្ឋអាមេរិកមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ ២០០៨ ផលិតកម្មខ្ទង់យកប្រេងរបស់សហរដ្ឋអាមេរិកបាន ៥ លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែសព្វថ្ងៃវិញមានការកើនឡើងពីរដងគឺគ្រប់គ្រាន់ណាស់សម្រាប់ការប្រើប្រាស់ក្នុងប្រទេស មិនចាំបាច់ទិញពីប្រទេសផ្សេងទៀត ហើយធ្វើឲ្យអាមេរិកក្លាយជាប្រទេសផលិតប្រេងធំបំផុត នៅលើពិភពលោកដែលគេឲ្យឈ្មោះថា អាវ៉ាប៊ីសាអ៊ីដ្ទីតធី"នាពេលអនា-

គតជំនឿ" ។

ក្រុមហ៊ុនយក្ស Bakken ខ្ទង់យកប្រេង និងឧស្ម័ននៅ North Dakota បានខ្ទង់ទម្លុះស្រទាប់រ៉ែរ៉ាប់ពាន់កន្លែង ដោយមានអណ្តាតភ្លើងឆេះឆ្លោឡើងចេញពីបំពង់កន្លែងខ្ទង់ ដែលគេអាចមើលឃើញកាលពីឆ្នាំ ២០០៧ ខ្ទង់យកប្រេងបាន ២០០០០០ បារ៉ែល ក្នុងមួយថ្ងៃ។ ផលិតកម្មរបស់ក្រុមហ៊ុននេះសព្វថ្ងៃខ្ទង់យកប្រេងបានជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ ។

ដោយសារចំណូលហិរញ្ញវត្ថុក៏បានច្រើនពីការខ្ទង់យកប្រេងដូច្នេះហើយធ្វើឲ្យមានអ្នកវិនិយោគជាច្រើនបានពាក់ព័ន្ធគ្នាសម្រុករកស៊ីក្នុងវិស័យនេះ។ ឧស្សាហកម្មខ្ទង់យកប្រេងរបស់សហរដ្ឋអាមេរិក សព្វថ្ងៃទទួលបាន ២០% នៃប្រេងនៅសរុបនៅក្នុងពិភពលោក ។

ប៉ុន្តែ អ្នកវិភាគបាននិយាយថាមហាគ្រឹះនៃការវិនិយោគសរុបក្នុងវិស័យប្រេង អាចមានការធ្លាក់ចុះដោយសារតម្លៃប្រេងកំពុងធ្លាក់ចុះ។ ការខ្ទង់យកប្រេងគឺជាធុរកិច្ចមួយដែលត្រូវចំណាយច្រើន។ ក្រុមហ៊ុនជាច្រើនចង់ឲ្យតម្លៃប្រេងស្ថិតនៅចន្លោះពី ៦០ ទៅ ១០០ ដុល្លារក្នុងមួយបារ៉ែលដើម្បីឲ្យផលិតកម្មរបស់ខ្លួនកាន់តែប្រសើរឡើង ។ ក្នុងពេលតម្លៃប្រេងធ្លាក់ចុះមកនៅត្រឹម ៥៥ ដុល្លារក្នុង ១ បារ៉ែល ការវិនិយោគចូលទៅក្នុងវិស័យនេះ មើលទៅហាក់ដូចជាផុយស្រួយខ្លាំងណាស់ ។

អ្នកវិភាគនិយាយថា នៅពេលដែលក្រុមហ៊ុនខ្ទង់យកប្រេងធំៗគេមានលទ្ធផលទ្រទ្រង់ទប់ទល់ ចំពោះការខាតបង់ក្នុងរយៈពេលខ្លីនោះ ទស្សនវិស័យទំនងជាងងឹត និងក្រៀមក្រោះសម្រាប់ក្រុមហ៊ុនខ្ទង់យកប្រេងតូចៗរាប់ពាន់ក្រុមហ៊ុនក្នុងវិស័យនេះ ដែលប្រញាប់ប្រញាល់លោតចូលក្នុងផលិតកម្មខ្ទង់យកប្រេងដើម្បីទាញយកផលចំណេញធម៌កម្រវិញ ។

បញ្ហានៅក្នុងឧស្សាហកម្មខ្ទង់យកប្រេង កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពរបស់អង្គការ

នៃបណ្តាប្រទេសនាំចេញប្រេងហៅកាត់ថា "OPEC" ដែលទោះបីជាការផ្គត់ផ្គង់ប្រេងច្រើនហួសពេក ទៅលើទីផ្សារប្រេងពិភពលោកក៏ដោយ ក៏អង្គការនេះបដិសេធមិនបន្ថយចំនួននៃការផលិតប្រេងប្រចាំថ្ងៃរបស់ខ្លួនឡើយ ។

ជាទ្រឹស្តី គឺថា OPEC ដែលនាំមុខដោយប្រទេសផលិតប្រេងធំៗ ដូចជាប្រទេសអារ៉ាប៊ីសាអ៊ីដ្ទីត កំពុងតែលេងGameវយៈពេលវែងមួយគឺជំរុញការផលិតឲ្យឈានដល់កំពូល ដើម្បីឲ្យមានការដួលរលំនៅកន្លែងផ្សេងទៀត ធ្វើឲ្យមានស្ថិរភាពតម្លៃប្រេងឡើងវិញ ចំពោះកម្រិតនៃការផលិតរបស់ខ្លួន នាពេលបច្ចុប្បន្ន និងដើម្បីទទួលបានមកវិញតួនាទីរបស់ខ្លួនជាប្រទេសឈានមុខក្នុងវិស័យប្រេងនៅលើពិភពលោកដូចពីមុន។

ឥឡូវគេមានការព្រួយបារម្ភ ដែលថាប្រតិបត្តិការខ្ទង់យកប្រេងរបស់ក្រុមហ៊ុនជាច្រើនអាចខកខានមិនសម្រេចបានចំពោះអ្វីដែលជាតម្លៃ ២០០ ពាន់លានដុល្លារ ដែលបានលើកឡើងតាមរយៈប្រាក់ធានាចេញដោយWall Streetនិងក្រុងឡុងដ៍។ ផ្ទុយមកវិញករណីនេះ អាចឈានទៅដល់ការដួលរលំនៅក្នុងទីផ្សារហិរញ្ញវត្ថុ ស្រដៀងគ្នាទៅនឹងឆ្នាំ២០០៨ ។

ក៏មានសំណួរចោទឡើងថា តើស្រទាប់ប្រេង និងឧស្ម័នបម្រុងនៅក្នុងដីសព្វថ្ងៃមានចំនួនប៉ុន្មាន ? ហើយតើស្រទាប់ប្រេង និងឧស្ម័នបម្រុងនោះនឹងត្រូវអស់នៅពេលណាទៅ ? របាយការណ៍ថ្មីមួយដែលចេញដោយ Post Carbon Institute ជាក្រុមវិភាគមិនយកកម្រៃមានមូលដ្ឋាននៅក្នុងប្រទេសអាមេរិក បាននិយាយថាប្រេងបម្រុងមានកម្រិតខ្ពស់ ប៉ុន្តែកំពុងធ្លាក់ចុះយ៉ាងលឿនជាការរំពឹងទុក ដោយសារការទាញយកផលច្រើនហួសហេតុ។ តម្លៃនៃការខ្ទង់យកប្រេងកាន់តែកើនឡើងនៅពេលដែលស្រទាប់ប្រេង កំពុងប្រឈមនឹងភាពអន្តរាយមិនអាចរ៉ាប់រងបាន ។

ក្រៅពីនេះ ក៏នៅមានបញ្ហាចោទអំពីការជះឥទ្ធិពលពីការខ្ទង់យកប្រេងលើបញ្ហាបរិស្ថាន ដោយសារការសាយភាយការបោន និងភាពកខ្វក់នៅក្នុងប្រភពទឹកដែលជាបញ្ហាប្រឈមមួយទៀតសម្រាប់ឧស្សាហកម្មខ្ទង់យកប្រេង ។

ប្រតិបត្តិការខ្ទង់យកប្រេង ក៏អាចត្រូវបានរាំងស្ទះផងដែរតាមរយៈច្បាប់បទដ្ឋានដ៏តឹងរឹងដែលបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងការសាយភាយហ្វូស៊ីល ឥន្ធនៈ និងការប្រយុទ្ធប្រឆាំងចំពោះការប្រែប្រួលអាកាសធាតុ ។

ប្រទេសដែលគាំទ្រឲ្យមានការខ្ទង់យកប្រេងបានចាត់ទុកប្រតិបត្តិការរបស់ខ្លួនថា ជាប្រភពថាមពលសម្រាប់អនាគត មិនគ្រាន់តែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែគឺនៅជុំវិញពិភពលោកផងដែរ ។ បច្ចុប្បន្នទស្សនវិស័យ ចំពោះឧស្សាហកម្មខ្ទង់យកប្រេងវាបានស្ថិតនៅឆ្ងាយពីការពិតទៅហើយ ។



ស្ត្រីមានផ្ទៃពោះគួរទទួលទាន ត្រីរស់ឱ្យបានច្រើន



ស្ត្រីមានផ្ទៃពោះ គួរទទួលទានត្រីរស់ឱ្យបានច្រើន

កង្វះខាតការយល់ដឹងពីគុណប្រយោជន៍នៃអាហារ វាជាកត្តាសំខាន់នាំឱ្យប៉ះពាល់សុខភាព ។ បន្ថែមលើមួយចំនួនដែលមានតម្លៃថ្លៃនោះ មិនមែនសុទ្ធតែមានប្រយោជន៍ដល់សុខភាពទេ ប្រសិនបើអ្នកជ្រើសរើសបន្លែផ្លែឈើទាំងនោះយកទៅទទួលទានមិនបានត្រឹមត្រូវ។

ក្រុមអ្នកស្រាវជ្រាវ បានណែនាំស្ត្រីមានផ្ទៃពោះ ទទួលទានត្រីរស់ឱ្យបានច្រើន ព្រោះវាសម្បូរជាតិដែក ដើម្បីឱ្យទារកក្នុងផ្ទៃបន្ថែមភាពស្លេកស្លាំង តែមិនត្រូវទទួលទានបន្លែទំពាំងច្រើនពេកទេ ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថាត្រីរស់មានសារធាតុដែកក្នុងសាច់ត្រី បើស្ត្រីមានផ្ទៃពោះទទួលទានបានច្រើន ធ្វើឱ្យទារកនៅក្នុងផ្ទៃបន្ថែមភាពស្លេកស្លាំង ហើយម្តាយបន្តការចាញ់កូន។ ប្រជាជនទូទៅ ជាពិសេសស្ត្រីមាន

ផ្ទៃពោះគួរបរិភោគគ្រាប់ថ្នាំជាតិដែកឱ្យបានគ្រប់ចំនួនដែលក្រសួងសុខាភិបាលបានផ្តល់ឱ្យ ។ មិនតែប៉ុណ្ណោះ បើសិនជាគាត់ចង់បានជាតិដែកឱ្យបានកាន់តែល្អ គាត់អាចទទួលជាតិដែកតាមរយៈចំណីអាហារផ្សេងៗ ជាពិសេសគឺត្រីរស់នេះតែម្តង ។

ក្រុមអ្នកស្រាវជ្រាវរកឃើញថាបរិមាណជាតិអ៊ីយ៉ុងដែកក្នុងសាច់ត្រី ដែលប្រមូលពីត្រីធម្មជាតិចំនួន៤កន្លែងនៅខេត្តកំពង់ឆ្នាំងនិងត្រីដាក់លក់ក្នុងផ្សារកណ្តាល និងត្រីចិញ្ចឹមក្នុងបែរនៅរាជធានីភ្នំពេញបានរកឃើញថាត្រីចិញ្ចឹមនិងត្រីធម្មជាតិ គឺសារធាតុដែកមានប្រហាក់ប្រហែលគ្នានៅក្នុងសាច់ត្រីរស់ ។ រោគសញ្ញាកង្វះជាតិដែកចំពោះស្ត្រីដែលមានផ្ទៃពោះ តែងតែធ្វើឱ្យសុខភាពម្តាយចុះខ្សោយ បណ្តាលមកពីខ្វះឈាម

ក្រហមចង់តែក្អកចង្ហោរបេះដូងលោតមិនប្រក្រតី ប្រព័ន្ធសរសៃប្រសាទសម្រាប់ការចងចាំថយចុះ សរសៃឈាមស្ទះ សាច់ដុំចុះខ្សោយ ភ្នែកឡើងលឿងជាដើម ។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ត្រីចង្ហាមូលមានកំហាប់អ៊ីយ៉ុងជាតិដែកមានចន្លោះពី ១៥ ទៅ ២០,៣ មីល្លីក្រាមក្នុង ១ គីឡូក្រាម ។ ចំណែកឯត្រីរស់រកឃើញចន្លោះពី ១៥ ទៅ ១៩,៥ មីល្លីក្រាម ក្នុង១គីឡូក្រាមត្រី។ ឯកសារស្រាវជ្រាវបង្ហាញថានៅតំបន់អាស៊ីអាគ្នេយ៍មនុស្សប្រុសស្រី និងកុមារជាច្រើនកើតជំងឺខ្វះជាតិដែក។ ការស្រាវជ្រាវរកឃើញថានៅប្រទេសថៃ មានប្រជាពលរដ្ឋខ្វះជាតិដែកចំនួន ២០% នៃចំនួនប្រជាពលរដ្ឋថៃសរុប។ នៅប្រទេសវៀតណាមមាន ៣២% ចំណែកនៅកម្ពុជាមាន ៥៧% ។ ក្នុងចំនួនអ្នកខ្វះជាតិដែកនោះគឺមានកុមារអាយុក្រោម ៥ ឆ្នាំ មានចំនួន ៧៤% ឯស្ត្រីមានផ្ទៃពោះមានចំនួន ៧០% ។

ក្រុមអ្នកស្រាវជ្រាវឱ្យដឹងទៀតថា កំហាប់អ៊ីយ៉ុងដែកក្នុងត្រីរស់ មានទំហំខុសគ្នាទៅតាមទម្ងន់របស់ត្រី។ ប៉ុន្តែវាមានកំហាប់អ៊ីយ៉ុងខុសគ្នាទៅតាមតំបន់ត្រីរស់ផងដែរ ដូចជាត្រីរស់យកពីខេត្តកំពង់ឆ្នាំង ជាត្រីរស់នៅក្នុងបឹងទន្លេសាបមានកំហាប់អ៊ីយ៉ុងខ្ពស់ជាង ត្រីរស់ចិញ្ចឹមដាក់លក់នៅផ្សារកណ្តាល។ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ស្ត្រីមានកង្វះជាតិដែក ហើយកង្វះជាតិដែកនេះអាចធ្វើឱ្យប៉ះពាល់នៅពេលសម្រាល និងប៉ះពាល់ដល់ទារកដូចជាអាចកើតមកមិនគ្រប់ខែឬក៏មានការបាត់បង់អវយវៈណាមួយ ដែលបណ្តាលមកពីកង្វះជាតិដែកនេះផងដែរ ។ ក្រុមអ្នកស្រាវជ្រាវឱ្យដឹងថាតាមការពិសោធន៍បានរកឃើញថា ត្រីរស់មានកំហាប់អ៊ីយ៉ុងជាតិដែកច្រើនជាងត្រីឆ្កែ និងច្រើនជាងត្រីក្រាញ់ត្រីឆ្អិននិងត្រីអណ្តែង។ យោងតាមការសិក្សានៅឆ្នាំ ២០១០ ដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ហ្វារ(FAO)បង្ហាញថា ពលរដ្ឋកម្ពុជាម្នាក់បរិភោគត្រីជាមធ្យម ៦៧ គីឡូក្រាមក្នុង ១ ឆ្នាំ ។ ចំណែកក្រសួងសុខាភិបាល បានផ្តល់គ្រាប់ថ្នាំជាតិដែកដល់ស្ត្រីមានផ្ទៃពោះចំនួន១៣២គ្រាប់ក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសម្រាលដែលបរិមាណជាតិដែកក្នុង ១ គ្រាប់ មានចំនួន ៣៥ មីល្លីក្រាម។



ស្ត្រីមានផ្ទៃពោះ គួរទទួលទានត្រីរស់ឱ្យបានច្រើន ព្រោះវាសម្បូរជាតិដែក ដើម្បីឱ្យទារកក្នុងផ្ទៃបន្ថែមភាពស្លេកស្លាំង



អ្នកប្រឹក្សាដង្កែ មានចំណូលបន្ថែម ពីតំបន់ទេសចរណ៍ធម្មជាតិ

ត្រពាំងសង្កែជាឃុំមួយក្នុងចំណោមឃុំចំនួន១៦ចំណុះឱ្យស្រុកទឹកល្អ ខេត្តកំពត ។ ឃុំនេះស្ថិតនៅភាគអាគ្នេយ៍ចម្ងាយប្រហែល៧គីឡូម៉ែត្រពីទីរួមខេត្ត។ មានព្រំប្រទល់ខាងលិចជាប់ឃុំជុំត្រៀល និងឃុំកំពង់សំរោង ខាងជើងជាប់ជាមួយឃុំត្រពាំងព្រីង ខាងកើតជាប់នឹងឃុំកូនសត្វ ខាងត្បូងជាប់នឹងឆ្នេរសមុទ្រ។ សាលាស្រុកទឹកល្អ និងការិយាល័យចំណុះអធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធស្រុក បញ្ជាការដ្ឋានផ្នែកសឹករងស្រុក ស្ថិតនៅក្នុងទឹកដីនៃឃុំត្រពាំងសង្កែនេះដែរ ។

សែនមនោរម្យនេះ ភ្ញៀវទាំងឡាយអាចធ្វើដំណើរចេញពីទីរួមខេត្តកំពត តាមបណ្តោយផ្លូវជាតិលេខ ៣៣ តម្រង់ឆ្ពោះទៅខេត្តកែប។ ដើម្បីទៅដល់ទីនោះមធ្យោបាយធ្វើដំណើរបែបណាក៏អាចទៅបានដែរ។ ធ្វើដំណើរចម្ងាយប្រហែល៧គីឡូម៉ែត្រហួសសាលាឃុំត្រពាំងសង្កែប្រមាណប្រហែល២០០ម៉ែត្រ គេនឹងប្រទះឃើញផ្ទាំងប៉ាណូស្វាគមន៍ របស់សហគមន៍នេសាទត្រពាំងសង្កែដែលបញ្ជាក់ស្ថិតនៅផ្នែកខាងស្តាំ។ ចុះពីផ្លូវ



ស្លាកសញ្ញាបង្ហាញទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រពាំងសង្កែ ទេសចរណ៍ធម្មជាតិប្រភពថ្មី

ព្រោះតែមាន អំណោយផលពីធម្មជាតិ ដោយផ្នែកខាងត្បូងនៃឃុំ ជាប់នឹងឆ្នេរសមុទ្រ នោះ ប្រជាពលរដ្ឋនៅមូលដ្ឋាននេះរកប្រាក់ចំណូលបន្ថែមក្រៅពីការងារកសិកម្ម តាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ វិស័យនេះបានដំណើរការបន្តិចម្តងៗ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធនិងអង្គការដៃគូអភិវឌ្ឍន៍បានជួយគាំទ្រ និងបង្កើតឡើង នូវសហគមន៍នេសាទត្រពាំងសង្កែ។ ការបង្កើតសហគមន៍នេះក្នុងគោលបំណងបម្រើឲ្យការអភិរក្ស ការពារ និងអភិវឌ្ឍន៍



ដើមកោងកាងក្នុងរមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រពាំងសង្កែ

ធនធាន សមុទ្រឱ្យមាននិរន្តរភាព ។ ជាមួយ នឹងសកម្មភាពរស់រវើក របស់សហគមន៍ នេសាទត្រពាំងសង្កែ ដែលបង្កើតបាន នូវតំបន់អេកូទេសចរណ៍ បច្ចុប្បន្នទីនោះត្រូវបានគេស្គាល់ថាជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងគួរជាទីចាប់អារម្មណ៍ទាំងភ្ញៀវជាតិ អន្តរជាតិ ។ ដើម្បីបានដល់ទីតាំង នៃរមណីយដ្ឋានដ៏



ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាដើមកោងកាងក្នុងរមណីយដ្ឋានទេសចរណ៍ធម្មជាតិសហគមន៍នេសាទត្រពាំងសង្កែ



លំនៅស្ថានប្រជាពលរដ្ឋនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិសហគមន៍នេសាទត្រពាំងសង្កែ

ក្បាលរមាស។ ការធ្វើដំណើរក្រៅពីការគយគន់ ស្រែស្រូវ ច្បារដំណាំនោះ គេក៏នឹងឃើញនូវ ស្រែអំបិល ដែលជាមូលដ្ឋានផលិតមិនអាចខ្វះ បានសម្រាប់ជីវភាពប្រចាំថ្ងៃ របស់ប្រជាជនទូទាំងប្រទេស ។

សហគមន៍មានកន្លែងសម្រាប់សម្រាកដើម្បី បន្ទុះអារម្មណ៍ មានកន្លែងប្រជុំ មានសេវាកម្មម្ហូប អាហារចម្អិននៅនឹងកន្លែងសម្រាប់ជូនភ្ញៀវ និង មានថ្នាលបណ្តុះកូនកោងកាង ប្រកបដោយ ពណ៌បៃតងស្រស់បំព្រង។ គោលដៅចុងក្រោយ និងសំខាន់មិនអាចខកខានបាន ចំពោះការមក កាន់សហគមន៍នេសាទមួយនេះគឺ ការធ្វើទេស- ចរណ៍ក្នុងដែនធម្មជាតិ នោះគឺចាំបាច់ត្រូវបន្ត ដំណើរតាមទូកក្នុងព្រែកក្បាលរមាស ជាមួយ ទេសភាពដ៏ល្អត្រកាលនៃព្រៃលិចទឹក ដែលនៅ អមសងខាង ដើម្បីបានទៅដល់តំបន់អេកូទេស- ចរណ៍ព្រៃកោងកាងនាឆ្នេរសមុទ្រ ក្រោមការ គ្រប់គ្រងរបស់សហគមន៍ អ្នកនេសាទត្រពាំង សង្កែ ។

អារម្មណ៍ប្លែកនឹងចាប់ផ្តើម នៅពេលខ្លួន ប្រាណប៉ះផ្ទាល់ជាមួយខ្យល់សមុទ្រដ៏ល្អបរិសុទ្ធ ខណៈចូលដល់ជុំនៃម្លប់កោងកាងយ៉ាងត្រជាក់

ត្រជាក់ រួមទាំងស្ពានដើរកម្សាន្តក្នុងព្រៃកោង- កាងរាប់រយម៉ែត្រនោះ។ ទីនេះក្រៅពីការផ្គិត យកទេសភាពដ៏ខៀវស្រងាត់ ការដើរកម្សាន្ត ពេលថ្ងៃភ្ញៀវអាចសម្រាក (ទាំងជាលក្ខណៈគ្រួ- សារ) ក្នុងពេលរាត្រីដោយសហគមន៍បានបង្កើត ជាបឹងហ្គាឡូដើម្បីគយគន់ទុកអ្នកនេសាទស្តាប់ សំឡេងសត្វ ពិសេសមើលពន្លឺភ្លើងនៃហ្វូងសត្វ អំពិលអំពែកដ៏ប្លែកភ្នែក ។

លោក ស៊ឹម ហ៊ឹម ប្រធានសហគមន៍នេសាទ ត្រពាំងសង្កែបានរៀបរាប់ថា ក្រោមការគាំទ្រ របស់អង្គការអភិវឌ្ឍន៍និងកុមារនៅកម្ពុជាព្រម ទាំងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ការជួយ ជ្រោមជ្រែងពីខណ្ឌរដ្ឋបាលជលផល មន្ទីរបរិ- ស្ថានខេត្ត និងផ្នែកពាក់ព័ន្ធដទៃទៀត សហគមន៍ នេសាទត្រពាំងសង្កែបានបង្កើតឡើងកាលពីថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ ២០០៩ ដោយគ្រប់គ្រងលើ ដែននេសាទទំហំ ៣៣៧ ហិកតា ក្នុងនោះព្រៃ កោងកាងមានចំនួន ៣១ ហិកតា។ លោកបន្តថា បំណងនៃការបង្កើតសហគមន៍នេះឡើង ដើម្បី ការពារតំបន់នេសាទ ថែរក្សាព្រៃលិចទឹក បញ្ចៀសពីបទល្មើសផ្សេងៗ។ តាមការសង្កេត ឃើញជាក់ស្តែងបន្ទាប់ ពីបានបង្កើតឡើងនៅ

តំបន់នេះ ផលនេសាទមានការកើនឡើង ប្រមាណ ៦០% ដោយសម្បូរត្រី ក្តាម ខ្យង បង្ការ- ក្នុងដែនដែលសហគមន៍គ្រប់គ្រងផ្ទាល់។ ដោយ ឡែក សម្រាប់ព្រៃលិចទឹកវិញ សហគមន៍បានដាំ បន្លែមន្ទុកកោងកាងថ្មី ២៥ ហ.ត ធ្វើឱ្យទំហំកើន ដល់ ៥៦ ហ.ត ។

លោកប្រធានសហគមន៍ បានបញ្ជាក់ថា កាលពីមិនទាន់មានការការពារ ថែរក្សាព្រៃលិច ទឹកទាំងនេះ ត្រូវប្រជាពលរដ្ឋកាប់យកឈើមក ធ្វើជាអុសដុត ដែលជាហេតុញ្ញាតឱ្យដើមកោង កាងស្ទើរតែវិនាសហិនហោច ដែលតម្រូវឱ្យស្ថា- ប័នឡើងវិញជាបន្ទាន់។ ម្ល៉េះហើយសម្រាប់ថ្ងៃដ៏ដាំ ដុះថ្មីមិនជាបញ្ហាទេ ដែលមកដល់ពេលនេះបាន លូតលាស់ល្អជាងមុនប្រហែល ៨០%។ ជាមួយ នឹងការរីកដុះជាលំដាប់ព្រៃកោងកាង សហគមន៍ បង្កើតបាននូវតំបន់អេកូទេសចរណ៍ ដែលធ្វើឱ្យ សមាជិកសហគមន៍ និងអ្នករស់នៅតំបន់ជុំវិញ អាចរកចំណូលបាន តាមរយៈការបើកទូកដឹក ភ្ញៀវដើរកម្សាន្ត ការលក់ម្ហូបអាហារសេវាបកប្រែ ផ្សេងៗ ហើយចំណូលទាំងនោះត្រូវបែងចែកចំនួន ២០% សម្រាប់អភិវឌ្ឍសហគមន៍បន្ត ខណៈ ដែលមកដល់ពេលនេះ មិនមានផ្នែកខាងណា ជួយឧបត្ថម្ភទៀតទេ។ បច្ចុប្បន្នសហគមន៍មាន ទូកម៉ាស៊ីន មានខ្លួននៅដែនព្រៃកោងកាង និង កន្លែងសម្រាប់ជួលប្រជុំ ដោយកន្លងមកមានអង្គ ការក្រៅរដ្ឋាភិបាលនានា បានទៅធ្វើញឹកញាប់ នៅទីតាំងនេះ ។ ដូច្នេះសហគមន៍ពឹងផ្អែកលើ សប្បុរសជន ក្នុងការគាំទ្រដើម្បីដំណើរការអភិ- វឌ្ឍបន្ត ដោយមិនតម្រូវជាការបរិច្ចាគអ្វីទេ ។ ប៉ុន្តែ តាមរយៈការមកកម្សាន្តឬក៏ចូលរួមក្នុងការ ដាំដុះ ជួសជុល ថែរក្សាព្រៃលិចទឹក បញ្ចៀសបទ ល្មើសនេសាទផ្សេងៗ នឹងបានជួយអន្តរាគមន៍កុំ ឱ្យមានការបាត់បង់ផ្ទៃទឹកទាំង៣៣៧ហ.តដែល



ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាព្រៃកោងកាងក្នុងរមណីយដ្ឋានទេសចរណ៍ធម្មជាតិសហគមន៍នេសាទត្រពាំងសង្កែ



ក្រសួងកសិកម្មបានទទួលស្គាល់នោះ ។

ក្រសួងកសិកម្មបានទទួលស្គាល់នោះ ។ ពាក់ព័ន្ធនឹងសហគមន៍ខាងលើលោក ណុះ សើ មេឃុំត្រពាំងសង្កែបានរៀបរាប់ថា បន្ទាប់ពីការបង្កើតសហគមន៍នេះឡើង បានធ្វើឱ្យប្រជាពលរដ្ឋ អាចរកផលសម្បទានច្រើនជាងមុន។ ប្រជាជនក្នុងឃុំត្រពាំងសង្កែ និងបណ្តាឃុំមួយចំនួននៅជុំវិញតំបន់ បានទទួលផលចំណូលបន្ថែមពីអក្ខរកម្មទេសចរណ៍ ដូចជាសេវាដឹកភ្ញៀវ កម្សាន្ត ការលក់ដូររបស់បរិយាកាសពីសម្បទានដើម ។ ក្នុងនាមអាជ្ញាធរ លោកសង្ឃឹមថា សហគមន៍ទាំងឡាយនឹងបន្តគាំទ្រសកម្មភាពរបស់សហគមន៍នេះសាងសង់ត្រពាំងសង្កែ ឱ្យមានដំណើរទៅមុខ ដែលជាផ្នែកមួយចូលរួមថែរក្សាការពារធនធានសម្បទាន និងជាគ្រឹះក្នុងការទប់ស្កាត់បទល្មើស ដើម្បីអភិរក្សឲ្យបានស្ថិតស្ថេរគង់វង្សតទៅមុខទៀត ។

អ្នកឃុំត្រពាំងសង្កែបច្ចុប្បន្ន

ពាក់ព័ន្ធស្ថានភាពទូទៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានវិញលោកណុះសើបានប្រាប់ឱ្យដឹងថា ក្នុងឃុំត្រពាំងសង្កែទាំងមូលមានប្រជាជន ១០៥៧ គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ៥៧០៣នាក់។ ក្នុងនោះអាយុ ១៨ឆ្នាំឡើងចំនួន ៣ ៧០៧ នាក់។ បច្ចុប្បន្នគិតត្រឹមពាក់កណ្តាលខែមករាឆ្នាំ២០១៥នេះមានអ្នកធ្វើចំណាកស្រុកចំនួន១១៧នាក់ ។ ក្នុងចំណោមប្រជាជនទាំងជាងមួយពាន់គ្រួសារនេះ គ្រួសារភាគច្រើនមានលក្ខណៈធូរធារ ពោលគឺអត្រាក្រីក្រប្រមាណជាង៨%ប៉ុណ្ណោះ។ ជីវភាពរស់នៅប្រចាំថ្ងៃពលរដ្ឋមានទឹកស្អាតប្រើប្រាស់មានអគ្គិសនីរបស់រដ្ឋគ្រប់គ្រាន់ ។

លោកមេឃុំបញ្ជាក់បន្តទៀតថា ឃុំក៏ជាទីតាំងរដ្ឋបាលស្រុកទឹកឈូតែម្តង ។ ក្រៅពីសំណង់អគារ រដ្ឋបាលស្រុក ព្រមទាំងការិយាល័យ

លំ យ ចំ ណុះ នា នា បញ្ជាការដ្ឋាន កងរាជអាវុធហត្ថស្រុក អធិការដ្ឋាន នគរបាលស្រុក បញ្ជាការដ្ឋានផ្នែកសឹករងស្រុក មណ្ឌលសុខភាពឃុំត្រពាំងសង្កែមានសាលារៀន ៤ កន្លែង (វិទ្យាល័យមួយ វត្តមួយ វិហារអ៊ីស្លាមពីរ ស្បៀងប្រាំ និងវិហារគ្រិស្តមួយកន្លែងផងដែរ ។

ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពធូរធារពីមួយអាណត្តិទៅមួយអាណត្តិ ។ អ្វីដែលបានបញ្ជាក់ពីការផ្តល់ទំនុកចិត្ត សម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជានោះ គឺការកើនឡើង និងរក្សាបាននូវចំនួនអាសនៈក្រុមប្រឹក្សាឃុំ ដោយអាណត្តិទី ១ មាន ៤ អាសនៈ ក្នុងចំណោមអាសនៈចំនួន ៥ ។ អាណត្តិទី ២ មានចំនួន ៥ លើ ៥ និងអាណត្តិទី ៣ រក្សាបានចំនួន ៥ លើ ៥ ដដែល ដោយមិនមានការប្រែប្រួល ។

អះអាងស្រដៀងគ្នានេះដែរ លោកអនុសេនីយ៍ឯក ម៉ី រុដ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសង្កែបញ្ជាក់ថា ដោយសារក្នុងមូលដ្ឋានមានសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋប្រកបមុខរបរយ៉ាងសុខដុមរមនា បានធ្វើឲ្យជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃប្រែប្រួលជាលំដាប់ ។

មកដល់សព្វថ្ងៃ ក្នុងឃុំត្រពាំងសង្កែមានរថយន្តតូច ធំ ចំនួន ២៧ គ្រឿង ម៉ូតូ (ភាគច្រើន ស៊េរីទំនើប) ចំនួន៣១៨គ្រឿង ទូរស័ព្ទចំនួន ១១១ គ្រឿង ។ ដោយឡែក ចំពោះ ទូរទស្សន៍ មានស្ទើរគ្រប់គ្រួសារជាពិសេសទូរស័ព្ទដៃ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសាមូបអាហារក្នុងតម្លៃសមរម្យ

មានប្រើប្រាស់គ្រប់គ្រួសារ ភាគច្រើនគ្រួសារនីមួយៗមានលើសពីមួយគ្រឿង ។

លោកបន្តថា អ្វីដែលជាមោទនភាពនោះគឺប្រជាជនក្នុងមូលដ្ឋាន តែងតែសហការជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់ភាពអសកម្មក៏ដូចជាបញ្ចៀសរាល់បទល្មើសផ្សេងៗ នៅពេលមានសភាពការណ៍មិនល្អណាមួយ បម្រុងនឹងកើតឡើងក្នុងភូមិឋានរបស់ពួកគាត់។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ដោយមានការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មូលដ្ឋាននេះមានការរីកចម្រើនឥតឈប់ឈរ ប្រជាពលរដ្ឋបានរស់នៅយ៉ាងសុខសាន្ត ជីវភាពធូរធារជាលំដាប់ ។ ប្រការនេះ ធ្វើឲ្យប្រជាជនកាន់តែមានជំនឿទុកចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

តាមរយៈការលើកឡើង របស់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច គឺយើងនឹងមើលឃើញនូវការប្រែប្រួលថ្មីៗថែមទៀត នាពេលខាងមុខនៅឃុំជនបទមួយនេះ ។

សេចក្តីកែតម្រូវ

ទស្សនាវដ្តីប្រជាជនសូមធ្វើការកែតម្រូវអត្ថបទកំណាព្យដែលបានចុះផ្សាយក្នុងលេខ ១៦២ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រង់ទំព័រទី៣១ លើអត្ថបទកំណាព្យដែលមានចំណងជើងថា "ពូជស្រូវសំខាន់១០"

- នៅល្បះទី៦ ឃ្លាទី៤ យល់ដល់សក្តិសបុស្សា (ខុស)
- ឃ្លាត្រូវជើងកាព្យ យល់ដល់ឈ្មោះរស្ស (១) ភ្លិនបុស្សា
- នៅល្បះទី៧ ឃ្លាទី៣ អង្គរគ្រាប់វែងលូនសត្វា (ខុស)
- ឃ្លាត្រូវជើងកាព្យ អង្គរគ្រាប់វែងលូនសត្វា

អរគុណ



អ្នកស្រែឥឡូវ

(បទពាក្យប្រាំពីរ)



- ដើមឡើយនៅស្រុកខ្មែរ អ្នកធ្វើស្រែតែងជាស្រូវ បានផលស្រូវហូបមិនខ្វះ ។
- តាមកាលរាល់រដូវ អាគាសធាតុមិនប្រែផ្លាស់ ទឹកច្រើនណាស់បង្កើនផល ។
- ពីងភ្លៀងអាងធម្មជាតិ គ្មានអាងប្រឡាយស្រះ បានផលស្រូវហូបនៅសល់ ។
- ធ្វើស្រែមួយរដូវ លក់ខ្លះមិនខ្វះខ្វល់ គ្មានល្បះខ្យល់រាំងជន់លិច ។
- ខ្មែរតិចដីទូលាយ រស់បានងាយស្រួលជានិច្ច មិនបាច់គេចចេញរកឆ្ងាយ ។
- ខ្វះស៊ីខ្មែរស្ទើរភ្លេច អ្នកធ្វើស្រែប្រឹងដោះស្រាយ ទីជិតឆ្ងាយទឹកសាយដល់ ។
- ឥឡូវធម្មជាតិប្រែ ជីកស្រះអាងប្រឡាយ ហូបផលស្រូវមិនសូវខ្វល់ ។
- ធ្វើស្រែច្រើនរដូវ លក់ខ្លះពីហូបសល់ កើនភោគផលរាល់ឆ្នាំខែ ។
- ក្នុងទឹកចិញ្ចឹមត្រី នៅលើដីដាំបន្លែ នៅក្នុងស្រែថែទាំស្រូវ ។
- ចិញ្ចឹមសត្វផងដែរ ឧស្សាហ៍ឆ្លៀតរកគ្រប់ផ្លូវ ខ្មែរឥឡូវធ្វើធាបាយ ។
- ប្រើប្រាស់ជីធម្មជាតិ មានត្រី បន្លែ ស្រូវ រស់ស្រណុកបានសុខកាយ ។
- គ្រប់គ្រាន់លើសហូបចុក រកស៊ីល្មមបំបែកឆ្ងាយ រករៀងអាយសប្បាយចិត្ត ។

ដោយឯកឧត្តម អ៊ុយ លីវ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង

គំរោង



លោកមេធាវីស្រូវអតិថិជនដែលមក
ពីងពាក់ខ្លួន ឱ្យតវ៉ារឿងសុំលែងលះប្តី ៖
- កាលពីដំបូង មុនពេលដែលអ្នកស្រី
យល់ព្រមរៀបការជាមួយគាត់ តើព្រោះ
គាត់មានគុណសម្បត្តិស្តី មកទាក់ទាញ

ចិត្តមែនទេ ?

- ចា់៖ ពិតមែនហើយ គឺគាត់មានគុណសម្បត្តិ ធំធេងណាស់ ទើបខ្ញុំព្រមស្រឡាញ់គាត់ និងរៀបការជាមួយគាត់ ។ ប៉ុន្តែឥឡូវគុណសម្បត្តិនោះអស់រលីងហើយ ឱ្យខ្ញុំនៅជាមួយគាត់ធ្វើស្តីទៀត ។

- តើគុណសម្បត្តិរបស់គាត់ ដែលអ្នកស្រីនិយាយនោះដូចម្តេចដែរ សូមអ្នកស្រី និយាយឱ្យច្បាស់ស្រួលខ្ញុំវែកញែកជាមួយគុណការ ។

- ចា់៖ គឺប្រាក់ហ្នឹងណាស់! កាលណោះគាត់មានប្រាក់ជាងមួយលាន ដុល្លារណោះ ។ គាត់ធានាថា រៀបការរួចឱ្យខ្ញុំចាយយ៉ាងសប្បាយ ដែរ ។ តាំងពីការរួចដល់ឥឡូវជិត ៣ ឆ្នាំហើយ ខ្ញុំចាយគ្មានសល់អ្វី ទៀតទេ ។

អត់កើតទុក្ខ

ឃើញនាយជ្រីវមកលេងផ្ទះ នាយជ្រូកស្លូត ៖

- អើមិត្តជ្រីវ តើឯងមានដឹងរឿងប្រពន្ធខ្ញុំគេចុះចោលខ្ញុំដែរទេ ?

- អូហ្ន...ខ្ញុំបានដឹងហើយមិត្តជ្រូកអើយ គ្នាអាណិតឯងណាស់ ។

តែឈ្លើយកុំគិតច្រើន តោះទៅទិញស្រាមួយដបមកផឹកបំបាត់ទុក្ខ ។

- ទេ ! មិនបាច់ទេ !

- ចាំមើច អត់មានលុយមែនទេ ?

- លុយមានតើ ... តែខ្ញុំអត់មានកើតទុក្ខស្តីផងហ្នឹង ។

ត្រូវការសម្រាក

ពេលបាយថ្ងៃត្រង់រួច អ្នកស្រីសាងមល្លងលោមកូនប្រុស ៖

- ហាត់ផ្គុំត្រែទៅកូន កុំឲ្យប៉ាត្រឡប់មកវិញបន្ទោស ! ហាត់ផ្គុំទៅ ណាកូនចាំម៉ាកឲ្យ ១.០០០ រៀល ។

- ខ្ញុំមិនហាត់ទេ បើលោកប៉ាបន្ទោសក៏ខ្ញុំមិនខ្លាចដែរ ។

- អ្នកា ... មើចក៏កូនមិនព្រមហាត់ ?

- បើខ្ញុំហាត់បាន ១.០០០ រៀល តែបើខ្ញុំមិនហាត់បានដល់ទៅ ៣.០០០ រៀលឯណោះ ។ អីចឹងខ្ញុំហាត់ធ្វើស្តី ?

- តើអ្នកណាឲ្យកូន ៣.០០០ រៀល បើមិនហាត់ ?

- គឺលោកតានៅផ្ទះខាងត្បូងយើងនេះឯង សន្យាជាមួយខ្ញុំអីចឹង ! គាត់ត្រូវការសម្រាកថ្ងៃ បើខ្ញុំផ្គុំត្រែគាត់សម្រាកមិនលក់ អីចឹងទើបគាត់ សន្យាឲ្យខ្ញុំ ៣.០០០ រៀល បើខ្ញុំមិនហាត់ផ្គុំត្រែដូចសព្វដង ។

មួយបានម្នាក់

នៅតាមផ្លូវ យុវជនសូមម្នាក់កំពុងដើរយ៉ាងលឿយ ក៏ប្រទះលោកអី ចំណាស់ដើរមកពីមុខ ទើបលើកដៃសំពះនិយាយ ៖

- សូមទោស លោកអីប្រហែលមានលុយកាក់ច្រើនគួរសមអាណិត មេត្តាដាក់ទានឲ្យខ្ញុំ ១.០០០ រៀលមក ។ តាំងពីព្រឹកហូតថ្ងៃនេះ ខ្ញុំមិន មានចំណីអ្វីបន្តិចដាក់ពោះសោះ ។

- អើ តាំងពីព្រឹកដល់ឥឡូវ អីក៏អត់ទានបានហូបអីដែរ !

- បើអីចឹងមែនសុំអីដាក់ទានឲ្យខ្ញុំ ២.០០០ រៀលមក ចាំខ្ញុំប៉ាវលោក អីហូបបបរមួយបានម្នាក់ជាមួយខ្ញុំ ។

អ្នកឧបត្ថម្ភ ចរន្តសាធារណៈ ប្រជាជន លេខ ១៦៥

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ កែ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាប៊ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០ ដុល្លារ
៤-	ឯ.ឧ ហ៊ុន ធនធាន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៥-	ឯ.ឧ ម៉ែន ឃីន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ខួន ឆួន	១០០ ដុល្លារ
៦-	ឯ.ឧ ត្រាំ អ៊ុចត័ក	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន	១០០ ដុល្លារ
៧-	ឯ.ឧ ថេង ខួន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ ត្រាំ ច័រេន	សមាជិកព្រឹទ្ធសភា	១០០ ដុល្លារ
៩-	ឯ.ឧ គង់ ច័រេន	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ លន់ លីមថៃ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឯ.ឧ ជៀង អ៊ុន	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១២-	ឯ.ឧ អូស្តាន ហាស្សាន	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ សេ ច័រេន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ ធី ឥសុភិវណ្ណ	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ ឈិត សុខុន	អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ	១០០ ដុល្លារ
១៦-	ឯ.ឧ ម៉ែន ម៉ុងឆាន	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ ម៉ៅ ឆន់ឆន	អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់	១០០ ដុល្លារ
១៨-	ឯ.ឧ យូ តិរម្ស	សមាជិកក្រុមការងារចុះខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារចុះស្រុកឱរ៉ាល់	១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២៣-	ឯ.ឧ លីម គាន់ហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ រ
២៤-	ឯ.ឧ ម៉ែន ម៉ុងហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ ថា យ៉ាវ	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៦-	ឯ.ឧ ជូ យ៉ាងស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៧-	ឯ.ឧ អ៊ុក ត្រាំថ្នាំ	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៨-	ឯ.ឧ ឃឹម សារត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៩-	ឯ.ឧ ធីតា ហាមឆាន	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣០-	ឯ.ឧ សុ ជុំខ្សាច់	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣១-	ឯ.ឧ ចាយ បូរិន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣២-	ឯ.ឧ សុស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៣-	ឯ.ឧ ឆនៈ តេនៈចឡុនោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៤-	ឯ.ឧ ឃួន វ៉ាន់ឆន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៥-	ឯ.ឧ តៅ ខួនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៦-	ឯ.ឧ.ឧ.សេនីយឯក មាស ចិន្តា	អគ្គលេខាធិការនៃអង្គជំនាញជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៧-	ឯ.ឧ បូន លីមហោ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៣៨-	ឯ.ឧ សេន ឡៅ	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៣៩-	ឯ.ឧ គឹម ជ័យត	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៤០-	ឯ.ឧ ម៉ៅ ម៉ុងឆាន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ រ
៤១-	ឯ.ឧ ម៉ែន សុដាន	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤២-	ឯ.ឧ ធីតា ម៉ុងឆេរៀន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៣-	លោកជំទាវ ស៊ីង ស៊ីយុត		១០០.០០០ រ
៤៤-	ឯ.ឧ គឹម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៥-	ឯ.ឧបណ្ឌិត មាស ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៦-	លោកជំទាវ ធីត្យ ច័ន្ទស័រិន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៧-	ឯ.ឧ ឆា ច័ន្ទលីដា	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៨-	ឯ.ឧ ម៉ែន ច័រេន	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០.០០០ រ
៤៩-	ឯ.ឧ ជ្រូន ថេវ៉ាវ៉ាត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៥០-	ឯ.ឧ ម៉ៅ ឡៅ	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥១-	ឯ.ឧ ឆាយ បូឡីសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥២-	ឯ.ឧ អ៊ុន ឆាវី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	១០០.០០០ រ
៥៣-	លោក អោម ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥៤-	លោក សុខ ច័ន្ទសាសន្ត	អនុប្រធានក្រុមការងារចុះជួយប៉ុលពតដើម្បី និងប៉ុលពត១ ស្រុកស៊ីវិកកណ្តាល ប្រធានក្រុមហ៊ុនសម្បត្តិវិសាល	១០០.០០០ រ
៥៥-	ឧកញ៉ា សន គុសល	អនុប្រធានគណបក្សស្រុកកំពង់សិរី	១០០.០០០ រ
៥៦-	លោក សារុ ជ្រូនជ័យ	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៧-	លោក សារុ ជ្រូនព្រា	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៨-	លោក សារុ តេនា	មន្ត្រីខណ្ឌដូចជាព្រៃធំ ខេត្តមណ្ឌលគីរី	៧០.០០០ រ
៥៩-	លោកជំទាវ ខេង សំចាដា	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៦០-	ឯ.ឧ សាយ បូរិន	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	៥០.០០០ រ
៦១-	ឯ.ឧ ពត ចាន់ឆី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៦២-	ឯ.ឧ ហោង ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៣-	លោក ស៊ីង ចាន	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៤-	លោក ឃួន សំបូរ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ចរន្តនាព្រឹក ប្រជាជន លេខ ១៦៥

៦៥-	លោកជំទាវ សៀម	ចំណូលថ្នាំ		៥០.០០០រ
៦៦-	លោក ថា	ចំណូល	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០រ
៦៧-	កញ្ញា ផាង	ចំណូល	មន្ត្រីក្រសួងទេសចរណ៍	៥០.០០០រ
៦៨-	លោក ថា	ចំណូល	អភិបាលក្រុងប៉ោយប៉ែត	៥០.០០០រ
៦៩-	លោក ផុំ	ការងារ	ប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាបសោភ័ណ ខេត្តបន្ទាយមានជ័យ	៥០.០០០រ
៧០-	លោក សុខ	សុខ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៥០.០០០រ
៧១-	លោក គឹម	បុគ្គល	សមាជិកគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	៥០.០០០រ
៧២-	លោក គាត	បុគ្គល	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៥០.០០០រ
៧៣-	លោក ថា	បុគ្គល	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ	៥០.០០០រ
៧៤-	លោក ថា	បុគ្គល	ប្រធានក្រុមការងារចុះ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០រ
៧៥-	ឯ.ឧ	ចំណូល	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០រ
៧៦-	ឯ.ឧ	សុខ	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រធានក្រុមការងារចុះជួយ ឃុំល្វែ ស្រុកស្ទឹងត្រែង ខេត្តព្រៃវែង	៤០.០០០រ
៧៧-	លោក លី	សុខ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ	៤០.០០០រ
៧៨-	លោក គឹម	សុខ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០រ
៧៩-	ឯ.ឧ	ចំណូល	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០រ
៨០-	ឯ.ឧ	ចំណូល	អភិបាលរងខេត្តបន្ទាយមានជ័យ	៣០.០០០រ
៨១-	លោក ម៉ៅ	សុខ	អនុប្រធានមន្ទីរមណ្ឌលជាតិវិជ្ជាសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០រ
៨២-	លោក ថា	សុខ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០រ
៨៣-	លោក ឃូ	សុខ	អភិបាលស្រុកស្វាយចេក.....	៣០.០០០រ
៨៤-	លោក ធីតា	ចំណូល	អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៣០.០០០រ
៨៥-	កញ្ញា គេត	សុខ	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា សមាជិកក្រុមការងារចុះខេត្តរតនគិរី	៣០.០០០រ
៨៦-	ឯ.ឧ	ចំណូល	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០រ
៨៧-	លោក ឈា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០រ
៨៨-	លោក ម៉ៅ	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០រ
៨៩-	លោក ឈា	ចំណូល	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០រ
៩០-	លោក ឈា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០រ
៩១-	លោក ឃ្មោត	សុខ	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០រ
៩២-	លោក ថា	គឹម	ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	២០.០០០រ
៩៣-	លោក ថា	ចំណូល	ប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង	២០.០០០រ
៩៤-	លោក ម៉ៅ	ចំណូល	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០រ
៩៥-	លោក ផុំ	សុខ	មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០រ
៩៦-	លោក គុំ	ចំណូល	អាជ្ញាធរ ខេត្តបន្ទាយមានជ័យ	២០.០០០រ
៩៧-	លោក លី	សុខ	មន្ត្រីក្រសួងហិរញ្ញវត្ថុ	១៥.០០០រ
៩៨-	លោក ផុំ	សុខ	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០រ
៩៩-	ឯ.ឧ	សុខ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០រ
១០០-	ឯ.ឧ	សុខ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
១០១-	លោក ម៉ៅ	ចំណូល	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០រ
១០២-	លោក ថា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០៣-	លោក ថា	ចំណូល	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
១០៤-	លោក ម៉ៅ	ចំណូល	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
១០៥-	លោក សៅ	សុខ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
១០៦-	លោក ឈា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០៧-	លោក ថា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០៨-	លោក ស្វាយ	សុខ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០៩-	លោក សុខ	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១១០-	លោក ថា	ចំណូល	សមាជិកក្រុមការងារចុះជួយឃុំល្វែ ស្រុកស្ទឹងត្រែង ខេត្តព្រៃវែង	១០.០០០រ
១១១-	លោក សៅ	សុខ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
១១២-	លោក ធីតា	ចំណូល	ប្រធានការិយាល័យគណៈបន្ទាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
១១៣-	លោក សែម	ចំណូល	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
១១៤-	លោក សុខ	សុខ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១១៥-	លោក សុំ	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១១៦-	លោក ថា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១១៧-	លោក ធីតា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១១៨-	លោក ធីតា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១១៩-	លោក សុខ	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១២០-	លោក សៅ	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១២១-	លោក ធីតា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១២២-	លោក ថា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១២៣-	លោក ឈា	ចំណូល	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១២៤-	កញ្ញា ថា	ចំណូល	មន្ត្រីក្រុមហ៊ុន JC សាខាបាត់ដំបង	១០.០០០រ
១២៥-	លោក យស	ចំណូល	សមាជិកក្រុមការងារចុះស្រុកកំពង់សារ ខេត្តព្រៃវែង	១០.០០០រ
១២៦-	លោក ធីតា	ចំណូល	សមាជិកក្រុមការងារចុះស្រុកកំពង់សារ ខេត្តព្រៃវែង	១០.០០០រ
១២៧-	លោក ធីតា	ចំណូល	សមាជិកក្រុមការងារចុះស្រុកបាត់ ខេត្តព្រៃវែង	១០.០០០រ
១២៨-	លោក ឈា	ចំណូល	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០រ



សម្តេចតេជោ :

- គណបក្សប្រជាជនកម្ពុជា ទទួលយកទាំងអស់អ្នកចង់មករួមរស់ជាមួយខ្លួន
- រដ្ឋអធិបតេយ្យមួយមិនអាចឲ្យគេបំពានបានទេ
- ពីនេះដល់ឆ្នាំ ២០១៨ ពុំមានការអភិវឌ្ឍវារីអត្តិសន្ធិស្ទើរអាល័យទេ
- កងកម្លាំងប្រដាប់អាវុធ អព្យាក្រឹត ចំពោះបក្សនយោបាយ

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
កម្ពុជា-ឡាវ កាន់តែរឹងមាំនិងរីកចម្រើនទ្វេដង

៨



ឯកឧត្តម **ស ខេង** ៖ ឆ្នាំ ២០១៥
ជាឆ្នាំអនុវត្តកំណែទម្រង់ស៊ីជម្រៅ

១០

និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ
គណៈកម្មការនិពន្ធ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារុំផ
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខានិពន្ធ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ត

អ្នករៀបចំ

១. លោក សុផាត វីរៈមុនី

វិចិត្រករ

១. លោក ធា សារុំផ

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របបង្ក

សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជាស្នាគមន៍
ឯកឧត្តម **ជុំហ៊ានី សែយ៉ាសន**
ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតឡាវ

មាតិកា
Contents


វិចារណកថា : ការកែទម្រង់ជាអាយុជីវិតរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា..... ១
Editorial : *Reform – Vital to Cambodia and CPP* ១

⇒ សកម្មភាពសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១១
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៤
⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច	១៦
⇒ សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការចុះបញ្ជីជំនឿ.....	១៧
⇒ ឆ្នាំលំដាប់ទ ១ ២០០ គ.ម នឹងត្រូវប្រែក្លាយជាឆ្នាំក្រាលកៅស៊ូពីឆ្នាំ ២០១៥ - ២០១៧.....	១៨
⇒ ការរីកចម្រើន និងបញ្ហាប្រឈមនៃវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា.....	២០
⇒ កម្ពុជានឹងសម្រេចជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ	២២
⇒ វប្បធម៌ ផ្សារសម័យបុរាណតាមចម្លាក់នៃប្រាសាទបន្ទាយឆ្មារ និងបាយ័ន.....	២៤
⇒ ចំណេះដឹងទូទៅ ៖ តម្លៃប្រេងប្រាក់ក្បាលចុះជាស្រមោលសម្រាប់អនាគតដ៏ជុំវិញស្រុយ.....	២៦
⇒ វិទ្យាសាស្ត្រ សុខភាព ៖ ស្ត្រីមានផ្ទៃពោះគួរទទួលទាន ត្រីវិស័យឱ្យបានច្រើន	២៧
⇒ ទឹកដីមាតុភូមិ ៖ អ្នកឃុំត្រពាំងសង្កែ មានចំណូលបន្ថែមពីតំបន់ទេសចរណ៍ធម្មជាតិ.....	២៨
⇒ កំណាព្យ ៖ អ្នកស្រែឥឡូវ.....សំណើច	៣១

វិស័យកសិកម្ម

ក្រុមការងារ

THE PRACHEACHUN MAGAZINE



ឆ្នាំទី១៤ លេខ ១៦៥ ខែកុម្ភៈ ឆ្នាំ ២០១៥



កម្ពុជា
គោលដៅ
ទេសចរណ៍ដ៏មាន
ប្រជាប្រិយនៅក្នុង
តំបន់ និងពិភពលោក



ថែរក្សាធនធានវប្បធម៌ និងធម្មជាតិ